



 PhillipBank  
របាយការណ៍ហិរញ្ញវត្ថុ  
**2018**



# មាតិកា

01

សាវតារ

02

ចក្ខុវិស័យ និងបេសកកម្មរបស់ធនាគារ

03

បណ្តាញសាខា

04

សេចក្តីថ្លែងការណ៍ប្រធានក្រុមប្រឹក្សាភិបាល

07

អាទិភាពរបស់អាជីវកម្ម

09

អនុសាសន៍របស់អភិបាល

10

គម្រោងថ្មីៗ

11

ធនាគារហ្វីលីពនៅក្នុងទំព័រព័ត៌មាន !

13

ទំនួលខុសត្រូវសង្គម

16

សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុ

17

សេចក្តីសង្ខេបហិរញ្ញវត្ថុរយៈពេល 3 ឆ្នាំ

18

ការវិភាគលើលទ្ធផលហិរញ្ញវត្ថុ

20

គោលនយោបាយនិងគោលការណ៍អនុវត្តន៍

26

ប្រវត្តិបក្រុមប្រឹក្សាភិបាល

30

ប្រវត្តិបគណៈគ្រប់គ្រង

36

យុទ្ធសាស្ត្រធនធានមនុស្ស

37

រចនាសម្ព័ន្ធរបស់ធនាគារ

39

របាយការណ៍ហិរញ្ញវត្ថុ

ធនាគារហ្វីលីព ភីអិលស៊ី គឺជាផ្នែកមួយនៃ PhillipCapital ដែលមានការិយាល័យកណ្តាលនៅក្នុង ប្រទេសសិង្ហបុរី ហើយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1975។ PhillipCapital មានវត្តមាននៅលើបណ្តាប្រទេសជាង 15 ដែលរួមមានអូស្ត្រាលី កម្ពុជា ចិន (ហុងកុង) បារាំង ប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ស្រីលង្កា ថៃ តួកគី ចក្រភពអង់គ្លេស អាហ្វ្រិក សហរដ្ឋអាមេរិក និងវៀតណាម។ PhillipCapital បានផ្តល់ជូននូវផលិតផលប្រកបដោយភាពច្នៃប្រឌិតដែលមានគុណភាព និងសេវាកម្មទៅកាន់បុគ្គល សាជីវកម្ម និងអតិថិជន ជាមួយទ្រព្យសម្បត្តិសុទ្ធខ្ពស់។ ទាំងនេះរួមបញ្ចូលទាំងការជួញដូរមូលបត្រ, បណ្តុះបណ្តាលអនាគត, ការប្តូររូបិយវត្ថុ, មូលបត្របំណុល, លោហៈ និងទំនិញដ៏មានតម្លៃ, កិច្ចសន្យា, ការផ្លាស់ប្តូរមូលនិធិជួញដូរ, ការគ្រប់គ្រងមូលនិធិ, ការគ្រប់គ្រងគណនី, ការធ្វើផែនការធានារ៉ាប់រង, ផែនការសន្សំទៀងទាត់, ការស្រាវជ្រាវការវិនិយោគ, ការផ្តល់ហិរញ្ញប្បទានទុន និងប្រឹក្សាយោបល់លើទ្រព្យសម្បត្តិ។

ចាប់តាំងពីឆ្នាំ 1975 មកបណ្តាញ PhillipCapital បានរីកចម្រើនលើសកលលោក ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុអាស៊ីរួមបញ្ចូលគ្នា ដែលមានបុគ្គលិក 5000នាក់ និងអតិថិជនច្រើនជាងមួយលាននាក់នៅទូទាំងពិភពលោកហើយទ្រព្យសម្បត្តិស្ថិតនៅក្រោមការគ្រប់គ្រងលើស 35 ពាន់លានដុល្លារអាមេរិក និងមូលនិធិរបស់ម្ចាស់ភាគហ៊ុនលើសពី 1.5 ពាន់លានដុល្លារ។

ចាប់តាំងពីឆ្នាំដំបូងរបស់ខ្លួនបានចូលមកកម្ពុជាក្នុងឆ្នាំ 2009 ក្នុងការវិនិយោគលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ First Finance និងបន្ទាប់មកជាមួយធនាគារហ្វីលីព។ ស្ថានភាពរបស់យើងក្នុងនាមជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ត្រូវបានពង្រីកបន្ថែមជាមួយនឹងការបន្ថែមនូវ Phillip Life Assurance និង Phillip General Insurance ក្នុងពេលថ្មីៗនេះ។

ធនាគារហ្វីលីពបច្ចុប្បន្នមាន 6សាខានៅក្នុងរាជធានីភ្នំពេញហើយយើងមានគម្រោងពង្រីកវត្តមានរបស់យើងនៅទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជា។





# ចក្ខុវិស័យ និងបេសកកម្មរបស់ធនាគារ

## ចក្ខុវិស័យ របស់ធនាគារ

- កសាងធនធានមនុស្ស
- ផ្តល់ភាពពេញចិត្តដល់អតិថិជន
- ចូលរួមចំណែកកសាងសហគមន៍




## បេសកកម្ម របស់ធនាគារ

- ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ដែលប្រកបដោយភាពងាយស្រួល ច្នៃប្រឌិត និង ទំនុកចិត្ត ដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ រួមជាមួយនឹងកិច្ចសហការដ៏ល្អរវាងបុគ្គលិករបស់យើងជាមួយដៃគូពាណិជ្ជកម្ម និងអតិថិជន ដើម្បីបង្កើនសុខុមាលភាពផ្នែកសេដ្ឋកិច្ចរបស់គ្រួសារនៅតាមសហគមន៍ជនបទ និងទីក្រុងប្រកបដោយនិរន្តរភាព។

# បណ្តាញសាខា







## សាខាមុនីវង្ស (ទីស្នាក់ការកណ្តាល):

-  #27DEF, មហាវិថីព្រះមុនីវង្ស, សង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
-  លេខទូរស័ព្ទ: (855) 23 862 777
-  លេខទូរសារ: (855) 23 862 727
-  អ៊ីម៉ែល: [mnv@phillipbank.com.kh](mailto:mnv@phillipbank.com.kh)




## សាខានរោត្តម:

-  #61- 64, មហាវិថីនរោត្តម, កែងផ្លូវលេខ 306, សង្កាត់បឹងកេងកង 1, ខណ្ឌចំការមន, រាជធានីភ្នំពេញ
-  លេខទូរស័ព្ទ: (855) 23 218 866
-  លេខទូរសារ: (855) 23 220 108
-  អ៊ីម៉ែល: [nrd@phillipbank.com.kh](mailto:nrd@phillipbank.com.kh)



## សាខាស្ទឹងមានជ័យ:

-  #6B – 7B, មហាវិថីព្រះមុនីវង្ស, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ
-  លេខទូរស័ព្ទ: (855) 23 900 464
-  លេខទូរសារ: (855) 23 900 463
-  អ៊ីម៉ែល: [smc@phillipbank.com.kh](mailto:smc@phillipbank.com.kh)



## សាខាកម្ពុជាក្រោម:

-  #640, មហាវិថីកម្ពុជាក្រោម, សង្កាត់ផ្សារដំបូង 2, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
-  លេខទូរស័ព្ទ: (855) 23 901 457
-  លេខទូរសារ: (855) 23 901 459
-  អ៊ីម៉ែល: [kpk@phillipbank.com.kh](mailto:kpk@phillipbank.com.kh)



## សាខាម៉ៅសេទុង:

-  #108AB, មហាវិថីម៉ៅសេទុង, សង្កាត់ទួលទំពូង 2, ខណ្ឌចំការមន, រាជធានីភ្នំពេញ
-  លេខទូរស័ព្ទ: (855) 23 901 659
-  លេខទូរសារ: (855) 23 901 658
-  អ៊ីម៉ែល: [mtt@phillipbank.com.kh](mailto:mtt@phillipbank.com.kh)



## សាខាទឹកថ្លា:

-  #11A & 13A, មហាវិថីសហពន្លឺស្សី, សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ
-  លេខទូរស័ព្ទ: (855) 23 888 828
-  លេខទូរសារ: (855) 23 888 838
-  អ៊ីម៉ែល: [tta@phillipbank.com.kh](mailto:tta@phillipbank.com.kh)



សេវាអតិថិជន (24/7) 086 930 000

# សេចក្តីថ្លែងការណ៍ប្រធានក្រុមប្រឹក្សាភិបាល



**លោក LIM HUA MIN**  
ប្រធានក្រុមប្រឹក្សាភិបាល

## ទិដ្ឋភាពធុរកិច្ចទូទៅ

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក គិតត្រឹមខែកញ្ញា ឆ្នាំ 2018 បន្ទាប់ពីមានកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំអស់រយៈពេល ជាងពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាបានប្រែក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតទាប ដោយគិតត្រឹមឆ្នាំ 2017 ចំណូលជាតិ សរុប (GNI) ក្នុងមនុស្សម្នាក់បានកើនឡើងរហូតដល់ 1,230 ដុល្លារ។ វិស័យនាំចេញសម្លៀកបំពាក់ និងទេសចរណ៍ បានជួយអោយកម្ពុជា សម្រេចបានអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមចំនួន 7.7% នៅចន្លោះ ឆ្នាំ 1995 - 2017 ដោយជាប់ចំណាត់ថ្នាក់ទីប្រាំមួយក្នុងចំណោម ប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុងពិភពលោក។ ក្នុងឆ្នាំ 2018 តម្រូវការសាកលបានកើនដល់ចំនួនកំពូល កំណើនសេដ្ឋកិច្ចត្រូវ បានរំពឹងថានឹងកើន ឡើងដល់ 7% ធៀបជាមួយ 6.9% ក្នុងឆ្នាំ 2017។ កំណើនសេដ្ឋកិច្ចនេះ ត្រូវបានរំពឹងថានឹងកើននៅតែបន្តដដែលសម្រាប់ រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

តាមរយៈរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លេខ 18/369 ចុះខែធ្នូ ឆ្នាំ 2018 បានលើកឡើងថាសេដ្ឋកិច្ចកម្ពុជាត្រូវបាន គេព្យាករណ៍ថា នឹងមានកំណើនចំនួន 7.25% នៅក្នុងឆ្នាំ 2018 ដោយសារតែតម្រូវការពីក្រៅ និងការពង្រីកនូវគោលនយោបាយសារ ពើពន្ធ ដែលធ្វើអោយអតិផរណា រំពឹងថានៅកម្រិតទាប។ កំណើន សេដ្ឋកិច្ចរឹងមាំនេះ គឺដោយសារមានការរីកចម្រើនក្នុងវិស័យនាំចេញ ផលិតផលកាត់ដេរ ទេសចរណ៍ និងវិស័យសំណង់។

កំណើនការនាំចូលត្រូវបានគេរំពឹងថានឹងធ្វើអោយមានការកើនឡើង នៃឱនភាពគណនីចរន្តប្រហែល 10% នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ 2018 ។ ការបម្រុងទុកអន្តរជាតិត្រូវបានគេរំពឹងថានឹងកើន ឡើងរហូតដល់ជិត 9.6 ពាន់លានដុល្លារ (ប្រហែលស្មើនឹង 5 ខែនៃ ការនាំ ចូល) នៅចុងឆ្នាំ 2018 ។

ឥណទានក្នុងវិស័យធនាគារ ត្រូវបានរំពឹងថានឹងកើនឡើងប្រហែល 20 ភាគរយ នៅឆ្នាំ 2018 ហើយឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នឹងកើនឡើងក្នុងអត្រាខ្ពស់ជាងនេះ ដែលនាំអោយគម្លាតឥណទាន ធៀបនឹងផលទុនជាតិសរុប មានប្រមាណជិត 10%។

ការអនុវត្តសារពើពន្ធនៅឆ្នាំ 2017 គឺខ្លាំងជាងការរំពឹងទុកជាមួយនឹង ចំណូលពន្ធកើនឡើង 26% ដោយផ្អែកលើកត្តាតែមួយ។ សារពើពន្ធ បានពង្រីកនៅក្នុងឆ្នាំនេះ។ ទាំងការចំណាយទូទៅ និងការចំណាយ ដើមទុនត្រូវបានរំពឹងថានឹងកើនឡើងខណៈពេលដែលប្រាក់ចំណូល ពន្ធត្រូវបានគេរំពឹងថានឹងនៅតែមានស្ថិរភាពដូចចំណែកនៃផលិតផល ក្នុងស្រុកសរុប ដែលបានឆ្លុះបញ្ចាំងពីការលើកលែងពន្ធអាករ និង ពន្ធក្នុងការនាំចូលសម្រាប់ប្រេងឥន្ធនៈ និងអាហារមូលដ្ឋាន។ ជា លទ្ធផលឱនភាពនេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 2.2%នៃ ផលទុនជាតិសរុប ដែលបណ្តាលឱ្យមានការធ្លាក់ចុះក្នុងប្រាក់បញ្ញើ របស់ជាតិ។

តាមការព្យាករណ៍នាពេលអនាគត ទស្សនវិស័យជាមួយនៅតែមានលក្ខណៈវិជ្ជមានទោះបីជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។ សកម្មភាពសេដ្ឋកិច្ចត្រូវបានរំពឹងថានៅតែខ្លាំងដោយសារវិស័យសំណង់ ទេសចរណ៍ និងការនាំចេញ ផលទុនជាតិសរុប (GDP) ត្រូវបានប៉ាន់ស្មានថាមានទំហំ 7.50% ក្នុងឆ្នាំ 2018 ហើយនឹងមានការថយចុះនៅក្នុងរយៈពេលមធ្យមពេលគឺនៅត្រឹមតែប្រមាណជា 6%។ អតិផរណាគឺមានស្ថិរភាព ត្រឹម 2.9% ក្នុងឆ្នាំ 2017 ហើយរំពឹងថានឹងធ្លាក់ចុះបន្តិចដល់ 2.5% ក្នុងឆ្នាំ 2018 ដោយសារវិធានការក្នុងការរក្សាតម្លៃប្រេង និងអាហារមានការកើនឡើង។

ស្របជាមួយនឹងទស្សនវិជ្ជមាន និងកំណើនកំពុងបន្តនេះ វិស័យធនាគារនៅក្នុងប្រទេសកម្ពុជា បន្តបង្ហាញកំណើនយ៉ាងរឹងមាំ និងប្រកបដោយស្ថិរភាព។ ឥណទានសម្រាប់វិស័យឯកជន និងប្រាក់បញ្ញើបានកើនឡើងនៅក្នុងឆ្នាំ 2017។ តាមរយៈរបាយការណ៍ស្ថិតិស្តីពីសេដ្ឋកិច្ចនិងវិបារវត្តរបស់ធនាគារជាតិនៃកម្ពុជា (NBC) កាលពីខែតុលា ឆ្នាំ 2018 បានលើកឡើងថា ធនាគារពាណិជ្ជកម្មបានផ្តល់ឥណទានសរុបចំនួន 139,970 ពាន់លានរៀល ដែលចំនួននេះមានកំណើន 1.6% បើធៀបជាមួយនឹងរយៈពេលដូចគ្នានៅក្នុងខែមុន។ នៅខែតុលា 2018 ចលនាអត្រាការប្រាក់ដែលមានកាលកំណត់រយៈពេល 12 ខែ លើប្រាក់បញ្ញើ និងប្រាក់កម្ចីបានបង្ហាញថា អត្រាប្រាក់បញ្ញើជាមធ្យម គិតជាប្រាក់រៀល កើនឡើងពី 0.02% ដល់ 6.14% និងប្រាក់ដុល្លារបានកើនឡើង 0.01% ដល់ 4.45%។ ក្នុងពេលជាមួយគ្នានេះ អត្រាមធ្យមថ្លៃនៃប្រាក់កម្ចីជាប្រាក់រៀល បានថយចុះមកត្រឹម 11.3% ដែលធ្លាក់ចុះ 0.02% ខណៈពេលដែលអត្រាការប្រាក់ជា ប្រាក់ដុល្លារអាមេរិកបានកើនឡើងដល់ 11.1% ដែលកើនឡើង 0.02% ។

**សេចក្តីសង្ខេបអំពីលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ**

ក្នុងឆ្នាំ 2018 ធនាគារហ្វីលីពីបានបន្តយុទ្ធសាស្ត្រ និង កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីកំណត់គោលដៅលើក្រុមជាក់លាក់។ កាន់តែច្បាស់នោះគឺថា ធនាគារបានចាប់ផ្តើមធនាគារបុគ្គលក្នុងខែមិថុនា ដោយតែងតាំងប្រធាននាយកដ្ឋានធនាគារបុគ្គលក្នុងការធ្វើពិពិធកម្មលើចំណូលក្នុងផ្នែកបុគ្គល បន្ថែមពីលើសាជីវកម្ម។

គិតត្រឹមថ្ងៃទី 31 ខែធ្នូឆ្នាំ 2018 ធនាគារមានប្រាក់ចំណូលប្រតិបត្តិការសរុបចំនួន 13.34 លានដុល្លារអាមេរិក (ធៀបជាមួយនឹង 10.07 លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017) ដែលបានកើនឡើង 32.47%។

ប្រាក់ចំណេញមុនកាត់ពន្ធមានចំនួន 3.12 លានដុល្លារអាមេរិក (ធៀបជាមួយនឹងប្រាក់ចំណេញមុនកាត់ពន្ធចំនួន 2.5 លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017) ដែលកើនឡើងចំនួន 25%។

ប្រាក់ចំណេញនេះគឺកើនឡើងដោយសារតែកំណើននៃចំណូលពីការប្រាក់លើឥណទាន។ ឥណទានសរុបរបស់យើងបានកើនឡើងពី 123.1 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ដល់ 165.8 លានដុល្លារអាមេរិកគិតត្រឹម ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 ដែលកើនឡើងចំនួន 35%។

នៅក្នុងរយៈពេលដូចគ្នានេះ ចំណូលមិនមែនការប្រាក់ ឬចំណូលថ្លៃល្អៗ ក៏បានកើនឡើងពី 1.25 លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ដល់ 1.68 លានដុល្លារ អាមេរិកគិតត្រឹម ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 ដែលកើនឡើងចំនួន 34.4%។

ស្រដៀងគ្នានេះផងដែរ ប្រាក់បញ្ញើអតិថិជនក្រៅពីគ្រឹះស្ថានហិរញ្ញវត្ថុកើនឡើងពី 101.6 លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ដល់ 142.3 លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 ដែលកើនឡើងចំនួន 40%។

ផលធៀបឥណទាននិងបញ្ញើ (មិនមែនគ្រឹះស្ថានហិរញ្ញវត្ថុ) មានការកើនឡើងពី 0.83 ក្នុងឆ្នាំ 2017 ដល់ 1.165 ក្នុងឆ្នាំ 2018។ ជាមួយមកផលធៀបឥណទាននិងបញ្ញើសរុបបានធ្លាក់ចុះបន្តិចពី 0.879 ក្នុងឆ្នាំ 2017 មកត្រឹម 0.875 ក្នុងឆ្នាំ 2018។

ធនាគារ មានដើមទុនចុះបញ្ជីសរុបចំនួន 75 លានដុល្លារអាមេរិក ហើយដើមទុននេះគឺអនុលោមតាមលក្ខខណ្ឌតម្រូវលើដើមទុនចុះបញ្ជីអប្បបរមា។

**អនុលោមភាពតាមបទប្បញ្ញត្តិដែលចេញដោយធនាគារកណ្តាល**

ធនាគារនៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ និងរក្សាអនុលោមភាពយ៉ាងតឹងរ៉ឹងទៅនឹងប្រកាស និងបទប្បញ្ញត្តិដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា (NBC)។ យើងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាអភិបាលកិច្ច និងវិជ្ជាជីវៈសាជីវកម្មល្អនៅក្នុងការគ្រប់គ្រង និងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។ ធនាគារបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់តាមប្រកាស សភាចរ បញ្ញត្តិ និងគោលការណ៍ណែនាំទាំងអស់របស់ធនាគារជាតិនៃកម្ពុជា។

**វិធានការដែលអនុវត្តដើម្បីពង្រឹងគោលជំហរ និងលទ្ធផលរបស់ធនាគារ**

ធនាគារមានគោលបំណងចង់ក្លាយជាតួអង្គគួរឲ្យកត់សម្គាល់ និងសំខាន់ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា នៅក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផល និងសេវាធនាគារប្រកបដោយភាពជាក់ស្តែង អត្ថប្រយោជន៍ ប្រសិទ្ធភាព និងមានសុវត្ថិភាព។ អាស្រ័យហេតុនេះ ធនាគារបានប្តេជ្ញាចិត្តពិនិត្យមើល និងកែលម្អនូវផលិតផល និងសេវាកម្ម របស់ខ្លួនជាប្រចាំដើម្បីផ្តល់បទពិសោធន៍សេវាល្អបំផុតដល់អតិថិជន។

**\* ការចាប់ផ្តើមសេវាធនាគារបុគ្គលសម្រាប់ធនាគារហ្វីលីពី**

នៅឆ្នាំ 2018 ធនាគារ បានចាប់ផ្តើមយុទ្ធសាស្ត្រផ្តួចផ្តើមដ៏សំខាន់មួយដើម្បីបំពេញបន្ថែមលើអាជីវកម្មធនាគារសាជីវកម្មដែលជាគោលដៅរបស់ខ្លួន ជាមួយនឹងការបន្ថែមបន្ទាត់អាជីវកម្មថ្មីៗ ធនាគារបុគ្គល។ ប្រធាននាយកដ្ឋានធនាគារបុគ្គលចូលកាន់ដំណែងនៅ ខែមិថុនា ដើម្បីដឹកនាំអាជីវកម្មថ្មីនេះ។



ការចូលទៅក្នុងសេវាកម្មធនាគារបុគ្គលរបស់យើង គឺស្របនឹងបរិបទនៃការកើនឡើងនៃភាពសម្បូរបែបនៅក្នុងប្រទេស និងការកើនឡើងយ៉ាងលឿនរបស់ប្រជាជនដែលមានកម្រិតជីវភាពមធ្យម ជាមួយនឹងការកើន ឡើងនូវតម្រូវការវិនិយោគផ្នែកហិរញ្ញវត្ថុ និងរបៀបរស់នៅ។

យើងបានចាប់ផ្តើមការងារនេះជាមួយសាខាចំនួនប្រាំមួយរបស់យើងនៅរាជធានីភ្នំពេញ ដោយមានគោលបំណងផ្លាស់ប្តូរពួកគេទៅជាកន្លែងលក់ និងកន្លែងបម្រើសេវាអតិថិជនប្រកបដោយភាពស្របគ្នា រាក់ទាក់។ មុខមាត់ថ្មីរបស់សាខា ត្រូវបានតំឡើងនៅឆមាសទី 2 នៃឆ្នាំ 2018។ ការផ្លាស់ប្តូរមុខមាត់សាខារបស់យើង នឹងបន្តនៅឆ្នាំ 2019 ជាមួយនឹងការកែលម្អប្លង់សាខា និង "សេវាភ័ណភាព" ។ យើងនឹងធ្វើការជាមួយគ្នា ដើម្បីជម្រុញសាខា និងបុគ្គលិករបស់យើងឱ្យមានស្តង់ដារសេវាកម្មល្អឥតខ្ចោះថ្មីមួយ។

ដើម្បីពង្រីកការប្តេជ្ញាចិត្តរបស់យើងជាធនាគារអតិថិជន យើងបានផ្តួចផ្តើមនូវការផ្សព្វផ្សាយផលិតផលជាច្រើនដែលគ្របដណ្តប់លើប្រាក់កម្ចីផ្ទាល់ខ្លួនគណនីសន្សំដោយស្វ័យប្រវត្តិនិងគណនីមានកាលកំណត់ / គណនីសន្សំនិងគណនី ចរន្ត។ គោលបំណងនៃការលើកកម្ពស់ទាំងនេះគឺដើម្បីពង្រីកមូលដ្ឋានអតិថិជនរបស់យើងនិងពង្រីកនូវចំណុចសំខាន់របស់យើង។

ដើម្បីគាំទ្រដល់អាជីវកម្មបុគ្គលរបស់យើងយើងបានបង្កើតចន្លោះសម្រាប់គ្រប់គ្រងហានិភ័យដាច់ដោយឡែកមួយដើម្បីគាំទ្រជាពិសេសដល់កម្មវិធីអតិថិជន។ ការគាំទ្រនេះបានយកទម្រង់នៃការអភិវឌ្ឍនៃមជ្ឈមណ្ឌលឥណទានបុគ្គល ដើម្បីដំណើរការ អនុម័ត និងគ្រប់គ្រងឥណទានអ្នកប្រើប្រាស់។ ជាមួយនឹងដំណើរឥណទាននេះ យើងអាចកាត់បន្ថយការបង្វិលប្រាក់កម្ចីនិងការទូទាត់ប្រាក់កម្ចីរបស់យើងបានយ៉ាងល្អឥតខ្ចោះនៅពេលកែលម្អផលិតភាព និងប្រសិទ្ធភាពការងារ។

នៅឆ្នាំ2018ប្រព័ន្ធធនាគារស្នូលថ្មីត្រូវបានសិក្សា និងគ្រោងដាក់អោយដំណើរការនៅពាក់កណ្តាលឆ្នាំ 2019 ខាងមុខនេះ ។ អតិថិជនអាចរំពឹងបន្ថែមសេវាកម្មផលិតផលនិងបទពិសោធន៍អតិថិជនកាន់តែច្រើនរួមទាំងការណែនាំអំពីការរក្សាទុកទំនាក់ទំនងរវាងធនាគារ និងអតិថិជននិងកម្មវិធីអតិថិជនផ្សេងៗ។

**អនុលោមភាពតាមបទប្បញ្ញត្តិដែលចេញ**

ក្រុមប្រឹក្សាភិបាលធនាគារនៅតែបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការផ្តល់គុណតម្លៃដល់ភាគីពាក់ព័ន្ធទាំងអស់។

ក្នុងនាមជាផ្នែកមួយនៃ PhillipCapital ធនាគារនឹងបន្តធ្វើមូលធនកម្មលើសមត្ថភាពស្នូលរបស់សម្ព័ន្ធ នៅក្នុងផ្នែកហិរញ្ញវត្ថុ វិភាគទាន និងព័ត៌មានវិទ្យា ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនក្នុងការបំពេញតាមតម្រូវការដែលកំពុងមានកំណើននៅក្នុងទីផ្សារធនាគារនៅក្នុងប្រទេសកម្ពុជា ។

PhillipCapital គឺជាសម្ព័ន្ធផ្តល់សេវាហិរញ្ញវត្ថុចម្រុះ មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីដែលផ្តល់ផលិតផលនិងសេវាជាច្រើនប្រភេទរួមមានជាអាទិ៍ ជំនួញភាគហ៊ុន ហិរញ្ញវត្ថុសាជីវកម្ម ការទិញដូរដែលប្រគល់ទំនិញនៅពេលក្រោយ ឧបករណ៍ជួញដូរធានារ៉ាប់រង និងការគ្រប់គ្រងទ្រព្យធនដោយមានវត្តមាននៅក្នុងប្រទេសចំនួន 15។

បច្ចុប្បន្ន PhillipCapital មានភាគហ៊ុនភាគច្រើននៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីរនៅកម្ពុជា ពោលគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត និង ហ្វីសហ្វាយនែន។ ចំណុចនេះ គឺបន្ថែមលើ Phillip General Insurance ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងខែ មករា ឆ្នាំ 2017 និង Phillip Life Assurance ផងដែរ។ ក្រុមហ៊ុនទាំងនេះ គឺជាកម្មសិទ្ធិទាំងស្រុងរបស់ PhillipCapital។

ក្រុមហ៊ុនបានទទួលការឯកភាពជាគោលការណ៍ពីធនាគារជាតិនៃកម្ពុជានៅក្នុងខែធ្នូ ឆ្នាំ 2015 ដើម្បីរួមបញ្ចូលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ទៅជាគ្រឹះស្ថានតែមួយ ដែលបណ្តាញសាខាធនាគារនឹងត្រូវពង្រីកជាបន្តបន្ទាប់ពី 6 សាខា នៅក្នុងទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ន ទៅប្រមាណជាង 90 សាខាទូទាំងប្រទេសក្រោយពេលបញ្ចូលគ្នា។ កិច្ចការរៀបចំការដាក់បញ្ចូលគ្នានេះកំពុងមានដំណើរវិវឌ្ឍទៅមុខហើយត្រូវបានរំពឹងថានឹងអាចបញ្ចប់រួចរាល់នៅចុងឆ្នាំ 2019 ខាងមុខនេះ។

**សេចក្តីថ្លែងអំណរគុណ**

ជំនួសមុខឲ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមផ្ញើកិច្ចការនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ត្រីទាំងអស់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់ការណែនាំ ការជួយគាំទ្រ និងការផ្តល់មតិយោបល់ជារៀងរហូតមក។

យើងក៏សូមថ្លែងអំណរគុណផងដែរដល់អតិថិជនទាំងអស់ចំពោះការបន្តផ្តល់ទំនុកចិត្ត និងការគាំទ្រមកលើសេវាកម្មរបស់យើង។ យើងសូមប្តេជ្ញាបន្តកសាងភាពជាដៃគូដែលផ្តល់នូវផលប្រយោជន៍ទៅវិញទៅមកប្រកបដោយភាពរឹងមាំនៅក្នុងពេលអនាគតតាមរយៈការខិតខំប្រឹងប្រែងកែលម្អគុណភាពផលិតផល និងសេវាកម្មរបស់យើងជាប់ជាប្រចាំ។

ជាចុងក្រោយ សមិទ្ធផលទាំងឡាយរបស់យើងកន្លងមកក៏បានមកដោយសារមានការរួមចំណែកតាមរយៈការខិតខំប្រឹងប្រែងដោយគ្មានការនឿយហត់ និងការប្តេជ្ញាចិត្តរបស់បុគ្គលិកទាំងអស់ដែលសុទ្ធសឹងតែជាទ្រព្យសកម្មយ៉ាងល្អបំផុតរបស់យើងផងដែរ ហើយយើងក៏សូមផ្ញើកិច្ចការនេះថ្លែងអំណរសាទរយ៉ាងជ្រាលជ្រៅចំពោះពួកគាត់ផងដែរ។ សូមថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងការលះបង់ចំពោះធនាគារ និងអតិថិជនរបស់យើង។

Lim Hua Min  
ប្រធានក្រុមប្រឹក្សាភិបាល

# អាទិភាពរបស់អាជីវកម្ម

## ចក្ខុវិស័យផ្នែកហិរញ្ញវត្ថុ

គិតត្រឹមការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 ធនាគារទទួលបានចំណូលប្រតិបត្តិការសរុបចំនួន 13.34 លានដុល្លារអាមេរិក (ធៀបនឹងចំនួន 10.07 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017) និងប្រាក់ចំណេញមុនបង់ពន្ធចំនួន 3.12 លានដុល្លារអាមេរិក (ធៀបនឹងចំនួនប្រាក់ចំណេញមុនបង់ពន្ធចំនួន 2.5 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017) ។

មូលហេតុចម្បង ដែលធ្វើឲ្យមានកំណើនប្រាក់ចំណេញនេះ គឺដោយសារតែចំណូលការប្រាក់ខ្ពស់បានមកពីឥណទានដែលកំពុងមានកំណើនរបស់ធនាគារ។ សមតុល្យឥណទានរបស់យើងបានកើនឡើងពី 123.1 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ដល់ 165.8 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 ។ ទន្ទឹមនឹងនេះ ចំណូលមិនមែនការប្រាក់ប្រចាំឆ្នាំពីថ្លៃឈ្នួលរបស់យើងក៏មានការកើនឡើងពី 1.25 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ដល់ 1.68 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 ផងដែរ។

ធនាគារនឹងបន្តអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីផ្តោតលើការបំពេញតម្រូវការហិរញ្ញវត្ថុរបស់សហគ្រាសខ្នាតតូចនិងមធ្យម និងការផ្តល់ឥណទានគេហដ្ឋាន។ ធនាគារក៏នឹងផ្តោតលើការបង្កើនមូលដ្ឋានឥណទាន ក៏ដូចជា មូលដ្ឋានអ្នកដាក់ប្រាក់បញ្ញើ ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូចថែមទៀតផង។

## ចក្ខុវិស័យចំពោះអតិថិជន

ធនាគារផ្តល់នូវផលិតផលនិងសេវាកម្មជាច្រើនប្រភេទសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យមតម្រូវការហិរញ្ញវត្ថុសម្រាប់អាជីវកម្មខ្នាតតូចនិងសាជីវកម្ម ទន្ទឹមនឹងនេះក៏ធនាគារស្រុកក៏បានប្រែប្រួលសម្រាប់ប្រជាជននៅក្នុងមូលដ្ឋានសម្រាប់អ្នកជំនាន់ក្រោយផងដែរ។

ធនាគារជឿជាក់លើការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងថែមទៀតដើម្បីបំពេញតម្រូវការភាពងាយស្រួលរបស់អតិថិជនធនាគារត្រូវបានប្រើប្រាស់ប្រតិបត្តិការត្រូវបានបំពេញដោយជោគជ័យប្រ ជួយបំពេញតម្រូវការសេវាធនាគាររបស់ពួកគាត់។ ការប្តេជ្ញាចិត្តនេះគឺជាលក្ខណៈពិសេសប្លែកពីគេដ៏សំខាន់សម្រាប់ធនាគារហើយនិងនាំមកនូវអត្ថន័យថ្មីមួយក្នុងនាមជា “ដៃគូហិរញ្ញវត្ថុរបស់លោកអ្នក” ។

## ចក្ខុវិស័យចំពោះសហគមន៍

ធនាគារក៏ចូលរួមផងដែរ ក្នុងការអនុវត្តន៍យុទ្ធសាស្ត្រ ទំនួលខុសត្រូវសង្គមជាច្រើនដើម្បីគាំទ្រសហគមន៍។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះធនាគារបានខិតខំប្រឹងប្រែងសម្រួលសេវាជាច្រើន។ ក្នុងឆ្នាំ 2018 ធនាគារបានផ្តោតយ៉ាងខ្លាំងទៅលើ សហគមន៍ជនពិការ និងការអប់រំដែលបាននឹងកំពុងខ្ពស់ និងសហការរៀបចំដើម្បីជួយលើកកម្ពស់សហគមន៍ជនពិការតាមរយៈអង្គការសិល្បៈ Epic Arts ។ លើសនេះទៀតយើងមានបានគាំទ្រកម្មវិធី E2Stem នៅវិទ្យាល័យព្រះយុគនូវដោយផ្តល់អាហារូបករណ៍ដល់និស្សិតនៅទីនោះជាមួយក្តីសង្ឃឹម

ក្នុងការជួយលើកកម្ពស់ដល់ជំនាញវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងកម្ពុជា។ ធនាគារនឹងបន្តចូលរួមវិភាគទានទៅសង្គមកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមជាច្រើនទៀតនិងគម្រោងផ្សេងៗនៅក្នុងឆ្នាំខាងមុខនេះ។

## ចក្ខុវិស័យចំពោះដំណើរការផ្ទៃក្នុង

ធនាគារមានគោលបំណងធ្វើការព្យាករណ៍ និងឈរជើងនៅក្នុងវិស័យនេះក្នុងនាមជា “ធនាគារលំដាប់ខ្ពស់មានសុវត្ថិភាពនិងមានសន្តិសុខកម្រិតខ្ពស់” ដែលផ្តោតការយកចិត្តទុកដាក់ជាខ្លាំងលើដំណើរការគ្រប់គ្រងហានិភ័យដ៏ម៉ឺងម៉ាត់សម្រាប់ជាឧត្តមប្រយោជន៍របស់អតិថិជន។ ធនាគារបានដាក់ចេញនូវគោលនយោបាយ និងនីតិវិធីកម្រិតស្តង់ដារអន្តរជាតិ និងបានធ្វើការវិនិយោគជាបន្តបន្ទាប់លើវិស័យសន្តិសុខបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើនការជឿទុកចិត្តពីសំណាក់អតិថិជន។

## ចក្ខុវិស័យចំពោះផ្នែកធនធានមនុស្ស

ដោយទទួលស្គាល់ថាបុគ្គលិក គឺជាទ្រព្យសកម្មរបស់ធនាគារខិតខំប្រឹងប្រែងធ្វើការទាក់ទាញ និងជ្រើសរើសបុគ្គលិកដែលមានគុណវុឌ្ឍិឥរិយាបថ និងកម្រិតបទពិសោធន៍ត្រឹមត្រូវ ដែលជាកត្តាចាំបាច់ដើម្បីរួមចំណែកដល់ភាពជោគជ័យរបស់ធនាគារ។ ធនាគារជឿជាក់ថាក្របខ័ណ្ឌអភិវឌ្ឍន៍ធនធានមនុស្សអាចជួយដល់បុគ្គលិកនៅក្នុងការអភិវឌ្ឍន៍ជំនាញផ្ទាល់ខ្លួន និងក្រុមហ៊ុន ចំណេះដឹង និងសមត្ថភាព គឺជាចំណុចស្នូលនៅក្នុងការអភិវឌ្ឍកម្លាំងពលកម្មដែលអាចសម្រេចបាននូវគោលដៅ របស់ធនាគារប្រកបដោយភាពជោគជ័យ។

កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សត្រឹមត្រូវរបស់ពួកគេនៅកម្រិតក្រុមហ៊ុននិងជួយដល់បុគ្គលិកម្នាក់ៗឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលយកទំនួលខុសត្រូវកម្រិតខ្ពស់នៅកន្លែងធ្វើការ និងបង្កើនឲ្យបានជាអតិបរមានូវប្រសិទ្ធភាពរបស់សហគ្រាស។ កម្មវិធីនេះក៏បង្កើតនូវបរិយាកាសមួយដែលទាក់ទាញឲ្យមានការចូលរួមពីសំណាក់បុគ្គលិកដើម្បីធានាថា បុគ្គលិករបស់យើងមានការចូលរួមយ៉ាងពេញលេញនិងពេញចិត្តចំពោះការងាររបស់ខ្លួនក្នុងការបំពេញនូវផលប្រយោជន៍របស់ធនាគារ។ បុគ្គលិកជួរមុខទាំងអស់សុទ្ធតែទទួលបានការបណ្តុះបណ្តាល ដើម្បីពង្រឹងកម្រិតជំនាញក្នុងការទំនាក់ទំនង ខណៈដែលបុគ្គលិកគាំទ្រទទួលបានការបណ្តុះបណ្តាលជាពិសេស ដើម្បីបង្កើនជំនាញបច្ចេកទេសរបស់ពួកគេថែមទៀតផង។

ដោយមើលឃើញថា ការអភិវឌ្ឍន៍ធនធានមនុស្សពីចក្ខុវិស័យអាជីវកម្មត្រូវតែស្របគ្នាជាមួយនឹងបេសកកម្មនិងចក្ខុវិស័យរបស់ក្រុមហ៊ុន។ តាមរយៈលទ្ធភាពនៃការពង្រីកធនាគារពាក់ព័ន្ធនឹងធនធានមនុស្សធនាគារ បានចំណាយថវិកាចំនួន 70,000 ដុល្លារអាមេរិក នៅក្នុង ឆ្នាំ 2018 សម្រាប់ដំណើរការបណ្តុះបណ្តាល និងការកសាងសមត្ថភាពរបស់ក្រុមការងារ។

**ផែនការប្រតិបត្តិការសំខាន់សម្រាប់ហិរញ្ញវត្ថុឆ្នាំ2019**

ដើម្បីបង្កើនការផ្តល់សេវាសម្រាប់អតិថិជនឲ្យបានកាន់តែច្រើនថែមទៀត និងផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលមានស្រាប់របស់យើង ធនាគារមានបំណងដាក់ឲ្យប្រើប្រាស់នូវផលិតផលទូទាត់តាមអេឡិចត្រូនិច នៅក្នុងឆ្នាំ 2019 នេះ។

ធនាគារនឹងដាក់ឲ្យប្រើប្រាស់ផលិតផលសម្រាប់អាជីវកម្មជាច្រើនទៀត ដូចជា ឥណទានផ្ទាល់ខ្លួន ឥណទានខ្នាតតូច ឥណទានម៉ូតូ និងរថយន្ត សំដៅបង្កើនផលិតផល។

ឥណទានរបស់ខ្លួនដើម្បី បំពេញតម្រូវការអតិថិជនដែលកំពុងតែមានការកើនឡើង។ ទន្ទឹមនឹងនេះផងដែរ ធនាគារនឹងបន្តផ្តល់ឥណទានដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីធ្វើការគាំទ្រដោយផ្ទាល់ដល់សហគ្រាសខ្នាតតូចនៅតាមបណ្តាខេត្ត និងតំបន់ជនបទនានា។

ជាចុងក្រោយ ធនាគារ នឹងបន្តបង្កើនសកម្មភាពអាជីវកម្មស្នូលរបស់ខ្លួនជាពិសេស គឺសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម និងអតិថិជនជាអ្នកទិញគេហដ្ឋាន ហើយស្របពេលគ្នានោះដែរក៏ខិតខំប្រឹងប្រែងបង្កើនមូលដ្ឋានអតិថិជនរបស់ខ្លួនផងដែរ។





# អនុសាសន៍របស់អតិថិជន



## លោក ចាន់ ភា

អតិថិជនមកពីសាខាកម្ពុជាក្រោម (ស្ថានីយ៍ប្រេងឥន្ធនៈ កាហ្វេ ភោជនីយដ្ឋាន និងផ្ទះសំណាក់)

ដំបូងខ្ញុំចាប់ផ្តើមប្រើប្រាស់សេវាកម្ម របស់ធនាគារហ្វីលីព ជាការពិគណនាដោយសារតែ សេវាកម្មនេះផ្តល់នូវ សំណើងាយស្រួលដល់អាជីវកម្មដែលទើបចាប់ផ្តើមថ្មី។ បន្ទាប់ពីធ្វើអាជីវកម្មជាមួយធនាគារហ្វីលីពមកអាជីវកម្មរបស់ខ្ញុំបានចាប់ផ្តើមរីកចម្រើនដោយគួរអោយកត់សំគាល់ពីអាជីវកម្មថ្មីមួយ ទៅជាម្ចាស់អាជីវកម្មជាច្រើនកន្លែង ដូចជាហាងលក់ប្រេងសាំង ហាងកាហ្វេ និងសណ្ឋាគារបូទឹកជាដើម។ បុគ្គលិករបស់ធនាគារហ្វីលីព គឺមានភាពរួសរាយ រាក់ទាក់ និងមានទំនួលខុសត្រូវទោះបីជាមានការពន្យារពេល ក្នុងដំណើរការប្រតិបត្តិការខ្លះក៏ដោយ។ សរុបមក ខ្ញុំពេញចិត្តជាមួយបុគ្គលិក និងសាខារបស់ ធនាគារហ្វីលីព ហើយខ្ញុំតែងតែធ្វើការណែនាំដល់មិត្តភក្តិ និងសាច់ញាតិរបស់ខ្ញុំអំពីផលិតផល និងសេវារបស់ធនាគារហ្វីលីព។

## អ្នកស្រី គង់ សុភា

អតិថិជនពីសាខានរោត្តម

និយាយដោយស្មោះត្រង់ទៅក្រុមហ៊ុន ដែលចាប់ផ្តើមថ្មីដូចជាយើងខ្ញុំគឺមានភាពលំបាកក្នុងការស្វែងរកដើមទុនដើម្បីចាប់ផ្តើមធ្វើអាជីវកម្មរបស់យើងណាស់។ យើងបានធ្វើការទំនាក់ទំនងជាមួយធនាគារហ្វីលីពតាមរយៈបណ្តាញរបស់ក្រុមហ៊ុនយើង ហើយចាប់តាំងពីពេលនោះមកក្រុមហ៊ុនយើងបានសហការ ធ្វើការទំនាក់ទំនងអាជីវកម្មជាមួយធនាគារហ្វីលីពរហូតមកដល់បច្ចុប្បន្នផងដែរ។ ធនាគារហ្វីលីពបានជួយគាំទ្រដល់កំណើនអាជីវកម្មរបស់ក្រុមហ៊ុនយើងយ៉ាងល្អ។ ខ្ញុំបានសង្កេតឃើញថាបុគ្គលិករបស់ធនាគារគឺមានភាពរួសរាយរាក់ទាក់និងធ្វើការហ្មត់ចត់។ សរុបមក ធនាគារហ្វីលីពបានផ្តល់ជូនសេវាកម្មមួយដែលមានភាពងាយស្រួលសម្រាប់ខ្ញុំ ហើយមានប្រសិទ្ធភាព ពីព្រោះខ្ញុំអាចទៅតែម្តង ហើយទទួលបានសេវាដែលខ្ញុំត្រូវការទាំងអស់តែម្តង។ សម្រាប់ខ្ញុំផងដែរ គឺខ្ញុំបានណែនាំធនាគារហ្វីលីពដល់មិត្តភក្តិ និងសាច់ញាតិរបស់ខ្ញុំ។



## លោក សេង បូណា

អតិថិជនមកពីសាខាទឹកថ្លា

ខ្ញុំបានស្គាល់ថាធនាគារហ្វីលីព គឺជាធនាគារដ៏ធំមួយដោយសារតែម៉ាកអន្តរជាតិរបស់ Phillip Capital Singapore។ បន្ទាប់ពីបានធ្វើការជាមួយធនាគារហ្វីលីព គ្រប់ជំនួញរបស់ខ្ញុំបាននឹងកំពុងរីកចម្រើន យ៉ាងឆាប់រហ័សនិងងាយល្អ។ ក្នុងនាមជាអតិថិជន ខ្ញុំពិតជាគោរពសរសើរចំពោះគណៈគ្រប់គ្រងក្រុមការងាររបស់ធនាគារហ្វីលីពដែលតែងតែផ្តល់ជំនួយដល់ខ្ញុំសម្រាប់ការបង្កើនមុខជំនួញ។ ចំពោះខ្ញុំ ខ្ញុំពេញចិត្តទាំងស្រុងជាមួយនឹងសេវាកម្មរបស់ធនាគារហ្វីលីព និងបុគ្គលិកដែលមានភាពរួសរាយ និងប្រកបដោយវិជ្ជាជីវៈ។ ខ្ញុំសូមណែនាំធនាគារហ្វីលីពដល់អ្នកទាំងអស់គ្នា។ ធនាគារហ្វីលីពនឹងលើសពីធនាគារ សូមសាកល្បង និងមើលដោយខ្លួនឯងផ្ទាល់។ សូមអរគុណ។





# គម្រោងថ្មីៗ

ធនាគារហ្វីលីព បានជឿជាក់លើបុគ្គលិក និងអ្នកគ្រប់គ្រងរបស់ពួកគេ ដើម្បីធ្វើឱ្យធនាគារក្លាយជាអ្នកនាំមុខមិនត្រឹមតែក្នុងម៉ាកសញ្ញានោះទេ ប៉ុន្តែទាំងសេវាកម្មសម្រាប់អ្នកពាក់ព័ន្ធទាំងអស់។ នៅឆ្នាំ 2018 ធនាគារបានបោះជំហានក្នុងការអនុវត្តន៍ ទស្សនៈ និងបេសកកម្មរបស់ពួកគេតាមរយៈគំនិតផ្តួចផ្តើមជាច្រើនដូចជា៖

**ការអភិវឌ្ឍមជ្ឈមណ្ឌលធនាគារបុគ្គល៖** ដើម្បីបម្រើ និងធ្វើឱ្យអតិថិជនមានភាពសប្បាយរីករាយជាមួយនឹងដំណើរការអនុម័តឆាប់រហ័ស ធនាគារបានអនុម័ត និងផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលកម្ចី ដើម្បីធ្វើឱ្យការផ្តល់កម្ចីមានភាពរហ័ស និងបង្កើនគុណភាពសេវាកម្មរបស់ធនាគារទាំងមូល។

**ភាពជាសហគ្រិននៅកម្ពុជា៖** រក្សាទំនាក់ទំនងជាមួយអតិថិជនដែលមានចំណូលខ្ពស់ និងផ្តល់ឱ្យពួកគេនូវវេទិកាមួយដើម្បីភ្ជាប់បណ្តាញ ក៏ដូចជាចែករំលែកភាពជោគជ័យនៃអាជីវកម្មរបស់ពួកគេ ទៅវិញទៅមកក្នុងសហគមន៍ដែលបានបង្កើត។

**ការផ្តោតលើអាជីវកម្មធនាគារបុគ្គល៖** ធនាគារបានបន្តជំរុញអាជីវកម្មធនាគារបុគ្គលរបស់ខ្លួន ដែលបុគ្គលម្នាក់ៗក៏ត្រូវបានផ្តល់សារៈសំខាន់ផងដែរ។ ដោយគិតពីចំណុចនេះធនាគារបានចាប់ផ្តើមយុទ្ធសាស្ត្រផ្សេងៗ ដើម្បីបំពេញតម្រូវការអតិថិជនពីការលើកកម្ពស់ផលិតផលឥណទានបុគ្គល និងគណនីមានកាលកំណត់ ដោយបូកបន្ថែមនឹងគណនីសន្សំ និងគណនីសន្សំស្វ័យប្រវត្តិ។

**PhillipBank's Day:** នេះគឺដើម្បីឱ្យអតិថិជនបានយល់ដឹងពីធនាគារហ្វីលីពរួមជាមួយនឹងយុទ្ធសាស្ត្រផ្សព្វផ្សាយដែលធនាគារមានគោលបំណងសំខាន់ដើម្បីឱ្យគេដឹងពីធនាគារហ្វីលីព និងការផ្តល់ជូនយ៉ាងពិសេសរបស់ខ្លួន។

**កិច្ចប្រជុំធនាគារហ្វីលីព៖** កិច្ចប្រជុំធនាគារហ្វីលីពគឺជាវេទិកាសម្រាប់អតិថិជនក្នុងស្រុកដើម្បីរៀនសូត្រ និងសម្តែងការព្រួយបារម្ភរបស់ពួកគេចំពោះធនាគារ ក៏ដូចជាការទំនាក់ទំនងអំពីភាពប្រសើរឡើងនៃធនាគារនៅក្នុងប៉ុន្មានខែ និងប៉ុន្មានឆ្នាំកន្លងមកនេះ។

**កម្មវិធីទំនួលខុសត្រូវក្នុងសង្គមរបស់ធនាគារហ្វីលីព៖** ធនាគារហ្វីលីពបានផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើកម្មវិធីទំនួលខុសត្រូវសង្គមហៅកាត់ថា CSR ដោយផ្តោតលើវិស័យសំខាន់ៗគឺផ្នែកពិការភាព និងការអប់រំនៅកម្ពុជា។





# ធនាគារហ្វីលីពនៅក្នុងទំព័រព័ត៌មាន!

## ត្រូវមានរបស់ក្រុមហ៊ុនធានារ៉ាប់រងនៃ Phillip Capital បាននិងកំពុងរីកចម្រុះជាលំដាប់នៅកម្ពុជា

**P PhillipCapital**  
Your Partner in Finance

**P PhillipBank**

**P Phillip General Insurance**  
Your Partner in Life

**P ហ្វីលីពជីវិត**  
Your Partner in Life

ក្រុមហ៊ុនធានារ៉ាប់រងនៃ Phillip Capital បាននិងកំពុងរីកចម្រុះជាលំដាប់នៅកម្ពុជា តាមរយៈការបង្កើតក្រុមហ៊ុនធានារ៉ាប់រង និងធនាគារ ដែលបានបង្កើតជាមួយវិនិយោគិនដ៏មានឥទ្ធិពល និងប្រសិទ្ធភាពខ្ពស់។

ក្រុមហ៊ុនធានារ៉ាប់រងនៃ Phillip Capital បាននិងកំពុងរីកចម្រុះជាលំដាប់នៅកម្ពុជា តាមរយៈការបង្កើតក្រុមហ៊ុនធានារ៉ាប់រង និងធនាគារ ដែលបានបង្កើតជាមួយវិនិយោគិនដ៏មានឥទ្ធិពល និងប្រសិទ្ធភាពខ្ពស់។



### ក្រុមហ៊ុន Phillip General Insurance (Cambodia) Plc ដែលបានប្រតិបត្តិការ រយៈពេល១៨ខែមកនេះ កំពុងតែរីកចម្រើន ខ្លាំងឡើង។

ក្រុមហ៊ុនធានារ៉ាប់រងនៃ Phillip Capital បាននិងកំពុងរីកចម្រុះជាលំដាប់នៅកម្ពុជា តាមរយៈការបង្កើតក្រុមហ៊ុនធានារ៉ាប់រង និងធនាគារ ដែលបានបង្កើតជាមួយវិនិយោគិនដ៏មានឥទ្ធិពល និងប្រសិទ្ធភាពខ្ពស់។

### តារាតិកត្តា (Cambodia)

ក្រុមហ៊ុនធានារ៉ាប់រងនៃ Phillip Capital បាននិងកំពុងរីកចម្រុះជាលំដាប់នៅកម្ពុជា តាមរយៈការបង្កើតក្រុមហ៊ុនធានារ៉ាប់រង និងធនាគារ ដែលបានបង្កើតជាមួយវិនិយោគិនដ៏មានឥទ្ធិពល និងប្រសិទ្ធភាពខ្ពស់។



Mr. Ong Teong Hoon  
Shareholders' Representative - Phillip Capital

យើងមានសុច្ឆន្ទៈយោងដោយប្រុងប្រយ័ត្នសម្រាប់ ឆ្នាំ 2019 នៅពេលសម្រេចនៃកំណើតធុរកិច្ចរបស់យើង។ យើងមានសុច្ឆន្ទៈយោងដោយប្រុងប្រយ័ត្នសម្រាប់ ឆ្នាំ 2019 នៅពេលសម្រេចនៃកំណើតធុរកិច្ចរបស់យើង។

### ក្រុមហ៊ុន Phillip C



ក្រុមហ៊ុនធានារ៉ាប់រងនៃ Phillip Capital បាននិងកំពុងរីកចម្រុះជាលំដាប់នៅកម្ពុជា តាមរយៈការបង្កើតក្រុមហ៊ុនធានារ៉ាប់រង និងធនាគារ ដែលបានបង្កើតជាមួយវិនិយោគិនដ៏មានឥទ្ធិពល និងប្រសិទ្ធភាពខ្ពស់។



Capital បង្កើនសេវាកម្មដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិប្រចាំថ្ងៃនៅកម្ពុជា



ឯកសារព័ត៌មានស្តីពីការបង្កើនសេវាកម្មរបស់ប្រតិបត្តិការនៅកម្ពុជា។ អត្រាប្រាក់បញ្ញើ និង អត្រាប្រាក់ប្រាក់បញ្ញើ ត្រូវបានកែតម្រូវឡើងវិញ ដើម្បីឱ្យអតិថិជនមានជម្រើសក្នុងការប្រើប្រាស់សេវាកម្មឱ្យបានប្រសើរឡើង។

ក្រុមហ៊ុនប្រតិបត្តិការប្រកបដោយសមត្ថភាពខ្ពស់ ក្នុងការផ្តល់សេវាកម្មឱ្យអតិថិជនបានយ៉ាងរហ័ស និងប្រសើរឡើង។ ក្រុមហ៊ុនបានបង្កើនសេវាកម្មឱ្យបានប្រសើរឡើង ដើម្បីឱ្យអតិថិជនមានជម្រើសក្នុងការប្រើប្រាស់សេវាកម្មឱ្យបានប្រសើរឡើង។

បីក បើកសម្ពោធជាផ្លូវការនូវកម្មវិធី "សហគ្រិនភាពកម្ពុជា"

ក្រសួងពាណិជ្ជកម្ម  
ប្រឹក្សាជាតិ  
កម្ពុជា


Entrepreneurship Cambodia



លោក ហាត្យា ជិត អភិបាលរង, ក្រសួងពាណិជ្ជកម្ម, កម្ពុជា និងលោក ហ៊ុន ម៉ាណែត, ប្រឹក្សាជាតិកម្ពុជា



Km. ០០៧ ៤៧



Chan Mach of KREDIT MFI presenting donations to flood victims on behalf of PhillipBank, KREDIT MFI and Singapore Club Cambodia.



# ទំនួលខុសត្រូវសង្គម

ធនាគារហ្វីលីពជឿជាក់ថា CRS មិនមែនគ្រាន់តែជាការទទួលខុសត្រូវរបស់ក្រុមហ៊ុននោះទេ តែវាស្ថិតនៅក្នុងឌីអិនអេរបស់យើង ក្នុងការធ្វើល្អ និងប្រគល់ត្រឡប់ទៅសហគមន៍ដែលយើងកំពុងធ្វើប្រតិបត្តិការ។


យើងបែងចែកសកម្មភាព CSR របស់យើងជាពីរ:

- យុទ្ធសាស្ត្រ CSR: ជាចំណុចជាក់លាក់ ដែលធនាគារបានជ្រើសរើសដើម្បីរួមចំណែកក្នុងរយៈពេលវែង ដែលសម្រាប់ធនាគារហ្វីលីព គឺរួមបញ្ចូលទាំងការផ្តល់ប្រយោជន៍ដល់ ការអប់រំនិងសិល្បៈនៃពិការភាព។
- យុទ្ធសាស្ត្រ CSR: ជាចំណុចជាក់លាក់ ដែលធនាគារបានជ្រើសរើសដើម្បីរួមចំណែកក្នុងរយៈពេលវែង ដែលសម្រាប់ធនាគារហ្វីលីព គឺរួមបញ្ចូលទាំងការផ្តល់ប្រយោជន៍ដល់ ការអប់រំនិងសិល្បៈនៃពិការភាព។

**ការផ្តល់ជំនួយដល់ទឹកជំនន់នៅស្ទឹងត្រែងក្នុងខែសីហាឆ្នាំ 2018:** នៅខែសីហា ឆ្នាំ 2018 ទឹកជំនន់មានគ្រោះទឹកជំនន់នៅក្នុងខេត្តស្ទឹងត្រែង។ ធនាគារហ្វីលីព រួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ក្លឹបស្នែងប្តីប្រចាំកម្ពុជា និងអតិថិជនរបស់យើង បានប្រមូលជំនួយជាទឹកប្រាក់ចំនួន 16 ពាន់ដុល្លារអាមេរិកសម្រាប់ផ្គត់ផ្គង់ដល់ជនរងគ្រោះដោយទឹកជំនន់។



អង្គការ Epic Arts កម្ពុជា: នៅខែសីហា ឆ្នាំ 2018 ទឹកជំនន់មានគ្រោះទឹកជំនន់នៅក្នុងខេត្តស្ទឹងត្រែង។ ធនាគារហ្វីលីព រួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ក្លឹបសង្គមប្រចាំកម្ពុជា និងអតិថិជនរបស់យើង បានប្រមូលជំនួយជាទឹកប្រាក់ចំនួន 16 ពាន់ដុល្លារអាមេរិកសម្រាប់ផ្គត់ផ្គង់ដល់ជនរងគ្រោះដោយទឹកជំនន់។





**E2STEM កម្ពុជា:** ធនាគារហ្វីលីព គឺជាអ្នកឧបត្ថម្ភដ៏មានមោទនភាពចំពោះគំនិតផ្តួចផ្តើមផ្នែកអប់រំដ៏សំខាន់ដែលត្រូវបានគេហៅកាត់ថា E2STEM។ នៅក្រោមកម្មវិធីនេះអាហារូបករណ៍ត្រូវបានផ្តល់ជូនដល់សិស្សានុសិស្សក្រីក្រ សម្រាប់ការសិក្សារបស់ពួកគេនៅក្នុងជំនាញវិទ្យាសាស្ត្រនិងគណិតវិទ្យា។ នៅឆ្នាំ 2018 ធនាគារហ្វីលីពបានឧបត្ថម្ភសិស្សចំនួនពីររូបសម្រាប់រយៈពេល 3 ឆ្នាំនៅថ្នាក់វិទ្យាល័យ និង 2 ឆ្នាំទៀតនៅសាលាបច្ចេកទេសរបស់ពួកគេក្រោមកម្មវិធី E2STEM នៅវិទ្យាល័យព្រះយុគន្ទ ដើម្បីគាំទ្រដល់ការសិក្សាផ្នែកវិទ្យាសាស្ត្រនិងគណិតវិទ្យា។

ទិវាកុមារអន្តរជាតិ: ធនាគារហ្វីលីពបានឧបត្ថម្ភកាបូបស្ពាយដល់សិស្សានុសិស្សមកពីសាលាបឋមសិក្សាដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយ Kids City ក្នុងទិវាកុមារអន្តរជាតិ។ ធនាគារក៏បានឧបត្ថម្ភដល់គំរោង "1 មិថុនា ទំពាំងរបស់ខ្ញុំ" តាមរយៈការឧបត្ថម្ភដល់កុមារនៅសាលាបឋមសិក្សាអ៊ុយនេសេស៊ីភី ខេត្តកោះកុង។ ធនាគារបានរួមចំណែកក្នុងសកម្មភាពខាងលើ អស់រយៈពេលបីឆ្នាំជាប់គ្នាមកហើយ និងថែមទាំងជួយសិស្សឱ្យរីករាយក្នុងការទទួលបានបទពិសោធន៍ពីសកម្មភាពនៅខាងក្រៅសាលាផងដែរ។



**ព្រឹត្តិការណ៍ Airavata Cambodia Fund raising events:** ធនាគារហ្វីលីព បាននឹងកំពុងគាំទ្រ Airavata ដែលមានបេសកកម្មដើម្បីអង្គុយមូលនិធិក្នុងការជួយការពារសត្វជីវនៅក្នុងប្រទេសកម្ពុជា។








# សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុ

	FY 2018	FY 2017	FY 2016
<b>លទ្ធផលប្រតិបត្តិការ (ពាន់ដុល្លារអាមេរិក)</b>			
ចំណូលប្រតិបត្តិការ	15,190	11,404	8,654
ប្រាក់ចំណេញមុនបង់ពន្ធ	3,116	2,502	477
ចំណេញប្រចាំឆ្នាំ	2,446	1,959	499
<b>តារាងតុល្យការគន្លឹះ (ពាន់ដុល្លារអាមេរិក)</b>			
ទ្រព្យសកម្មសរុប	269,929	200,881	147,007
ឥណទាន និងបុរេប្រទាន	165,807	123,125	92,321
បំណុលសរុប	192,045	142,443	107,528
ប្រាក់បញ្ញើ	189,449	140,129	105,504
ដើមទុន និងទុនបម្រុងបន្ថែម	75,000	58,000	41,000
មូលនិធិម្ចាស់ក្រុមហ៊ុន	77,884	58,438	39,479
<b>អនុបាតហិរញ្ញវត្ថុ</b>			
ចំណេញក្នុងមួយភាគហ៊ុន (ដុល្លារអាមេរិក)	0.033	0.034	0.012
ទ្រព្យសកម្មសុទ្ធក្នុងមួយភាគហ៊ុន (ដុល្លារអាមេរិក)	1.04	1.01	0.96
ផលចំណូលពីមូលធន (%)	3.14	3.35	1.26
ផលចំណូលពីទ្រព្យសកម្ម (%)	0.91	0.97	0.34
អនុបាតសន្ទនីយភាព (%)	114	122	175
អនុបាតឥណទានដុល្លេបនឹងប្រាក់បញ្ញើ (%)	89.05	89.55	89.49
អនុបាតឥណទានមិនដំណើរការធៀបនឹងឥណទានសរុប (%)	1.03	1.08	1.42
<b>ការគ្រប់គ្រងប្រាក់ដើមទុន</b>			
មូលនិធិផ្ទាល់សុទ្ធ (ពាន់ដុល្លារអាមេរិក)	78,232	60,217	39,362
អនុបាតសាធារណៈ (%)	41.61	42.15	34.09

# សេចក្តីសង្ខេបហិរញ្ញវត្ថុរយៈពេល 3 ឆ្នាំ



# ការវិភាគលើលទ្ធផលហិរញ្ញវត្ថុ

## ចំណូលប្រតិបត្តិការ

ចំណូលប្រតិបត្តិការរបស់ធនាគារគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 មានចំនួន 15.19 លានដុល្លារអាមេរិក ដែលកើនឡើងចំនួន 33.20% បើប្រៀបធៀបជាមួយចំនួន 11.40 លានដុល្លារអាមេរិក កាលពីឆ្នាំ កន្លងទៅ គិតត្រឹមថ្ងៃទី31 ខែធ្នូឆ្នាំ2017។ សមទ្ធិផលនេះ គឺដោយសារ កំណើនចំណូលការប្រាក់ពីឥណទាន និងប្រាក់បុរេប្រទានផ្តល់ឱ្យ អតិថិជន ព្រមទាំងការកើនឡើងនៃផលប្រាក់ឥណទានរបស់ ធនាគារ និងប្រាក់ចំណូលពីថ្លៃសេវាផងដែរ។ ប្រភពនៃចំណូល ប្រតិបត្តិការរបស់ធនាគារសម្រាប់ឆ្នាំ 2018 គឺឥណទាន និងប្រាក់ បុរេប្រទានផ្តល់ អតិថិជន (97.36%) និងការដាក់ប្រាក់បញ្ញើតាម គ្រឹះស្ថានហិរញ្ញវត្ថុ (2.64%)។

## ចំណេញមុនបង់ពន្ធ និង ចំណេញក្នុងមួយភាគហ៊ុន

ធនាគារ បានប្រកាសចំណេញមុនបង់ពន្ធ 3.12 លានដុល្លារអាមេរិក នាដំណាច់ឆ្នាំត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 បើប្រៀបធៀបនឹងចំនួន ទឹកប្រាក់ចំណេញ 2.50 លានដុល្លារអាមេរិក សម្រាប់ឆ្នាំ 2017 កន្លង ទៅ។ អនុបាត (ផលធៀប) ចំណូលរបស់ធនាគារសម្រាប់ឆ្នាំ 2018 មានកម្រិតទាបជាងបន្តិចបន្តួច គឺ 0.60:1 ធៀបនឹង 0.63:1 កាលពីឆ្នាំ កន្លងទៅ។ សមាសភាគចំណាយប្រតិបត្តិការរបស់ធនាគារសម្រាប់ ឆ្នាំបច្ចុប្បន្នក្រោមការត្រួតពិនិត្យ គឺប្រាក់ចំណាយលើបុគ្គលិក (55%) ចំណាយលើសេវា (9%) ចំណាយលើទាក់ទងនឹងការបង្កើតផ្សេង (16%) ចំណាយលើការផ្សព្វផ្សាយ និងទីផ្សារ (3%) ព្រមទាំងចំណាយផ្នែក រដ្ឋបាល និងចំណាយប្រតិបត្តិការផ្សេងៗទៀត (17%)។

ធនាគារប្រកាសចំណេញសុទ្ធសម្រាប់ឆ្នាំនេះចំនួន 2.45 លានដុល្លារ អាមេរិក បើធៀបនឹងចំណេញសុទ្ធចំនួន 1.96 លានដុល្លារអាមេរិកគិត ត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ 2017 ដោយសារការកើនឡើងនៃចំណូលពីការ ប្រាក់ លើឥណទានបុរេប្រទាន រួមជាមួយការកើនឡើងនៃចំណូលពី សេវាកម្មផ្សេងៗ បានធ្វើអោយចំណេញក្នុងមួយភាគហ៊ុនរបស់ធនាគារ សម្រាប់ឆ្នាំ 2018 គឺ 0.033 ដុល្លារអាមេរិកធៀបនឹងចំណេញក្នុងមួយ ភាគហ៊ុនចំនួន 0.034 ដុល្លារអាមេរិកសម្រាប់ឆ្នាំកន្លងទៅ។

## ពន្ធដារ

ពន្ធដារ រួមមាន ពន្ធលើប្រាក់ចំណូល និងពន្ធពន្យារ។ ដោយសារ ធនាគារទទួលបានចំណេញមុនបង់ពន្ធនាអំឡុងពេលបច្ចុប្បន្ន ដូច្នេះ ពន្ធលើប្រាក់ចំណូលរបស់ធនាគារ គឺត្រូវបង់ពន្ធប្រាក់ចំណេញចំនួន 20% ដោយអនុលោមតាមច្បាប់សារពើពន្ធរបស់ប្រទេសកម្ពុជា។ ធនាគារ ក៏ទទួលស្គាល់ពន្ធពន្យារទ្រព្យសកម្មចំនួន 49.32 លាន ដុល្លារ នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ2018។

## បំណុលសរុប

ទ្រព្យអកម្មសរុបរបស់ធនាគារ បានកើនឡើងដល់ 192.05 លាន ដុល្លារអាមេរិក ក្នុងកាលបរិច្ឆេទត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ពី 142.44 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ 2017 ដោយសារបញ្ញើ អតិថិជន និងធនាគារកើនឡើងខ្ពស់ចំនួន 49.32លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2018។

ប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន នៅតែជាសមាស ភាគ សំខាន់នៃទ្រព្យអកម្មសរុបរបស់ធនាគារ គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ដែលមានចំនួន98.65% នៃទ្រព្យអកម្មសរុបរបស់ធនាគារ។

## ទ្រព្យសកម្មសរុប

ទ្រព្យសកម្មសរុបរបស់ធនាគារមានចំនួន 269.93 លានដុល្លារ អាមេរិក គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ដោយគិតជាភាគរយមាន ចំនួន 34.37% គឺមានការកើនឡើងពីចំនួន 200.88 លានដុល្លារ អាមេរិក សម្រាប់ឆ្នាំ 2017 កន្លងទៅ។ ទ្រព្យសកម្មរបស់ធនាគារ គឺ ផ្អែកជាចម្បងលើឥណទាន និងបុរេប្រទានដល់អតិថិជន (61%) បញ្ញើ នៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (6.83%) និងសមតុល្យនៅ ធនាគារ កណ្តាល (29.07%)។ កំណើនទ្រព្យសកម្មរបស់ធនាគារ គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ធៀបនឹងឆ្នាំមុនគិតត្រឹម ថ្ងៃទី31 ខែធ្នូ ឆ្នាំ2017 គឺដោយសារកំណើនអតិថិជន និងបញ្ញើរបស់ធនាគារចំនួន 33.94%។

## ប្រាក់បញ្ញើ

ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជនត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 រួមមាន ប្រាក់បញ្ញើរយៈពេលវែង (61%) គណនីចរន្ត (27%) និង គណនីសន្សំ (12%)។ គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2017 ប្រភេទប្រាក់ បញ្ញើចំបងដែលទទួលបានពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជនគឺប្រាក់ បញ្ញើរយៈពេលវែងដែលមាន 66% នៃបញ្ញើសរុប។ ការកើនឡើងនៃ ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជនក្នុងឆ្នាំ2017 គឺដោយ សារការកើនឡើងនៃចំនួនប្រាក់បញ្ញើរយៈពេលវែងពីអតិថិជន។

## ឥណទាន និងបុរេប្រទាន

ឥណទាន និងបុរេប្រទាន ជាសំខាន់ រួមមាន លើឥណទានរយៈពេល វែងដល់អតិថិជន។ ឥណទានសរុប និងបុរេប្រទានដល់អតិថិជនបាន កើនឡើង34.44% គិតជាទឹកប្រាក់គឺ168.70លានដុល្លារអាមេរិកគិត ត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 ពីចំនួន 125.48 លានដុល្លារអាមេរិកគិត ត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ 2017។

ត្រឹមកាលបរិច្ឆេទថ្ងៃទី 31 ខែធ្នូឆ្នាំ2018 ឥណទានសរុបរបស់ធនាគារ រួមមានឥណទាន និងបុរេប្រទានដល់វិស័យផ្សេងៗដូចជា សម្រាប់ ពាណិជ្ជកម្មខ្នាតធំ និងខ្នាតតូច (22%) អចលនទ្រព្យ និងសកម្មភាព ជួល (23%) គេហដ្ឋាន (13%) វិស័យហិរញ្ញវត្ថុ (4%) ផលិតកម្ម (3%) និងសណ្ឋាគារ និងភោជនីយដ្ឋាន (3%) និងវិស័យផ្សេងៗ(32%) ។

## ដើមទុនលក្ខន្តិកៈ

ដើមទុនលក្ខន្តិកៈរបស់ធនាគារ គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 មាន ចំនួន 75 លានដុល្លារអាមេរិក។

**មូលនិធិម្ចាស់ភាគហ៊ុន និងទ្រព្យសកម្មសុទ្ធក្នុងមួយហ៊ុន**

គិតត្រឹមកាលបរិច្ឆេទ 31 ខែធ្នូ ឆ្នាំ 2018 មូលនិធិម្ចាស់ភាគហ៊ុនរបស់ ធនាគារមានការកើនឡើងពី 77.88 លានដុល្លារអាមេរិកដល់ 58.44 ដុល្លារអាមេរិក ដោយសារចំណេញសុទ្ធ ដែលធនាគារទទួលបានក្នុង ឆ្នាំ 2018 ។ ទ្រព្យសកម្មសុទ្ធក្នុងមួយហ៊ុនរបស់ធនាគារ គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 មានចំនួន 1.04 ដុល្លារអាមេរិក (ក្នុងឆ្នាំ 2017 ៖ 1.01 ដុល្លារអាមេរិក) ។

**ចំណូលម្ចាស់ភាគហ៊ុន និងចំណូលទ្រព្យសកម្ម**

ធនាគារបានកត់ត្រាចំណូល លើមូលនិធិម្ចាស់ភាគហ៊ុន និងទ្រព្យ សកម្មមានភារវិជ្ជមានសម្រាប់ដំណាច់ឆ្នាំថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 ដោយក្នុងនោះចំណូលម្ចាស់ 3.14% (ក្នុងឆ្នាំ 2017 ៖ 3.35%) និង ចំណូលទ្រព្យសកម្ម គឺ 0.91% (ក្នុងឆ្នាំ 2017 ៖ 0.97%) ។

**អនុបាតឥណទានមិនដំណើរការរៀប និងឥណទានសរុប (%)**

អនុបាតឥណទានមិនដំណើរការ រៀបនឹងឥណទាន សរុបគិតត្រឹម ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 មានចំនួន 1.03% ទាបជាងឆ្នាំមុនបន្តិចបន្តួច ដែលមានចំនួន 1.08% គិតត្រឹមកាលបរិច្ឆេទថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ។ ឥណទានមិនដំណើរការ ភាគច្រើនមានទ្រព្យតម្កល់ធានា ហើយធនាគារកំពុងស្ថិតក្នុងដំណើរការប្រមូលឥណទានមកវិញ ។

**អនុបាតសាច់ប្រាក់ងាយស្រួល**

អនុបាតផលធៀបសាច់ប្រាក់ងាយស្រួល គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 បានថយចុះ ត្រឹមចំនួន 114% បើធៀបជាមួយនឹងចំនួន 122% គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ដែលការកើនឡើងនេះដោយសារ កំណើនឥណទាន និង បុរេប្រទានទៅកាន់អតិថិជន។ ធនាគារអនុវត្ត ទៅតាម

ប្រកាសលេខ B7-04-207 របស់ធនាគារកណ្តាលដែលតម្រូវឱ្យមាន អនុបាតសាច់ប្រាក់ងាយស្រួលចំនួន 80% ។ អនុបាតសាច់ប្រាក់ ងាយស្រួលបង្ហាញថា ធនាគារមានសមត្ថភាពក្នុងការផ្តល់ជូននូវការ ដកប្រាក់បញ្ញើដល់អតិថិជនរបស់ខ្លួន។

**មូលនិធិផ្ទាល់សុទ្ធ**

គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 មូលនិធិផ្ទាល់សុទ្ធរបស់ធនាគារមាន ចំនួន 78.23 លានដុល្លារអាមេរិក ( 2017៖ 60.22 លានដុល្លារ អាមេរិក ) គឺជាចំនួនលើសពីដើមទុនអប្បបរមាដែលតម្រូវឱ្យមានត្រឹម 75 លានដុល្លារអាមេរិក។ ការកើនឡើងខ្ពស់នេះ ដោយសារប្រាក់ ចំណេញសុទ្ធដែលទទួលបាននៅក្នុងឆ្នាំ 2018 ។

**អនុបាតឥណទានធៀបប្រាក់បញ្ញើ**

អនុបាតឥណទានធៀបប្រាក់បញ្ញើរបស់ធនាគារគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 មានត្រឹម 89.05% បើធៀបនឹង 89.55% គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ដែលភាគច្រើនដោយសារតែកំណើនប្រហាក់ប្រហែល នៃសមតុល្យប្រាក់បញ្ញើ និងឥណទាន។

**អនុបាតសោធនភាព**

អនុបាតសោធនភាព ផ្តល់នូវការវាស់ស្ទង់នៃមូលនិធិផ្ទាល់សុទ្ធរបស់ ធនាគារ គិតជាភាគរយនៃកម្រិតហានិភ័យឥណទានដែលបានកើត ឡើង។ គិតត្រឹមកាលបរិច្ឆេទថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 អនុបាត សោធនភាពរបស់ធនាគារចំនួន 41.61% (ឆ្នាំ 2017៖ 42.15%) គឺ អនុលោមទៅតាមប្រកាសលេខ B704-206 ចេញដោយធនាគារ កណ្តាល ដែលតម្រូវឱ្យមានអនុបាតសោធនភាពយ៉ាងតិច 15% ។ អនុបាតសោធនភាពគិតត្រឹមកាលបរិច្ឆេទថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 មានកម្រិតខ្ពស់ជាងដែលមូលហេតុចម្បងគឺដោយសារការកើនឡើងនៃ មូលនិធិផ្ទាល់សុទ្ធ។





# គោលនយោបាយនិងគោលការណ៍អនុវត្ត

## ការត្រួតពិនិត្យនិងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ("ក្រុមប្រឹក្សា") ប្តេជ្ញាចិត្តគោរពតាមគោលការណ៍អភិបាលកិច្ចក្រុមហ៊ុន និងត្រួតពិនិត្យលើរបាយការណ៍និងការអនុវត្តន៍អភិបាលកិច្ចរបស់ក្រុមហ៊ុន។ ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាមាន៖

- ត្រួតពិនិត្យការធ្វើអាជីវកម្ម របស់ធនាគារ
- ពិនិត្យ និងអនុវត្តផែនការយុទ្ធសាស្ត្រអាជីវកម្ម និងថវិកាប្រចាំឆ្នាំរបស់ធនាគារ
- ពិនិត្យមើលលើផែនការសកម្មភាពដែលបានអនុវត្តដោយគណៈគ្រប់គ្រងដើម្បីសម្រេចបានតាមយុទ្ធសាស្ត្រ និងគោលដៅអាជីវកម្ម ដែលបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល
- កំណត់ហានិភ័យចម្បងនិងធានានូវការអនុវត្តប្រព័ន្ធគ្រប់គ្រងសមស្រប ដើម្បីគ្រប់គ្រងហានិភ័យនោះ
- ពិនិត្យលើសុច្ឆន្ទៈភាព និងភាពគ្រប់គ្រាន់នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់ធនាគារដែលរួមមានប្រព័ន្ធសម្រាប់អនុលោមច្បាប់វិន័យ និងគោលការណ៍ណែនាំដោយធនាគារជាតិកម្ពុជាគ្រប់កាលៈទេសៈ។

## សមាសភាពរបស់ក្រុមប្រឹក្សាភិបាល

ធនាគារត្រូវបានដឹកនាំ និង គ្រប់គ្រងដោយក្រុមប្រឹក្សាភិបាល និងសមាជិកដែលពោរពេញដោយបទពិសោធន៍ទូលំទូលាយក្នុងសកម្មភាព ធនាគារពាណិជ្ជ និងធនាគារវិនិយោគ ក៏ដូចជាចំណេះដឹងផ្នែកសវនកម្ម។ គិតត្រឹមកាលបរិច្ឆេទថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 ក្រុមប្រឹក្សាភិបាលរួមមានអភិបាលប្រឹក្សាចំនួន 7 រូប ដែល ៤នាក់ ក្នុងចំណោមនោះធ្វើការដោយឯករាជ្យ។

លោកស្រី Diana Seah Yen Goon (អភិបាលប្រឹក្សាឯករាជ្យ) និងលោក Paul Gwee Choon Guan (អភិបាលប្រឹក្សាឯករាជ្យ) ត្រូវបាន តែងតាំងអោយចូលក្នុងក្រុមប្រឹក្សាភិបាលជាធរមាន នៅថ្ងៃទី14 ខែមីនា ឆ្នាំ 2014។ ដោយឡែកលោក Koh Yong Guan (អភិបាលប្រឹក្សាឯករាជ្យ) ត្រូវបានតែងតាំងនៅថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2014 និងលោក អិត វិជិត (អភិបាលប្រឹក្សាឯករាជ្យ) ត្រូវបានតែងតាំងអោយចូល ក្នុងក្រុមប្រឹក្សាភិបាលជាធរមានក្នុងខែឧសភា 2016។ អ្នកទាំងអស់សុទ្ធតែមានបទពិសោធន៍ធនាគារទូលំទូលាយ។ ក្រុមប្រឹក្សាបច្ចុប្បន្នមានអភិបាលប្រឹក្សាមិនឯករាជ្យ 3 រូប និងអភិបាលប្រឹក្សាឯករាជ្យ 4 រូប។

មុខងាររបស់អភិបាលប្រតិបត្តិ និងអភិបាលប្រឹក្សាត្រូវបានបែងចែកដាច់ដោយឡែកពីគ្នា។ អភិបាលប្រឹក្សាមានតួនាទីបំពេញជំនាញនិងបទពិសោធន៍ដល់អភិបាលប្រតិបត្តិ និងជួយបង្កើតយុទ្ធសាស្ត្រ និងគោលនយោបាយរបស់ធនាគារខណៈពេលដែលអភិបាលប្រឹក្សាឯករាជ្យមាននាទីផ្តល់ការត្រួតពិនិត្យ និងធានាសមតុល្យអំណាចដើម្បីធានាថាធនាគារប្រតិបត្តិការងារជាមួយនឹងអភិបាលកិច្ចសមស្របជាមួយនឹងប្រព័ន្ធ និងការត្រួតពិនិត្យផ្ទៃក្នុងដែលបានដាក់អោយអនុវត្ត។ អភិបាលប្រតិបត្តិទទួលខុសត្រូវក្នុង ការផ្តល់ការសម្រេចចិត្តប្រតិបត្តិ និងការអនុវត្តសកម្មភាពយុទ្ធសាស្ត្ររបស់ធនាគារដោយមានកិច្ចជំនួយ ការពិន័យគ្រប់គ្រងទូទៅ។ អភិបាលប្រឹក្សាមិនឯករាជ្យនៅក្នុងក្រុមប្រឹក្សាភិបាលជាអ្នកនាំមុខនូវការវិនិច្ឆ័យនិងគោលដៅឯករាជ្យចូលរួមក្នុងទម្រង់ការនិងដំណើរការនៃការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ដោយផ្តល់នូវការត្រួតពិនិត្យ និងធ្វើសមតុល្យទៅ លើសិទ្ធិអំណាចរបស់គណៈអភិបាល។

សមាសភាពនៃក្រុមប្រឹក្សាភិបាល ឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ក្រុមប្រឹក្សាភិបាលដើម្បីរក្សានូវសមតុល្យដ៏ជាក់លាក់មួយដែលធានាអោយបាននូវការដឹកនាំនិងគ្រប់គ្រងធនាគារដ៏ខ្លាំងក្លានិងពោរពេញដោយប្រសិទ្ធភាព។

ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការចំនួន3 ដើម្បីជំនួយដល់ក្រុមប្រឹក្សាភិបាលក្នុងការគ្រប់គ្រងអាជីវកម្មនិងបំពេញកិច្ចតាមតួនាទីរបស់ខ្លួន។ តួនាទី និងក្របខណ្ឌនៃគណៈ កម្មាធិការ ក៏ដូចជាសិទ្ធិអំណាចផ្តល់ដោយក្រុមប្រឹក្សាដល់គណៈកម្មាធិការទាំងនេះត្រូវបានកំណត់យ៉ាង ជាក់លាក់ដោយក្រុមប្រឹក្សាភិបាល។

គណៈកម្មាធិការទាំង 3 មានដូចជា៖

គណៈកម្មាធិការ	ទទួលបន្ទុកដោយ
គណៈកម្មាធិការសវនកម្ម	អភិបាលឯករាជ្យ
គណៈកម្មាធិការគ្រប់គ្រងហានិភ័យ	អភិបាលឯករាជ្យ
គណៈកម្មាធិការជ្រើសរើសតែងតាំង និងលាភការ	អភិបាលឯករាជ្យ

**(I) គណៈកម្មាធិការសវនកម្ម**

គណៈកម្មាធិការសវនកម្មផ្តល់នូវការត្រួតពិនិត្យឯករាជ្យលើរបាយការណ៍ និងប្រព័ន្ធត្រួតពិនិត្យហិរញ្ញវត្ថុធនាគារ និងធានានូវតុល្យភាពអំណាចរបស់ធនាគារ។

**គណៈកម្មាធិការសវនកម្ម មានសមាសភាពដូចតទៅ៖**

- 1. លោកស្រី Diana Seah Yen Goon (ប្រធាន)
- 2. លោក Paul Graze
- 3. លោក Ong Teong Hoon
- 4. លោក Chan Mach

**តួនាទីរបស់គណៈកម្មាធិការសវនកម្មរួមមាន៖**

- (ក) ធានាថាព័ត៌មានពាក់ព័ន្ធនឹងហានិភ័យនិងហិរញ្ញវត្ថុផ្តល់ទៅអោយធនាគារជាតិនៃកម្ពុជា និងសាធារណៈមានភាពច្បាស់លាស់សុក្រឹត និងជឿជាក់បាន
- (ខ) វាយតម្លៃលើមូលដ្ឋាននៃវិធីសាស្ត្រ និងការរៀបចំការងារគណនេយ្យដែលត្រូវប្រើប្រាស់សម្រាប់របាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុឯកជន
- (គ) ពិនិត្យឡើងវិញនូវភាពមិនគ្រប់គ្រាន់នៃធនធាន សមត្ថភាពមុខងារ និងព្រំដែននៃតួនាទីសវនកម្មផ្ទៃក្នុង ហើយធានាថាតួនាទីសវនកម្មផ្ទៃក្នុងមានសិទ្ធិអំណាចចាំបាច់ដើម្បីតួនាទីរបស់ខ្លួន
- (ឃ) ត្រួតពិនិត្យមើលវិសាលភាពនៃកម្មវិធីសវនកម្មផ្ទៃក្នុង និងអនុលោមតាមកម្មវិធី
- (ង) ត្រួតពិនិត្យមើលដំណើរប្រព្រឹត្តទៅនិងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
- (ច) ធានាថាពិតជាមានការពិនិត្យ និងសមតុល្យច្បាស់លាស់ដែលធ្វើអោយសវនិករធននៃសេវាមិនមែនសវនកម្មមិនជ្រៀតជ្រែកដល់ការអនុវត្តការវិនិច្ឆ័យរបស់សវនកម្មឯករាជ្យឡើយ
- (ឆ) ត្រួតពិនិត្យលើព្រំដែននៃសវនកម្ម ផែនការអនុវត្តសវនកម្មការពង្រីកផែនការរៀបចំផ្នែកលើកិច្ចការសវនករខាងក្រៅ និងសវនកម្មផ្ទៃក្នុង
- (ជ) ត្រួតពិនិត្យលើព្រំដែននៃសវនកម្ម ក៏ដូចជារបាយការណ៍ត្រួតពិនិត្យដែលចេញដោយអាជ្ញាធរត្រួតពិនិត្យនិងចេញសេចក្តីបង្គាប់សម្រាប់សកម្មភាពបង្ការចាំបាច់ដែលត្រូវអនុវត្ត
- (ឈ) ត្រួតពិនិត្យលើរបៀបប្រតិបត្តិការអាជីវកម្មដៃគូនិងផ្តល់ព័ត៌មានជូនប្រតិបត្តិការទាំងនោះ

(ញ) ពិនិត្យមើលលើរបាយការណ៍ដែលរៀបចំដោយមន្ត្រីប្រតិបត្តិការដែលពាក់ព័ន្ធនឹងការអនុវត្តទៅតាមលក្ខន្តិកៈ និងបទបញ្ញត្តិដែលតម្រូវព្រមទាំងចេញជាសេចក្តីបង្គាប់សម្រាប់សកម្មភាពបង្ការចាំបាច់ដែលត្រូវអនុវត្ត។

**(II) គណៈកម្មាធិការគ្រប់គ្រងហានិភ័យ**

គណៈកម្មាធិការគ្រប់គ្រងហានិភ័យទទួលខុសត្រូវលើសកម្មភាពរបស់គណៈគ្រប់គ្រងឥណទានទីផ្សារទម្រង់ការរៀបចំអត្រាការប្រាក់សន្ទនីយភាពការងារច្បាប់ និងហានិភ័យផ្សេងៗ ដើម្បីធានាថាដំណើរការគ្រប់គ្រងហានិភ័យ ត្រូវបានរៀបចំឡើង និងបំពេញមុខងារបានល្អ។

**សមាសភាពគណៈកម្មាធិការគ្រប់គ្រងហានិភ័យ រួមមាន**

**សមាជិក 4 រូបពីក្រុមប្រឹក្សាភិបាលដូចជា៖**

- 1. លោក Paul Gwee Choon Guan (ប្រធាន)
- 2. លោក Ong Teong Hoon
- 3. លោក Chan Mach
- 4. លោក Ith Vichit

**គណៈកម្មាធិការគ្រប់គ្រងហានិភ័យត្រូវបានផ្តល់សិទ្ធិអំណាច**

**ដោយក្រុមប្រឹក្សាភិបាលដើម្បី៖**

- (ក) ពិនិត្យ និងផ្តល់អនុសាសន៍យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យគោលនយោបាយ និងដំណោះស្រាយសម្រាប់ដាក់ជូនក្រុមប្រឹក្សាភិបាលអនុម័ត
- (ខ) ពិនិត្យ និងធានាថាផលិតផលថ្មីៗ ក្រោយពីបានធានាថាផលិតផលថ្មីនេះបានឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងត្រឹមត្រូវ
- (គ) ពិនិត្យលើការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម និងការចាត់ចែងប្រាក់ទុន ដោយរួមបញ្ចូលទាំងតម្លៃនៃការផ្ទេរមូលនិធិដែលពាក់ព័ន្ធ
- (ឃ) តម្រូវការមូលធនការគ្រប់គ្រងហានិភ័យ ដើម្បីផ្តល់អោយគណៈកម្មាធិការទ្រព្យសកម្ម និងទ្រព្យអកម្ម
- (ង) ពិនិត្យ និងវាយតម្លៃលើភាពគ្រប់គ្រាន់នៃនយោបាយគ្រប់គ្រងហានិភ័យ និងក្របខណ្ឌក្នុងការសម្គាល់វាស់វែងត្រួតពិនិត្យ និងតាមដានហានិភ័យ និងពង្រីកបន្ថែមការអនុវត្តនេះអោយមានប្រសិទ្ធភាព និងឯករាជ្យភាព
- (ច) ធានាថាហេដ្ឋារចនាសម្ព័ន្ធធនធាននិងប្រព័ន្ធបច្ចេកទេសត្រូវបានដាក់ ជូនអនុវត្តក្នុងការគ្រប់គ្រងហានិភ័យ និង
- (ឆ) ពិនិត្យលើរបាយការណ៍គ្រប់គ្រងហានិភ័យតាមកាលកំណត់លើហានិភ័យឥណទាន ផលប៉ុន្តែហានិភ័យ និងសកម្មភាពគ្រប់គ្រងហានិភ័យ។

**(៣) គណៈកម្មាធិការតែងតាំង និងលាភការ**

គណៈកម្មាធិការតែងតាំង និងលាភការផ្តល់នូវនីតិវិធីផ្លូវការ និងទម្រង់ការតម្លាភាព ក្នុងការតែងតាំងអភិបាលសមាជិកក្រុមប្រឹក្សាភិបាល និងមន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ ក៏ដូចជាធ្វើការវាយតម្លៃលើប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាភិបាលទាំងមូល និងការអនុវត្តការងាររបស់មន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់។ គណៈកម្មាធិការក៏ផ្តល់ផងដែរនូវនីតិវិធីផ្លូវការនិងទម្រង់ការតម្លាភាពក្នុងការអភិវឌ្ឍន៍គោលនយោបាយផ្តល់លាភការដល់អភិបាល និងមន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់និងធានាថាការផ្តល់ជូននេះមានលក្ខណៈប្រកួតប្រជែងនិងជាក់លាក់ស្របតាមវប្បធម៌គោលដៅ និងយុទ្ធសាស្ត្ររបស់ក្រុមសម្ព័ន្ធ។

**សមាសភាពរបស់គណៈកម្មាធិការ តែងតាំង និងលាភការ**

**មានដូចខាងក្រោម៖**

- 1. លោកស្រី Diana Seah Yen Goon (ប្រធាន)
- 2. លោក Lim Hua Min
- 3. លោក Ong Teong Hoon

**គណៈកម្មាធិការ តែងតាំង និងលាភការ ត្រូវបានផ្តល់សិទ្ធិអំណាចដោយក្រុមប្រឹក្សាភិបាលដើម្បី៖**

- (ក) ត្រួតពិនិត្យលើសមាសភាពនិងទំហំរបស់ក្រុមប្រឹក្សាភិបាលនិងធ្វើការកំណត់តុល្យភាពឲ្យបានត្រឹមត្រូវក្នុងក្រុមប្រឹក្សាភិបាលរវាងអភិបាលប្រតិបត្តិអភិបាលប្រឹក្សា និងអភិបាលឯករាជ្យ
- (ខ) ពិនិត្យនិងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលស្តីពីគុណភាពបទពិសោធន៍ ជំនាញ និងសមត្ថភាពផ្សេងៗទៀត ដែលត្រូវការសម្រាប់តំណែងអភិបាល
- (គ) ផ្តល់អនុសាសន៍និងវាយតម្លៃបេក្ខភាពអភិបាលគណៈកម្មាធិការក្រុមប្រឹក្សាភិបាលក៏ដូចជាបេក្ខភាពសម្រាប់តួនាទីថ្នាក់គ្រប់គ្រងជាន់ខ្ពស់
- (ឃ) ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលក្នុង ការដកហូតតំណែងអភិបាល ឬ មន្ត្រីថ្នាក់ជាន់ខ្ពស់ផ្សេងៗ ក្នុងករណីដែលពួកគេមិនអនុវត្តការងារអោយមានប្រសិទ្ធភាព ខ្លីខ្លាញ់ និងប្រព្រឹត្តខុសឆ្គងដោយប្រការណាមួយ
- (ង) បង្កើតយន្តការសម្រាប់ការ វាយតម្លៃផ្លូវការនូវប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាទាំងមូល និងការរួមចំណែករបស់អភិបាលនីមួយៗ ជួយដល់ប្រសិទ្ធភាពក្រុមប្រឹក្សាភិបាលការ រួមចំណែករបស់អភិបាលនៃគណៈកម្មាធិការផ្សេងៗ និងការបំពេញការងាររបស់មន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់។

(ច) ពិនិត្យលើ ការតែងតាំង ការស្នងបន្តលើកិច្ចការគ្រប់គ្រង និងការវាយ តម្លៃលើការអនុវត្តការងារ របស់មន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់

(ឆ) ផ្តល់អនុសាសន៍នូវក្របខណ្ឌការងារសម្រាប់ផ្តល់លាភការ ដល់អភិបាល និងមន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់។ ក្របខណ្ឌការងារបែបនេះ ត្រូវឆ្លុះបញ្ចាំងអំពីការទទួលខុសត្រូវ បទពិសោធន៍ និងការប្តេជ្ញាចិត្តរបស់អភិបាលនីមួយៗ និងមន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់នីមួយៗ ដែលពាក់ព័ន្ធ។

**ដំណើរការនៃការតែងតាំងក្រុមប្រឹក្សាភិបាល**

បេក្ខជនឈរឈ្មោះ ទាំងអស់សម្រាប់តែងតាំងចូលក្នុងក្រុមប្រឹក្សាភិបាលជាដំបូងត្រូវឆ្លងកាត់ការវាយតម្លៃដោយគណៈកម្មាធិការតែងតាំង និងលាភការហើយគណៈកម្មាធិការនេះនឹងដាក់សំណើទៅក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាលនឹងធ្វើការសម្រេចចិត្តចុងក្រោយផ្លូវការដើម្បីធ្វើការតែងតាំងក្រុមប្រឹក្សាភិបាល។ នៅពេលវាយតម្លៃ បេក្ខជនឈរឈ្មោះសម្រាប់តែងតាំងក្នុងក្រុមប្រឹក្សាភិបាល គឺទាមទារនូវលក្ខខណ្ឌពិចារណាមួយចំនួនដូចជា គុណភាព ជំនាញ និងបទពិសោធន៍ភាពស័ក្តិសម និងសមត្ថភាពប្រកួតប្រជែងជាមូលដ្ឋានដែលទាមទារអោយមានសម្រាប់មុខតំណែង និងតុល្យភាពក្រុមប្រឹក្សាភិបាល។

**គោលនយោបាយនិងគោលការណ៍អនុវត្តសម្រាប់អភិបាលកិច្ចក្រុមហ៊ុន**

**កិច្ចប្រជុំក្រុមប្រឹក្សាភិបាល**

ប្រជុំក្រុមប្រឹក្សាភិបាលត្រូវធ្វើឡើងយ៉ាងតិច 3 ខែម្តង។ អំឡុងពេលកាលបរិច្ឆេទបញ្ចប់ហិរញ្ញវត្ថុ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ក្រុមប្រឹក្សាបានជួបប្រជុំគ្នា ចំនួន 4 លើក។

អភិបាលនីមួយៗ ត្រូវបានផ្តល់ព័ត៌មានអំពីកិច្ចប្រជុំក្រុមប្រឹក្សា និងផ្តល់ជូននូវរបៀបវារៈជាមុន នៅរៀងរាល់ការប្រជុំម្តងៗ ដើម្បីអោយអភិបាលគ្រប់រូបមានពេលវេលាក្នុងការសិក្សា និងរៀបចំសម្រាប់ការពិភាក្សា។ ព័ត៌មានបន្ថែមផ្សេងទៀតស្នើដោយអភិបាលត្រូវបានរៀបចំជាស្រេច។ ក្រុមប្រឹក្សាភិបាលក៏មានតារាងពេលវេលា និងកម្មវិធីបម្រុងទុកសម្រាប់ការពិភាក្សាផងដែរ។ រាល់កំណត់ត្រាក្នុងកិច្ចប្រជុំត្រូវបានរក្សាទុកយ៉ាងល្អ។

គណៈគ្រប់គ្រងធនាគារបានអនុវត្តតាមគោលការណ៍របស់សម្ព័ន្ធលើព័ត៌មានដែលត្រូវបានដាក់ជូនក្រុមប្រឹក្សាភិបាលពិចារណា។ អនុលោមតាមគោលនយោបាយនេះរាល់កំណត់ត្រាព័ត៌មានត្រូវបានដាក់ជូនក្រុមប្រឹក្សាភិបាលទៅតាមពេលវេលាកំណត់មួយ ដើម្បីក្រុមប្រឹក្សាភិបាលបានដឹងអំពីដំណើរការការងារ និងសកម្មភាពអាជីវកម្មរបស់ធនាគារ។



អភិបាលអាចស្វែងរកសេវាណែនាំ និងជំនួយពីលេខារបស់ក្រុមហ៊ុនដែលពួកគេជាអ្នកទទួលខុសត្រូវក្នុងការធានាថា នីតិវិធីក្រុមប្រឹក្សាភិបាលត្រូវបានគេគោរពតាមហើយរាល់ព័ត៌មានចាំបាច់ ដែលនឹងត្រូវទទួលបានពីអភិបាលគឺសម្រាប់កំណត់ត្រាផ្ទាល់របស់ធនាគារផងនិងគោល បំណងដើម្បីបំពេញកាតព្វកិច្ចក្នុងលក្ខន្តិកៈផង។

ព័ត៌មានលម្អិតនៃវត្តមានរបស់អភិបាលដែលបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនាដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 មានដូចខាងក្រោម៖

ឈ្មោះអភិបាល	ចំនួនវត្តមានក្នុងការប្រជុំ
លោក Lim Hua Min (Chairman)	4/4
លោក Koh Yong Guan	4/4
លោក Ong Teong Hoon	4/4
លោកស្រី Diana Seah Yen Goon	4/4
លោក Paul Gwee Choon Guan	4/4
លោក Vicith Ith	4/4
លោក Chan Mach	4/4

**ការទទួលខុសត្រូវ**

ក្រុមប្រឹក្សាទទួលស្គាល់ពីសារៈសំខាន់នៃការថែរក្សាកំណត់ត្រាគណនេយ្យអោយបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង អោយមានប្រសិទ្ធភាពដើម្បីការពារផលប្រយោជន៍របស់ម្ចាស់ភាគហ៊ុន និងទ្រព្យសម្បត្តិរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាល ធានាអះអាងពីការទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ដែលក្នុងនោះរួមបញ្ចូលទាំងការបង្កើតបរិយាកាសត្រួតពិនិត្យសមស្រប និងក្របខណ្ឌគ្រប់គ្រងហានិភ័យក៏ដូចជាការត្រួតពិនិត្យលើភាពត្រឹមត្រូវនិងគ្រប់គ្រាន់របស់វា។ ទាក់ទងនឹងការកំណត់មូលដ្ឋាននៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងផ្សេងៗ ប្រព័ន្ធត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងហានិភ័យ និងធានាថាហានិភ័យត្រូវបានរកឃើញនិងគ្រប់គ្រងនៅក្នុងកម្រិតមួយ ដែលអាចទទួលយកបានជាជាងមើលរំលងហានិភ័យទាំងនោះដើម្បីសម្រេចគោលដៅអាជីវកម្ម។ ប្រព័ន្ធអាចត្រឹមតែផ្តល់ការធានាដ៏សមហេតុផលតែប៉ុណ្ណោះតែមិនមែនជាការធានាដ៏ច្បាស់លាស់ណាមួយទប់ទល់នឹងហានិភ័យនៃកំហុសក្នុងការគ្រប់គ្រងកំហុសក្នុងព័ត៌មានហិរញ្ញវត្ថុ ឬការបាត់បង់ ឬការក្លែងបន្លំហិរញ្ញវត្ថុណាមួយឡើយ។

**គន្លឹះក្នុងការត្រួតពិនិត្យផ្ទៃក្នុង**

គន្លឹះដំណើរការដែលបានបង្កើតឡើង ដើម្បីត្រួតពិនិត្យភាពគ្រប់គ្រាន់និងសុចរិតភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងត្រូវបានរៀបរាប់បង្ហាញដូចខាងក្រោម៖

**• រចនាសម្ព័ន្ធអង្គភាពចាត់តាំង**

រចនាសម្ព័ន្ធអង្គភាពចាត់តាំង ជាមួយនឹងគំនូសបង្ហាញបន្ទាត់នៃការទទួលខុសត្រូវការរាយការណ៍ការផ្ទេរអំណាច និងគណនេយ្យភាពក្នុងធនាគារនឹងជួយធានាប្រសិទ្ធភាពទំនាក់ទំនងនៃគោលដៅត្រួតពិនិត្យហានិភ័យក៏ដូចជាការរៀបចំបង្កើតអំណាច និងគណនេយ្យភាពដែលសមស្របទៅតាមលក្ខណវិនិច្ឆ័យនៃការគ្រប់គ្រង។

**• គោលនយោបាយ និងនីតិវិធីផ្ទៃក្នុង**

សៀវភៅណែនាំស្តីពីនីតិវិធីនិងគោលការណ៍ផ្ទៃក្នុងលម្អិតពីអាជីវកម្មនិងស្ថាប័នគាំទ្រមួយចំនួន ត្រូវបានបង្កើតឡើងសម្រាប់ផ្តល់ការណែនាំដើម្បីធានាការអនុលោមទៅតាមគោលការណ៍ត្រួតពិនិត្យផ្ទៃក្នុងក៏ដូចជាច្បាប់និងបទបញ្ញត្តិផ្សេងៗ។

ធនាគារក៏បានចងក្រងឯកសារអំពីដែនកំណត់នៃសិទ្ធិអំណាចដែលបានផ្តល់ឲ្យសម្រាប់ទិសដៅគន្លឹះនៃអាជីវកម្មដោយបានទទួលការយល់ស្របពីក្រុមប្រឹក្សាភិបាល។ ឯកសារនេះបញ្ជាក់ពីក្របខណ្ឌអំណាច និងទំនួលខុសត្រូវព្រមទាំងសម្រួលដល់ការធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវក្នុងកម្រិតមួយដែលសក្តិសមទៅតាមឋានានុក្រមរបស់អង្គការ។ ការផ្តល់ព័ត៌មានកំណត់នេះធ្វើឡើងផ្អែកទៅលើការត្រួតពិនិត្យជាទៀងទាត់ទៅតាមការអនុវត្ត និងភាពសមស្របរបស់វា ដើម្បីសម្រេចទិសដៅ និងតម្រូវការប្រតិបត្តិការនៃអាជីវកម្មរបស់ធនាគារ។

**• ការត្រួតពិនិត្យលើលទ្ធផលហិរញ្ញវត្ថុ**

ស្ថិតក្នុងមូលដ្ឋានទៀងទាត់ គណៈគ្រប់គ្រងផ្តល់ព័ត៌មានលម្អិតពីហិរញ្ញវត្ថុបម្រែបម្រួលសំខាន់ៗ និងការវិភាគទិន្នន័យហិរញ្ញវត្ថុជូនក្រុមប្រឹក្សាភិបាលក្នុងគោលបំណងពិនិត្យមើល និងធ្វើការសម្រេចចិត្ត។

**• មុខងារប្រតិបត្តិតាម**

ការប្រតិបត្តិតាមធ្វើឡើងតាមការវាយតម្លៃជាទៀងទាត់ ចំពោះដំណើរការប្រតិបត្តិការរបស់ធនាគារ ដើម្បីធានាឲ្យមានការគោរពតាមបទបញ្ញត្តិដែលតម្រូវដូចជាគោលការណ៍ និងនីតិវិធីផ្សេងៗ។ រាល់ការប្រែប្រួលឬភាពប្រែប្រួលឬភាពខុសឆ្គងណាមួយគឺត្រូវវាយការណ៍ជូនទៅគណៈកម្មាធិការសវនកម្មហើយក្រុមប្រឹក្សាភិបាលនឹងត្រូវបានផ្តល់ព័ត៌មានមូលហេតុបង្ក និងវិធានការបង្ការដែលត្រូវបានអនុវត្ត។

**• មុខងារសវនកម្មផ្ទៃក្នុង**

សវនកម្មផ្ទៃក្នុងពិនិត្យនឹងធ្វើអោយមានតុល្យភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ដើម្បីអនុលោមតាមតម្រូវការត្រួតពិនិត្យទាមទារដោយធនាគារ។ សវនកររបស់ធនាគារធ្វើការត្រួតពិនិត្យ និងប្រតិបត្តិការត្រួតពិនិត្យខាងក្នុងរបស់ធនាគារយ៉ាងទៀងទាត់។ គណៈកម្មាធិការសវនកម្មវាយការណ៍អំពីសវនកម្មផ្ទៃក្នុងជូនទៅក្រុមប្រឹក្សាភិបាល។

អំឡុងឆ្នាំ 2018 កិច្ចការរបស់សវនកម្មផ្ទៃក្នុងផ្តោតសំខាន់លើចំណុចអាទិភាពដោយយោងទៅលើការវាយតម្លៃហានិភ័យប្រចាំឆ្នាំរបស់ពួកគេ និងយោងតាមផែនការសវនកម្មប្រចាំឆ្នាំ ដែលបានយល់ស្របដោយគណៈកម្មាធិការសវនកម្មរបស់ធនាគារ។ លទ្ធផលត្រួតពិនិត្យរួមជាមួយអនុសាសន៍សម្រាប់អភិវឌ្ឍត្រូវបានរាយការណ៍ជូនគណៈកម្មាធិការសវនកម្មរបស់ធនាគារ។ គណៈកម្មាធិការសវនកម្មរបស់ធនាគារកោះប្រជុំទៀងទាត់ដើម្បីពិនិត្យមើលលើលទ្ធផល និងអនុសាសន៍សម្រាប់អភិវឌ្ឍដោយសវនកម្មផ្ទៃក្នុងព្រមទាំងមើលលើសកម្មភាពដែលត្រូវបានធ្វើដើម្បីកែលម្អដោយសម្ព័ន្ធសវនកម្ម ដែលសកម្មភាពទាំងឡាយនិងត្រូវធ្វើឡើងដើម្បីកែលម្អចំណុចខ្វះខាតក្នុងពេលវេលាកំណត់មួយនិងដើម្បីវាយតម្លៃពីប្រសិទ្ធភាព និងភាពគ្រប់គ្រាន់នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

ក្រុមប្រឹក្សាភិបាលអះអាងថាដំណើរការនេះ នៅតែបន្តធ្វើជាប់ជានិច្ចក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុគិតត្រឹម ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 ដើម្បីកំណត់វាយតម្លៃ និងគ្រប់គ្រងហានិភ័យហើយផ្តល់ការធានាមួយដ៏សមស្របដែលទ្រព្យសកម្មរបស់ធនាគារត្រូវបានមើលការខុសត្រូវដោយសុវត្ថិភាពមិនឲ្យមានការបាត់បង់ពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាតណាមួយឡើយ និងម្យ៉ាងវិញទៀតរាល់ប្រតិបត្តិការនីមួយៗរបស់ធនាគារ គឺត្រូវបានកត់ត្រាទុក និងទទួលបានការអនុញ្ញាតយ៉ាងត្រឹមត្រូវ។

**ការគ្រប់គ្រងហានិភ័យ**

ធនាគារបន្តឈានទៅពង្រឹងការអនុវត្តការគ្រប់គ្រងហានិភ័យ ដោយតែងតាំងប្រធានផ្នែកហានិភ័យ និងប្រតិបត្តិដែលបន្តធ្វើលើការគ្រប់គ្រងហានិភ័យ និងគ្រោងការផ្នែកច្បាប់ដោយស៊ីជម្រៅដែលគ្រប់ដណ្តប់ទៅលើ៖

**ហានិភ័យផ្នែកប្រតិបត្តិការ**

- ហានិភ័យផ្នែកប្រតិបត្តិ ការជាហានិភ័យដែលខាតបង់បណ្តាលមកពីកង្វះខាត ឬហានិភ័យនៃ ដំណើរការផ្ទៃក្នុង មនុស្ស ប្រព័ន្ធបច្ចេកទេស និងមកពីកត្តាខាងក្រៅនានា។ បញ្ហានេះ រួមមានច្បាប់ការអនុវត្តច្បាប់ គណនេយ្យ និង ហានិភ័យ បណ្តាលមកពីការក្លែងបន្លំ។

**ហានិភ័យផ្នែកយុទ្ធសាស្ត្រ**

- ហានិភ័យផ្នែកយុទ្ធសាស្ត្រ កើតឡើងមកពីភាពអសមត្ថភាព របស់ស្ថាប័ន ក្នុងការអនុវត្តផែនការអាជីវកម្ម យុទ្ធសាស្ត្រ ការសម្រេចចិត្តការបែងចែកធនធានឲ្យបានសមស្របនឹងភាពអសមត្ថភាពរបស់ខ្លួនក្នុងការបន្តនឹងការផ្លាស់ប្តូរក្នុងបរិយាកាសអាជីវកម្ម។

**ហានិភ័យផ្នែកហិរញ្ញវត្ថុ**

សកម្មភាពចំណាយរបស់ធនាគារ ងាយនាំឲ្យធនាគារប្រឈមនឹងហានិភ័យហិរញ្ញវត្ថុជាច្រើនរួមមានហានិភ័យឥណទានហានិភ័យសន្ទនីយភាពហានិភ័យរូបិយប័ណ្ណបរទេសនិងហានិភ័យអត្រាសាច់

- ហានិភ័យឥណទាន គឺជាហានិភ័យនៃ ការងគ្រោះដោយការខាតបង់ផ្នែកហិរញ្ញវត្ថុ របស់អតិថិជនធនាគារមួយចំនួនដែលអតិថិជនឬភាគីទីផ្សារម្ខាងទៀតមិនអាចបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យារបស់ពួកគេចំពោះធនាគារ។ហានិភ័យឥណទានជាហានិភ័យធំជាងគេតែមួយគត់សម្រាប់អាជីវកម្មធនាគារ។

- ហានិភ័យសន្ទនីយភាព ជាហានិភ័យដែលធនាគារមិនអាចបំពេញកាតព្វកិច្ចពួកគេ បានដែលបណ្តាលមកពីប្រាក់បញ្ញើរបស់អតិថិជនត្រូវ បានដកចេញតម្រូវការសាច់ប្រាក់ពីប្រាក់ដែលនៅជំពាក់តាមកិច្ចសន្យា ឬ រហូរសាច់ប្រាក់ចេញផ្សេងទៀត។

- ហានិភ័យរូបិយប័ណ្ណបរទេសជា ផលប៉ះពាល់ដ៏ធំទាក់ទងនឹងការប្រែប្រួលអត្រារូបិយប័ណ្ណជាអវិជ្ជមានលើប្រាក់ចំណូលនិងតម្លៃសេដ្ឋកិច្ច។

- ហានិភ័យអត្រា ការប្រាក់ គឺជាហានិភ័យដែលរហូរសាច់ប្រាក់នាពេលខាងមុខនៃឧបករណ៍ហិរញ្ញវត្ថុកើតឡើងដោយសារការប្រែប្រួលអត្រាការប្រាក់នៅលើទីផ្សារ។ កម្រិតការប្រាក់កើនឡើង ឬ ថយចុះដោយសារការប្រែប្រួលមិនរំពឹងទុកក្នុងអត្រាការប្រាក់។

**ហានិភ័យផ្នែកប្រតិបត្តិ**

- ហានិភ័យផ្នែកប្រតិបត្តិ គឺជាហានិភ័យទាក់ទងនឹងការប្រើប្រាស់និងបទបញ្ញត្តិដែលជាការខាតបង់ហិរញ្ញវត្ថុលើសម្ភារៈឬការខូចខាតនានាទាក់ទងនឹងកេរ្តិ៍ឈ្មោះ ដែលស្ថាប័នអាចនឹងទទួលរងពីលទ្ធផលនៃការអាក់ខានមិនបានអនុវត្តទៅតាមច្បាប់ បទបញ្ញត្តិបទដ្ឋានធនាគារស្វ័យបញ្ញត្តិ និងក្រមសីលធម៌ដែលអាចអនុវត្តទៅលើសកម្មភាពរបស់គេបាន។

ធនាគារបានបង្កើនការយល់ដឹង និងផ្តល់ការបណ្តុះបណ្តាលហានិភ័យដល់និយោជិកគ្រប់ជាន់ថ្នាក់នៅក្នុងធនាគារ។ កម្មវិធីបណ្តុះបណ្តាលនៅតែបន្តធ្វើឡើងដោយនាយកដ្ឋានប្រតិបត្តិកិច្ចការហានិភ័យនិងដើម្បីអប់រំនិយោជិកអំពីហានិភ័យ បង្កើតវិធីសាស្ត្រ ដើម្បីការគ្រប់គ្រង និងរក្សាការអនុវត្តន៍តាមគោលនយោបាយ និងបទបញ្ញត្តិទាំងក្នុង និងខាងក្រៅ។ ធនាគារបានបន្តអនុវត្តដំណើរការវាយតម្លៃគ្រប់គ្រង (CSA) យ៉ាងស្មាត់ជំនាញដែលផ្អែកទាំងអស់នឹងបន្តធ្វើការកំណត់សម្គាល់វាយតម្លៃ និងកាត់បន្ថយហានិភ័យផ្នែកប្រតិបត្តិការ។ គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម (ALCO) ពង្រឹងការត្រួតពិនិត្យផ្នែកអនុវត្តន៍ហិរញ្ញវត្ថុរបស់ធនាគារកំណត់ហានិភ័យត្រូវឡើង និងដំណើរការគ្រប់គ្រងសន្ទនីយភាព និងទុនវិនិយោគ។ ក្រុមប្រឹក្សាភិបាលក៏មានគណៈកម្មាធិការគ្រប់គ្រងហានិភ័យដើម្បីផ្តល់ការណែនាំលើបញ្ហានានាដែលពាក់ព័ន្ធដើម្បីធានា ការចាប់យកហានិភ័យរបស់ធនាគារអោយមានភាពសមស្របក្នុងការជួយសម្រេចគោលដៅហិរញ្ញវត្ថុរបស់ធនាគារ។

ធនាគារកំពុងតែបន្តការគ្រប់គ្រងហានិភ័យ និងអនុវត្តតាមក្របខណ្ឌអភិវឌ្ឍន៍ឆ្នាំ 2018 និងជឿជាក់ការគ្រប់គ្រងហានិភ័យ និងក្របខណ្ឌអនុវត្តតាមនឹងជួយធានាបន្តនិរន្តរភាព និងសមត្ថភាពរបស់ខ្លួនដើម្បីសម្រេចតាមទិដ្ឋភាពគោលដៅរបស់ខ្លួន។

**ក្រមសីលធម៌**

ក្រមសីលធម៌របស់ធនាគារត្រូវបានដាក់ជាគោលការណ៍ណែនាំចំពោះឥរិយាបថរបស់និយោជិត ដែលអាចទទួលយកបានជាពិសេសនៅពេលពួកគេ ដោះស្រាយបញ្ហារសើប ដូចជានិយោគ ទំនាក់ទំនងគ្នាជាមួយអ្នកដទៃ និងដោះស្រាយបណ្តឹងសារទុក្ខទាំងក្នុង និងក្រៅអង្គការ។ ក្រមសីលធម៌បានចែងអំពីបទដ្ឋាននៃឥរិយាបថជាក់លាក់សម្រាប់និយោជិតរបស់យើង ដើម្បីដោះស្រាយបញ្ហាសីលធម៌ចម្បងនានាដូចជាការរក្សាការសម្ងាត់ និងការប្រើប្រាស់ ព័ត៌មានក្នុងកាលៈទេសៈមិនសមរម្យ។

ការមានក្រមសីលធម៌ជួយបង្កើនទំនុកចិត្តនៅក្នុងធនាគារក្នុងនាមជាគ្រឹះស្ថានមួយដោយបង្ហាញដល់អតិថិជននិងអ្នកវិនិយោគថាធនាគារមានការតាំងចិត្តក្នុងការថែរក្សាភាពសុចរិតរបស់ខ្លួនដោយគោរពតាមគោលការណ៍ណែនាំ អំពីសីលធម៌ជាមូលដ្ឋាន និងអនុវត្តសកម្មភាពអាជីវកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ។

និយោជិតថ្មីទាំងអស់ត្រូវ បានផ្តល់នូវព័ត៌មាននឹងបានរំពឹង ថានឹងចុះហត្ថលេខាទទួលយល់ព្រមលើក្រមសីលធម៌ ជាការដឹកនាំលើឥរិយាបថរបស់ពួកគេក្នុងពេលចាប់ផ្តើមធ្វើការ។

**ឯករាជ្យភាព និងតម្លាភាព**

ធនាគារ ត្រូវបានគ្រប់គ្រងយ៉ាងឯករាជ្យដោយក្រុមអ្នកគ្រប់គ្រងមានបទពិសោធន៍ជាមួយនឹងការត្រួតពិនិត្យតាមដានក្រុមប្រឹក្សាភិបាល។ ធនាគារប្រកាន់ភ្ជាប់នូវតម្លាភាព ក្នុងការទំនាក់ទំនងជាមួយអតិថិជនក៏ដូចជាប្រកាន់ភ្ជាប់នូវតម្លាភាពក្នុងរបាយការណ៍ និងទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ។





# ប្រវត្តិបក្រុមប្រឹក្សាភិបាល



**លោក LIM HUA MIN**  
ប្រធានក្រុមប្រឹក្សាភិបាល


លោក Lim Hua Min ជាប្រធានប្រតិបត្តិនៃ PhillipCapital ត្រូវបានតែងតាំងជាប្រធាននៃ IFS Capital លើមីធីត នៅថ្ងៃទី 20 ខែឧសភា ឆ្នាំ 2003។ លោកបានចាប់ផ្តើមអាជីពរបស់គាត់ ដោយកាន់មុខតំណែងជាន់ខ្ពស់នៅក្នុងផ្សារហ៊ុនប្រទេសសិង្ហបុរី និងវិទ្យាស្ថានស្រាវជ្រាវមូលបត្រ។ លោកបានបម្រើការជាច្រើននៅក្នុង គណៈកម្មាធិការ និង គណៈកម្មាធិការងជាច្រើននៃផ្សារហ៊ុនរបស់ប្រទេសសិង្ហបុរី។ នៅឆ្នាំ 1997 គាត់ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផ្សារហ៊ុនរបស់ប្រទេសសិង្ហបុរី (SES) ដែលមានភារៈទទួលបានខុសត្រូវចំពោះការធ្វើក្របខ័ណ្ឌទស្សនទានមួយចំនួនដើម្បីធ្វើឲ្យទីផ្សារមូលធនរបស់សិង្ហបុរីកាន់តែមានភាពជាសកល និងមានភាពប្រកួតប្រជែង និងរឹងមាំ។ សម្រាប់មុខតំណែងនេះ លោកទទួលបានរង្វាន់មេដាយសេវាសាធារណៈ (PBM) នៅឆ្នាំ 1999 ពីរដ្ឋាភិបាលសិង្ហបុរី។

លោកបានបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលមួយនៅក្នុងអាជ្ញាធរប្រាក់ចំណូលជាតិ របស់ប្រទេសសិង្ហបុរីឆ្នាំ 2004 ដល់ឆ្នាំ 2010 ។ លោក Lim បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រ (កិត្តិយស) ជំនាញវិស្វកម្មគីមីពីសាកលវិទ្យាល័យ Surrey និងការទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកប្រតិបត្តិការគ្រប់គ្រងការសិក្សាស្រាវជ្រាវពី Imperial College សាកលវិទ្យាល័យក្រុងឡុងដ៍។

**លោក ONG TEONG HOON**  
អភិបាលប្រឹក្សា



បានចាប់ផ្តើមការងារនៅក្នុងផ្នែកហិរញ្ញវត្ថុ នាឆ្នាំ 1977 ដែលការងារដំបូងរបស់លោកគឺជាឈ្មួញកណ្តាលផ្នែករូបិយប័ណ្ណមួយឆ្នាំ បន្ទាប់មកលោកបានចូលបម្រើការងារនៅក្នុងធនាគារ Standard Chartered ក្នុងមុខតំណែងជាអ្នកគ្រប់គ្រងផ្នែកបណ្តុះបណ្តាល។ ក្នុងរយៈកាល 25 ឆ្នាំ ក្នុងការបំពេញការងារក្នុងវិស័យធនាគារ លោកបានឆ្លងកាត់រាល់ទម្រង់នៃធនាគារពាណិជ្ជ ដោយឡែកពីមុខងារក្នុងវិស័យធនាគារ។ បន្ទាប់ពីនេះ លោកបានបញ្ចប់មុខតំណែងនៅក្នុងវិស័យធនាគារក្រោមតំណែងជាអ្នកគ្រប់គ្រងធនាគារប្រចាំប្រទេសនៅក្នុងប្រទេសកម្ពុជាឆ្នាំ 2002។ បន្ទាប់ពីកាន់កាប់មុខតំណែងជា តំណាងអគ្គនាយកនៃធនាគារនៅក្នុងប្រទេសមីយ៉ាន់ម៉ាអ្នកគ្រប់គ្រងប្រចាំតំបន់វិទ្យាស្ថានហិរញ្ញវត្ថុប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Phillip Securities Pte Ltd ដោយកាន់កាប់ការងារមួយចំនួនទៀតដូចជា បំពេញការងារមួយរយៈពេលខ្លីនៅក្នុងផ្សារមូលបត្រ Phillip PLC នៅក្នុងប្រទេសថៃក្នុងតំណែងជាអ្នកចាត់ការទូទៅ និងចុងក្រោយជាអ្នកគ្រប់គ្រងផ្សារហ៊ុនមុន និងត្រូវបានចាត់មកអោយបំពេញការងារនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រខីត ភីអិលស៊ីក្នុងឆ្នាំ 2012។ លោក Ong បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យសិង្ហបុរី ហើយក៏ជាសហការីនៅក្នុងវិទ្យាស្ថាន Chartered សម្រាប់វិស័យធនាគារតាំងពីឆ្នាំ 1978 មក។



**លោក CHAN MACH**  
អភិបាលប្រឹក្សា

លោក MACH បានបម្រើការងារជា CEO ដំបូងគេក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ ក្រេឌីត (KREDIT) មុនពេលដែលលោកត្រូវបានដំឡើងតំណែងជា នាយកផ្នែកប្រតិបត្តិក្នុង ឆ្នាំ 2006។ ជាមួយនឹងបរិញ្ញាបត្រគណិត និងមានបទពិសោធន៍ជាសាស្ត្រាចារ្យ គណិតវិទ្យា លោក Mach បានចូលបម្រើការងារក្នុងគ្រឹះស្ថានហិរញ្ញវត្ថុក្រេឌីត (KREDIT) នាអំឡុងឆ្នាំ 1999 ក្នុងឋានៈជាសវនករ និងជាគ្រូបង្ហាត់។ សមត្ថភាព ដ៏ប៉ិនប្រសព្វក្នុងការគ្រប់គ្រងដ៏មានសក្តានុពលរបស់លោកត្រូវបានទទួលស្គាល់ រហូតបានទទួលការងារជាអ្នកគ្រប់គ្រងប្រចាំសាខាភ្នំពេញ។ លោកបាន ធ្វើអោយសាខានោះមានភាពរីកចម្រើនក្រោមការគ្រប់គ្រងរបស់លោក ហើយនៅក្នុង ឆ្នាំ 2003 លោកត្រូវបានគេតែងតាំងជានាយកផ្នែកប្រតិបត្តិក្រោមការដឹកនាំគ្រប់គ្រង របស់គាត់គ្រឹះស្ថានហិរញ្ញវត្ថុក្រេឌីត (KREDIT) បានប្រែក្លាយទៅជាគ្រឹះស្ថាន ដ៏មានស្ថេរភាពមួយ និងទទួលបានផលចំណេញត្រឹមត្រូវ។ លោកបានទទួល បរិញ្ញាបត្រជាន់ខ្ពស់ចំនួន 2 គឺ MBA និង MFB។ ជាមួយគ្នានេះផងដែរ លោកបាន ទទួលការបណ្តុះបណ្តាលទាក់ទងទៅនឹង ផ្នែកហិរញ្ញវត្ថុ និងធនាគារទាំង លក្ខណៈជាតិ និងអន្តរជាតិ។

**លោក PAUL GWEE CHOON GUAN**  
អភិបាលឯករាជ្យ

លោក PAUL GWEE CHOON GUAN បានបំពេញការងារផ្នែកធនាគារជិត 25 ឆ្នាំ មកហើយ លោកមានបទពិសោធន៍ច្រើនក្នុងផ្នែកសាកល និងធនាគារ/ធនាគារ វិនិយោគជាមួយនឹងការគ្រប់គ្រងទុនមូលនិធិ និងទ្រព្យសម្បត្តិនៅទូទាំងតំបន់អាស៊ី ប៉ាស៊ីហ្វិក។ លោកមានជំនាញឯកទេសលើផ្នែកមួយចំនួនដូចជា វិស័យគ្រប់គ្រង ហានិភ័យសហគ្រាស (ឥណទានទីផ្សារលំហូរសាច់ ប្រាក់ និងប្រតិបត្តិការ) ការ ត្រួតពិនិត្យ និងអនុវត្តនៃការរួមបញ្ចូលគ្នារវាង នូវការប្រតិបត្តិការក្រៅឆាកជាមួយនឹង យុទ្ធសាស្ត្រផ្នែកអាជីវកម្មនិងផ្នែកហិរញ្ញវត្ថុធ្វើបាយការណ៍អាជីវកម្មគណនេយ្យការ ច្របាច់បញ្ចូលគ្នា និងការទិញយកភាគហ៊ុននិងការគ្រប់គ្រងមូលធន។ លោកជា អតីតនាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមនៃធនាគារ UNITED OVERSEAS BANK GROUP បន្ទាប់មកជាប្រធានហិរញ្ញវត្ថុទីក្រុងហុងកុង និង ធនាគារស៊ាងហៃប្រទេសឥណ្ឌូនេស៊ី និងជាប្រធាននាយកប្រតិបត្តិនៅក្នុងធនាគារ នៃអាស៊ីខាងកើតនៅប្រទេសសិង្ហបុរី។ បច្ចុប្បន្ន លោកជាអគ្គលេខាធិការនៃសមាគម



ធនាគារអាស៊ាន។ លោក GWEE បានទទួលអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មពីសាកលវិទ្យាល័យឈីកហ្គោហើយបានបញ្ចប់ការសិក្សាពីសាលាពាណិជ្ជ សាស្ត្រលើជំនាញហិរញ្ញវត្ថុ និងបានទទួលបរិញ្ញាបត្រពាណិជ្ជសាស្ត្រពីសាកលវិទ្យាល័យ NEWCASTLE។ លោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា គណនេយ្យករ ក្នុងឆ្នាំ 1984 និងជាសមាជិកនៃវិទ្យាស្ថាន CHARTERED ACCOUNTANTS ក្នុងប្រទេសអូស្ត្រាលី និងវិទ្យាស្ថាន CHARTERED ACCOUNTANTS នៃប្រទេសសិង្ហបុរី ។



**លោកស្រី DIANA SEAH YEN GOON**  
អភិបាលឯករាជ្យ

លោកស្រី DIANA SEAH YEN GOON មានបទពិសោធន៍ច្រើនជាង 30 ឆ្នាំនៅក្នុងស្ថាប័នហិរញ្ញវត្ថុមហិករក្រុមហ៊ុនហិរញ្ញវត្ថុពាណិជ្ជ GE ដែលមានជំនាញក្នុងការផ្តល់ហិរញ្ញប្បទានសហគ្រាសខ្នាតតូច និងមធ្យម។ លោកស្រីបានកាន់តំណែងជានិច្ចក្នុងផ្នែកហិរញ្ញវត្ថុប្រតិបត្តិការ ព័ត៌មានវិទ្យា ត្រួតពិនិត្យមើលប្រតិបត្តិការនៅប្រទេសសិង្ហបុរី ថៃ និងហុងកុង។ លោកស្រី ធ្លាប់ជាប្រធានការិយាល័យហិរញ្ញវត្ថុ ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ និងអភិបាលកិច្ច ធ្វើផែនការយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ ការផ្តល់មូលនិធិ និងការអនុលោមតាមច្បាប់។ លោកស្រី បានធ្វើការបណ្តុះបណ្តាលសិក្ខាសាលា នៅមហាវិទ្យាល័យ CIVIL SERVICE និងបម្រើការនៅអនុគណៈកម្មាធិការធនធានមនុស្សនៃមន្ទីរពេទ្យ ST.LUKE និង ផ្ទះសម្រាប់គ្រឹះស្ថាននិកនៃប្រទេសសិង្ហបុរី។

លោកស្រី DIANA SEAH ជាគណនេយ្យករ (សិង្ហបុរី) ដែលទទួលបានបរិញ្ញា

បត្រគណនេយ្យពីសាកលវិទ្យាល័យ ប្រទេសសិង្ហបុរី ឥឡូវនេះបានប្តូរឈ្មោះជា សាកលវិទ្យាល័យជាតិសិង្ហបុរី និងសញ្ញាបត្រអនុបណ្ឌិត (ច្បាប់ពាណិជ្ជសាស្ត្រពីសាកលវិទ្យាល័យបច្ចេកវិទ្យា NANYANG) ។

**លោក KOH YONG GUAN**  
អភិបាលឯករាជ្យ

លោក KOH បានចូលបម្រើការនៅក្នុងផ្នែកសេវាកម្មស៊ីវិលរបស់ប្រទេសសិង្ហបុរីក្នុងនាមជា វិស្វករជីវវិទ្យាសាស្ត្រ នៃក្រសួងសុខាភិបាលនៅឆ្នាំ 1972 និងបានចូលទៅបម្រើការងារក្នុងសេវាវេជ្ជបាលនៅឆ្នាំ 1979។ លោកបានបម្រើការក្នុងក្រសួងហិរញ្ញវត្ថុ (នាយកដ្ឋានប្រាក់ចំណូល) អប់រំនិងការពារជាតិមុនពេលត្រូវបានតែងតាំងជាលេខាធិការអចិន្ត្រៃយ៍នៅក្រសួងការពារជាតិនៅឆ្នាំ 1989។

លោក KOH ត្រូវបានតែងតាំងជាស្នងការនៃគណៈកម្មាធិការប្រាក់ចំណូលផ្ទៃក្នុងពីឆ្នាំ 1991 ដល់ឆ្នាំ 1997 ។ នៅឆ្នាំ 1998 លោកត្រូវបានតែងតាំងជា នាយកអាជ្ញាធររូបិយវត្ថុសិង្ហបុរី (ទេសាភិបាលធនាគារកណ្តាល) ។ លោកក៏បានកាន់មុខតំណែងជាលេខាអចិន្ត្រៃយ៍ក្រសួងអភិវឌ្ឍន៍ជាតិសុខាភិបាល និងជាលេខាធិការអចិន្ត្រៃយ៍ទីពីរនៃក្រសួង ហិរញ្ញវត្ថុ (ថវិកា និង ប្រាក់ចំណូល) រវាងឆ្នាំ 1998 និងឆ្នាំ 2001។ លោកបានចូលនិរតតនៃនាយកអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) នៅខែមិថុនា ឆ្នាំ 2005 និងហើយនៅរក្សាសមាជិកភាពជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ MAS រហូតដល់ខែមេសា ឆ្នាំ 2011។



លោកបានបម្រើការជាប្រធានក្រុមប្រឹក្សាភិបាលកណ្តាលមូលនិធិ ក្រុមហ៊ុនផ្តល់សេវាកម្មមូលនិសោធន៍និរតតន៍ជាតិ សម្រាប់កម្មករនិយោជិតទាំងអស់ ទាំងនៅក្នុងវិស័យឯកជន និងវិស័យសាធារណៈ នៅក្នុងប្រទេសសិង្ហបុរីពីឆ្នាំ 2005 ដល់ឆ្នាំ 2013។ លោកគឺជា ឧត្តមស្នងការអនិវេសន៍ជន របស់សិង្ហបុរីប្រចាំប្រទេសកាណាដា ចាប់ពីខែឧសភា ឆ្នាំ 2008 ដល់ខែមីនា ឆ្នាំ 2013។ បច្ចុប្បន្ននេះលោក KOH ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសាជីវកម្ម SMRT LTD ជាក្រុមហ៊ុនដែលបានចុះបញ្ជីការជាសាធារណៈ ដែលដំណើរការប្រព័ន្ធថវិកាជើង រថយន្តក្រុង និងរថយន្តតាក់ស៊ី បម្រើសេវាកម្មនៅក្នុងប្រទេសសិង្ហបុរី។ លោក ក៏ជាប្រធានសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសិង្ហបុរី និងជាប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រជំងឺមហារីកនៃប្រទេសសិង្ហបុរី។ លោក KOH ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត (អនិវេសន៍ជននៅសិង្ហបុរី) ប្រចាំប្រទេសក្រិច ចាប់តាំងពីខែឧសភា ឆ្នាំ 2013។

លោកបានបញ្ចប់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រអនុវត្ត (កិត្តិយស) សញ្ញាបត្រផ្នែកវិស្វកម្មម៉ាស៊ីន នៅឆ្នាំ 1970 និង អនុបណ្ឌិតវិទ្យាសាស្ត្រអនុវត្តនៅតាមវិស្វកម្មម៉ាស៊ីន និងវិស្វកម្មជីវវិទ្យាសាស្ត្រ ក្នុងឆ្នាំ 1972 ពីសាកលវិទ្យាល័យតូរ៉ូនតូ តាមរយៈកម្មវិធីអាហារូបករណ៍កូឡុប៊ូ។ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (កិត្តិយស) ពីសាកលវិទ្យាល័យកាតូលិកនៃ LEUVEN ប្រទេសបែលហ្សិក នៅឆ្នាំ 1981 លោកត្រូវបានប្រគល់ជាបណ្ឌិតកិត្តិយស ដោយសាកលវិទ្យាល័យតូរ៉ូនតូនៅឆ្នាំ 2011។



**លោក អ៊ុត វិជិត**  
អភិបាលឯករាជ្យ

លោក វិជិត មានបទពិសោធន៍ពីអន្តរជាតិដ៏ច្រើន ដូចជា ទីប្រឹក្សាហិរញ្ញវត្ថុ និងសេដ្ឋកិច្ចគណៈគ្រប់គ្រងជាន់ខ្ពស់សាជីវកម្មជាមួយក្រុមហ៊ុនបរទេស និងតំបន់ជាមួយក្រុមហ៊ុនពាណិជ្ជកម្មទំនិញកសិកម្ម និងវត្តមានតម្លៃ (នៅប្រទេសបារាំង ភូមិភាគកណ្តាល ខាងកើតអាស៊ីអាគ្នេយ៍ និងអេហ្ស៊ីប) បទពិសោធន៍ធនាគារជាមួយក្រុមហ៊ុនថ្នាក់សកលធំៗ គឺធនាគារវិនិយោគ វិលស្ត្រីត និងក្រុមហ៊ុនមូលនិធិឯកជន (នៅទីក្រុងញូវយ៉ក ចក្រភពអង់គ្លេស សិង្ហបុរី និងឥណ្ឌូនេស៊ី) គណៈគ្រប់គ្រងទូទៅក្នុងក្រុមហ៊ុនផលិតកម្មក្នុងតួនាទីនាយកប្រចាំប្រទេស និងនាយកហិរញ្ញវត្ថុ (ប្រទេសថៃ) ជាប្រធានទេសាភិបាល និងអគ្គនាយកក្រុមហ៊ុនយន្តហោះ និងអាកាសចរណ៍ ជានាយកគ្រប់គ្រងប្រចាំកម្ពុជា និងសិង្ហបុរី។ លោកក៏ជាថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាភិបាលផ្នែកច្បាប់បរទេសទទួលខុសត្រូវផ្នែកវិនិយោគបរទេសផ្ទាល់ និងផ្នែកអភិវឌ្ឍន៍វិស័យឯកជន និងបានផ្តល់ប្រឹក្សាដល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីជាច្រើនទៅលើការផ្លាស់ប្តូរធនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាប់ហ៊ុល។

ជំនួញអភិវឌ្ឍន៍របស់លោក ផ្តោតទៅលើយុទ្ធសាស្ត្រ សេដ្ឋកិច្ច ការតាក់តែងគោលនយោបាយ និងការអនុវត្តន៍គោលនយោបាយ រួមបញ្ចូលទាំងអនុសាសន៍ទៅលើការផ្លាស់ប្តូរធនាសម្ព័ន្ធសាជីវកម្ម និងវិស័យឯកជនព្រលានយន្តហោះអន្តរជាតិកំពង់ផែសមុទ្រ និងប្រព័ន្ធទឹកភ្លើងសាធារណៈ។ ជំនួញរបស់លោកបានជម្រុញដល់ការបង្កើតនិងកំណែទម្រង់ជាច្រើនចំពោះស្ថាប័នសេដ្ឋកិច្ចសំខាន់ៗនិងផ្នែកផ្សេងៗជាមួយប្រទេសម្ចាស់ផ្ទះដូចជា ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសម៉ាដាហ្គាស្ការ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស រ៉ាន់ដា និងក្រុមប្រឹក្សាវិនិយោគកម្ពុជា (ស៊ី អាយ ប៊ី /ស៊ីឌីស៊ី)។ គាត់បានចូលរួមចំណែកក្នុងការផ្តល់យុទ្ធសាស្ត្រ និងធ្វើពង្រាងផែនការសកម្មភាពដល់ប្រទេសម៉ាដាហ្គាស្ការជាមួយសាកលវិទ្យាល័យហាវឺដ ផែនការយុទ្ធសាស្ត្រមហិច្ឆិតាប្រាំឆ្នាំដែលមានទិសដៅធ្វើអោយមានកំណែទម្រង់អភិវឌ្ឍន៍ និងធ្វើអោយមានភាពប្រសើរឡើងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមពីឆ្នាំ២០០៧ ដល់ ឆ្នាំ២០១២។ លោកបានធ្វើជា ប្រធានទេសាភិបាល នៃកម្លាំងការងារយុទ្ធសាស្ត្រជាប្រធាន និងអគ្គនាយកទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសម៉ាដាហ្គាស្ការ។ លោកបានបង្កើត និងដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពីឆ្នាំ១៩៩៤ ដល់១៩៩៧ ជាពេលដែលសេរីភារ៉ូបនីយកម្មសេដ្ឋកិច្ចលើកទីមួយទទួលបានជោគជ័យ។ យុទ្ធសាស្ត្រនិងគោលនយោបាយដែលគាត់បានតាក់តែងឡើងនិងបានអនុវត្តបានជំរុញដែលជម្រុញដល់ការកើនឡើងវិស័យឯកជន និងទេសចរណ៍ និងបានជួយជម្រុញអោយកម្ពុជា ក្លាយជាទីផ្សារសេដ្ឋកិច្ច។

លោកគឺជាបុគ្គលមួយរូបក្នុងចំណោមបុគ្គល ដែលទទួលបានពានរង្វាន់ "អ្នកដឹកនាំសកលសម្រាប់ថ្ងៃស្អែក" ដែលផ្តល់ជូនដោយវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង ដាវូស នៅឆ្នាំ១៩៩៦។

កិច្ចការប្រឹក្សាថ្មីៗរបស់លោកគឺជាមួយរដ្ឋាភិបាលនីហ្សេរីយ៉ា រ៉ាន់ដាសៅថម និងព្រីនស៊ីពទឹកនៃផ្នែកដែលលោកត្រូវបានផ្តល់ការងារមួយក្នុងចំណោមកិច្ចការផ្សេងទៀត គឺធ្វើសវនកម្ម និងកែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍ រ៉ាន់ដា និងផ្តល់នូវការវាយតម្លៃទៅលើប្រសិទ្ធភាពនៃប្រព័ន្ធរដ្ឋាភិបាល។

លោកវិជិត បានធ្វើជាទីប្រឹក្សាថ្នាក់ប្រទេស របស់ក្រុមហ៊ុន អាស៊ីតា នៅកម្ពុជា និងអភិបាលឯករាជ្យ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ហេឡូ និង ស្មាត។ បច្ចុប្បន្ន លោកគឺជាអភិបាលឯករាជ្យរបស់ក្រុមហ៊ុន ជីអិល ហ្វាយនេន ដែលជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុឈានមុខគេ។ លោកក៏ជាទីប្រឹក្សាជាន់ខ្ពស់ប្រចាំអាស៊ីអាគ្នេយ៍ ជាអ្នកត្រួតពិនិត្យ ប្រឹក្សាយោបល់ប្រចាំក្រុមហ៊ុនប្រឹក្សាយោបល់មួយនៅទីក្រុង បូស្តុន ដែលត្រូវបានរកឃើញដោយលោកសាស្ត្រាចារ្យ ម៉ាយខល ផតទ័រ នៃសាលាពាណិជ្ជកម្ម ហាវឺដ។ លោកវិជិត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យហាវឺដ រួមជាមួយជំនាញពីរ គឺគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងទីផ្សារមូលធន។ លោកបានចូលរួមជាមួយកម្មវិធីគណៈគ្រប់គ្រងជាន់ខ្ពស់ នៅសាលាពាណិជ្ជកម្មស្តេនហ្វដ នៅសាកលវិទ្យាល័យ ស្តេនហ្វដ។ លោកបានរស់នៅ និងធ្វើការនៅអាស៊ី អឺរ៉ុប សហរដ្ឋអាមេរិក ភូមិភាគកណ្តាល ខាងកើត និងអាហ្វ្រិច។ លោកអាចនិយាយយ៉ាងស្ទាត់នូវភាសាអង់គ្លេសភាសាបារាំង និងភាសាខ្មែរ។



# ប្រវត្តិបុគ្គល: គ្រប់គ្រង



## លោក ហង់ ហង់សង់ នាយកគ្រប់គ្រងទូទៅ

លោក ហង់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច(កិត្តិយស) ពីសាកលវិទ្យាល័យ University Utara Malaysia ក្នុងឆ្នាំ 1995 ហើយគាត់ក៏ជា Chartered Banker និងទទួលបានសញ្ញាបត្រ Certified Credit Professional ពីគ្រឹះស្ថាន Asian Institute of Chartered Banker (ហៅកាត់ថា AICB)។

លោក ហង់ មានបទពិសោធន៍ផ្នែកធនាគារលើស 20 ឆ្នាំ ដោយបានចាប់ផ្តើមការងារពីឆ្នាំ 1995 ក្នុងពេលដែល លោក ហង់ បានបម្រើការងារជាមួយធនាគារសាធារណៈ ប៊ីហេដ ដែលជាធនាគារមានឈ្មោះល្បីមួយនៅប្រទេស ម៉ាឡេស៊ី ក្នុងតួនាទីជាអ្នកហាត់ការ បន្ទាប់មក ត្រូវបានតម្លើងឋានៈជាបន្តបន្ទាប់ រហូតក្លាយជាប្រធានសាខា។ បទពិសោធន៍ផ្នែកធនាគាររបស់លោក រួមមាន ប្រតិបត្តិការជួរមុខ ទីផ្សារ ដំណើរការឥណទាន មូលបត្រប្រាក់កម្ចី និងឯកសារត្រួតពិនិត្យឥណទានត្រួតពិនិត្យបំណុល និងពាណិជ្ជកម្មហិរញ្ញវត្ថុ។

លោក ហង់ បានចូលបម្រើការងារនៅធនាគារ ហ្វង ឌីប៊ីអេស (ដែលបច្ចុប្បន្ននេះជាធនាគារហ្វីលីព)

ចាប់តាំងពីធនាគារបើកដំណើរការដំបូងក្នុងឆ្នាំ 2009 រហូតដល់បច្ចុប្បន្ន ក្នុងតួនាទីជាអនុប្រធានជាន់ខ្ពស់ បន្ទាប់មក ត្រូវបានផ្លាស់ប្តូរមុខតំណែងជាអគ្គនាយកក្នុងឆ្នាំ 2011។ លោកទទួលខុសត្រូវទៅលើប្រតិបត្តិការទាំងស្រុងរបស់ធនាគារហើយបានពង្រីកបណ្តាញធនាគារពីមួយសាខាក្នុងឆ្នាំ 2009 រហូតដល់ប្រាំមួយសាខា។ លោកនៅតែបន្តកាន់តួនាទីជាអគ្គនាយកធនាគារ ហ្វីលីព បន្ទាប់ពីមានការផ្លាស់ប្តូរម្ចាស់ភាគហ៊ុននៅឆ្នាំ 2014។

## លោក សៀង កីរី នាយកដ្ឋាន ហានិភ័យនិងប្រតិបត្តិ

លោក កីរី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យឆាលស្ទើត។ លោកជាវិញ្ញាបនករជំនាញផ្នែកគ្រប់គ្រងហានិភ័យ ទទួលស្គាល់ដោយសាកលវិទ្យាល័យ ប្រៀងហ្វ្រែត។ លោកទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសរួមមាន យុទ្ធសាស្ត្រដឹកនាំស្ថាប័នមីក្រូហិរញ្ញវត្ថុនៅសាកលវិទ្យាល័យហាវឺតយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យសម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅប្រទេសលុចហ្សែម វគ្គបណ្តុះបណ្តាលជាន់ខ្ពស់ផ្នែកគ្រប់គ្រងហានិភ័យប្រតិបត្តិការសម្រាប់គ្រឹះស្ថានធនាគារនៅប្រទេសម៉ាឡេស៊ី។

លោកមានបទពិសោធន៍ការងារជាង 18 ឆ្នាំ ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យគ្រឹះស្ថាប័នធនាគារស្ថាប័នមីក្រូហិរញ្ញវត្ថុ សេវាហិរញ្ញវត្ថុតាមទូរស័ព្ទ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ។

លោក កីរី បានចូលបម្រើការងារជាមួយ ធនាគារហ្វីលីព ក្នុងខែកុម្ភៈ ឆ្នាំ 2013 ក្នុងតួនាទីជា ប្រធាននាយកដ្ឋានហានិភ័យ និងប្រតិបត្តិ។





**លោក ហ្សេ ប៉េងណង**  
នាយកដ្ឋានហានិភ័យឥណទាន

លោក ហ្សេ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យវីនស័រ ប្រទេសកាណាដាក្នុងឆ្នាំ1984 និងបានប្រឡងជាបរិញ្ញាបនបត្រវិជ្ជាជីវៈឥណទានពីវិទ្យាស្ថានធនាគារម៉ាឡេស៊ី ក្នុងឆ្នាំ 2004។

លោកមានបទពិសោធន៍ជាមួយវិស័យធនាគារជាង 30 ឆ្នាំចាប់ពីឆ្នាំ 1985 ដោយលោកបានចូលបម្រើការងារនៅធនាគារសាធារណៈ ប៊ីហេដ ក្នុងតួនាទីជាបុគ្គលិកហាត់ការបន្ទាប់មកត្រូវបានតម្លើងឋានៈជាបន្តបន្ទាប់ រហូតក្លាយជាប្រធានសាខាធនាគារក្នុងឆ្នាំ1991។ បទពិសោធន៍របស់លោករួមមាន ដូចជា៖ ផ្នែកប្រតិបត្តិការ ផ្នែកទីផ្សារ ផ្នែកដំណើរការឥណទាន ផ្នែករៀបចំឯកសារមូលបត្រប្រាក់កម្ចី ផ្នែកដូចជាឥណទាន ផ្នែកគ្រប់គ្រងបំណុល និងផ្នែកពាណិជ្ជកម្មហិរញ្ញវត្ថុ។

ក្នុងឆ្នាំ 2001 លោកបានចូលបម្រើការងារនៅធនាគារមេឃប៊ែង ម៉ាឡេស៊ី ដោយទទួលបានការកិច្ចជាប្រធានផ្នែកឥណទានបុគ្គល និងអាជីវកម្ម បន្ទាប់មកត្រូវបានតែងតាំងជាប្រធានអភិវឌ្ឍអាជីវកម្មនៅធនាគារ មេឃប៊ែង ប្រទេសកម្ពុជាក្នុងឆ្នាំ 2010 ដោយលោកទទួលបានការកិច្ចដំណើរការឥណទាន

ជាក្រុម និងឥណទានអាជីវកម្មពីសាខាអន្តរជាតិជាច្រើន។ នៅខែមករា ឆ្នាំ2015 លោកបានចូលបម្រើការងារនៅធនាគារ ហ្វីលីពី ភីអិលស៊ី ក្នុងតួនាទីជាប្រធានផ្នែកហានិភ័យឥណទានជាមួយវត្តបំណងជម្រុញការកែច្នៃឥណទានជូនធនាគារនិងធ្វើអោយមានភាពប្រសើរឡើងនូវបទដ្ឋាននៃដំណើរការឥណទាន ដើម្បីសម្រេចបាននូវគោលដៅប្រាក់ចំណេញសម្រាប់ធនាគារ។

**លោក តែវ ជូ បេង**  
នាយកដ្ឋានប្រតិបត្តិការ

លោក តែវ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុពីវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុប្រទេសសិង្ហបុរី។

លោក តែវ មានបទពិសោធន៍ខាងធនាគារជាង 30ឆ្នាំ ក្នុងផ្នែកប្រតិបត្តិការ ផ្នែកគ្រប់គ្រងហានិភ័យក៏ដូចជាផ្នែកសវនកម្មផ្ទៃក្នុងជាមួយធនាគារ ស្ពែនដាត ឆាតទ័រ ប្រទេសសិង្ហបុរី។ លោកបានបំពេញការងារជាមួយក្រុមសវនករ ឌីប៊ីអេស មួយរយៈ ដើម្បីធ្វើសវនកម្មលើផ្នែកប្រតិបត្តិការ និងបច្ចេកវិទ្យាធនាគារ។ លោកបានចាប់ផ្តើមការងារដំបូងជា បុគ្គលិកស្មៀន បន្ទាប់មក ជាគណៈគ្រប់គ្រងថ្នាក់កណ្តាលនៅធនាគារ ស្ពែនដាត ឆាតទ័រ ប្រទេសសិង្ហបុរី ។

លោក តែវ បានចាប់ផ្តើមការងារជាមួយធនាគារ ហ្វីលីពី នៅខែសីហា ឆ្នាំ2014 ក្នុងតួនាទីជា ប្រធាននាយកដ្ឋានប្រតិបត្តិការ។





**លោកស្រី ពៅ សុភ័ក្ត្រ**  
នាយកដ្ឋានធនធានមនុស្ស

លោកស្រី សុភ័ក្ត្រ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនិងថ្នាក់បរិញ្ញាបត្ររងគ្រូបង្រៀនពីមជ្ឈមណ្ឌលគុកោសល្យភ្នំពេញ។

លោកស្រី បានចាប់ផ្តើមការងារដំបូងនៅឆ្នាំ 1999 ជាគ្រូបង្រៀន ក្រោយមកជាមន្ត្រីប្រតិបត្តិធនធានមនុស្ស ជាមួយវិស័យឯកជន បន្ទាប់ពីបម្រើការងារជាមន្ត្រីរាជការអស់រយៈពេល 08ឆ្នាំ។ ក្នុងតួនាទីជាមន្ត្រីធនធានមនុស្ស លោកស្រី បានចូលរួមជាមួយវិស័យផ្សេងៗ ដូចជា សេវាកម្មអាហារ និងភេសជ្ជៈ សេវាកម្ម អ៊ិនធឺណែត និងធនាគារ។

លោកស្រី សុភ័ក្ត្រ បានចូលបម្រើការងារនៅធនាគារហ្វីលីព ភីអិលស៊ី ក្នុងខែកក្កដា ឆ្នាំ 2013 ក្នុងតួនាទីជាមន្ត្រីជាន់ខ្ពស់ធនធានមនុស្សបន្ទាប់មកត្រូវបានតម្លើងតួនាទីជាប្រធាននាយកដ្ឋានធនធានមនុស្ស។

**លោក យុន វ៉ែត**  
នាយកដ្ឋានរដ្ឋបាល

លោកវ៉ែត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រភាសាអង់គ្លេស ពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិក្នុងឆ្នាំ 2010 ហើយក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មជាស្ថាពរ នៅសាកលវិទ្យាល័យនីតុន ក្នុងឆ្នាំ 2016។

ដោយសារការតាំងចិត្ត និងការខិតខំប្រឹងប្រែងរបស់លោកវ៉ែត លោកបានអភិវឌ្ឍអាជីពរបស់ខ្លួន ពីសន្តិសុខ មកជាជំនួយការរដ្ឋបាល និងហិរញ្ញវត្ថុ បន្ទាប់មកលោកបានធ្វើជាជំនួយការរដ្ឋបាលនៅធនាគារភ្នំពេញពាណិជ្ជ ជាកន្លែងដែលលោកត្រូវបានតម្លើងឋានៈ ជាមន្ត្រីរដ្ឋបាលរយៈពេល 7ឆ្នាំ។

លោកវ៉ែត បានចូលបម្រើការងារនៅ ធនាគារហ្វីលីព ភីអិលស៊ី ក្នុងខែកញ្ញា ឆ្នាំ2012 ក្នុងតួនាទីជាមន្ត្រីរដ្ឋបាល បន្ទាប់មកត្រូវបានតម្លើងតួនាទីជាប្រធាននាយកដ្ឋានរដ្ឋបាល។





**លោកស្រី ស្រីនាង ស្រីនាង**  
នាយកដ្ឋានហិរញ្ញវត្ថុ និងធនាគារ

លោកស្រី ស្រីនាង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចឆ្នាំ 2006 ហើយបច្ចុប្បន្ន លោកស្រីកំពុងបន្តការសិក្សាផ្នែកអេស៊ីស៊ីអេ។

លោកស្រី ស្រីនាង បានចាប់ផ្តើមការងារក្នុងឆ្នាំ 2006 ក្នុងតួនាទីជាសវនករ ហើយបន្តការងារនេះអស់រយៈពេលប្រាំមួយឆ្នាំកន្លះ។ លោកស្រីមានបទពិសោធន៍ធ្វើសវនកម្មជាមួយស្ថាប័នជាច្រើនដូចជា៖ ក្រុមហ៊ុនសាជីវកម្ម ធនាគារ និងអង្គការក្រៅរដ្ឋាភិបាល។ លោកស្រីត្រូវបានបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនសវនកម្ម ប្រាយវ៉ាតធីរហោស យូបកែវស៍ ប្រទេសម៉ាឡេស៊ីរយៈពេល 14ខែ។

លោកស្រី ស្រីនាង បានចូលបម្រើការងារនៅ ធនាគារហ្វីលីព ក្នុងខែមេសា ឆ្នាំ 2015 ក្នុងតួនាទីជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ។ បន្ទាប់មកលោកស្រី ត្រូវបានតម្កើងតួនាទីជាប្រធានជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារក្នុងឆ្នាំ 2017។

**លោក ស្រីន វ៉ាន់ឡឺន**  
នាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក វ៉ាន់ឡឺន បានបញ្ចប់ការសិក្សាផ្នែកធនាគារ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យនីតិសាស្ត្រ។

លោកមានបទពិសោធន៍ផ្នែកសវនកម្ម រយៈពេលប្រាំពីរឆ្នាំជាមួយស្ថាប័នហិរញ្ញវត្ថុពីរ គឺស្ថាប័នមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងធនាគារកម្ពុជាសាធារណៈ។ អំឡុងពេលដប់ឆ្នាំជាមួយស្ថាប័នហិរញ្ញវត្ថុ លោកធ្លាប់បានបម្រើការងារក្នុងតួនាទីជាបេឡាករ គណនេយ្យករ សវនករ និងប្រធានក្រុមសវនករ។

លោក វ៉ាន់ឡឺន បានចូលបម្រើការងារនៅធនាគារហ្វីលីពក្នុងខែធ្នូ ឆ្នាំ 2014 ក្នុងតួនាទីជាសវនករផ្ទៃក្នុងជាន់ខ្ពស់។ បន្ទាប់មកលោកត្រូវបានដំឡើងតួនាទីជាប្រធានសវនកម្មផ្ទៃក្នុង ក្នុងឆ្នាំ 2017។





**លោកស្រី សុជាតិ កណ៌ិកា**  
នាយកដ្ឋានរដ្ឋបាលឥណទាន

លោកស្រី កណ៌ិកា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារពីវិទ្យាស្ថានជាតិគ្រប់គ្រង និង បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រខ្មែរពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកស្រី បានបញ្ចប់បរិញ្ញាបត្រ ជាន់ខ្ពស់ផ្នែកគ្រប់គ្រងក្នុងឆ្នាំ 2006 ពីសាកលវិទ្យាល័យបៀលប្រាយ។

លោកស្រី បានចាប់ផ្តើមការងារនៅឆ្នាំ 2001 ជាមួយក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិជាច្រើន។ បន្ទាប់ពីឆ្លងកាត់ការបម្រើការងារប្រាំមួយឆ្នាំ ជាមួយក្រុមហ៊ុនធានារ៉ាប់រង និងទូរគមនាគមន៍ លោកស្រី បានសម្រេចធ្វើការផ្លាស់ប្តូរមកធ្វើការក្នុងវិស័យធនាគារ ដែលពេលនោះលោកស្រី បាន បម្រើការងារនៅធនាគារកូអិប និងម៉ាឡេស៊ី។

លោកស្រី បានចូលបម្រើការងារជាមួយ ធនាគារហ្វីលីព ក្នុងខែមេសា ឆ្នាំ2015 ក្នុងតួនាទីជាប្រធាន នាយកដ្ឋានរដ្ឋបាលឥណទាន។

**លោក តាន់ ចាវ**  
នាយកដ្ឋានកម្មវិធីសាងសង់

លោក តាន់ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកគ្រប់គ្រង។ លោកមានបទពិសោធន៍ជាង 35ឆ្នាំ ក្នុងវិស័យធនាគារ។ លោក បានបម្រើការងារនៅធនាគារសាធារណៈ ម៉ាឡេស៊ី នៅឆ្នាំ1980 ក្នុងតួនាទីជាបុគ្គលិកស្មៀន និងបានបន្តការងារជាមួយធនាគាររហូតដល់ឆ្នាំ 2008។ អំឡុងពេល ដែលលោកបានធ្វើការនៅធនាគារ លោកបានបំពេញមុខងារជាច្រើនរួមទាំងពាណិជ្ជកម្មហិរញ្ញវត្ថុ។ លោកបានបំពេញតួនាទីជាប្រធានសាខាជាង10ឆ្នាំ ហើយមុខងារចុងក្រោយរបស់លោក គឺប្រធាន មជ្ឈមណ្ឌលមូលបត្រ និងគ្រប់គ្រងឥណទានថ្នាក់តំបន់។ ក្នុងខែកញ្ញា ឆ្នាំ 2009 លោកបានចាប់ ផ្តើមការងារជាមួយធនាគារអេចប៊ីអិនឌូឆាយណាក្នុងតួនាទីជាប្រធានសាខារហូតដល់ចូលនិវត្តន៍ នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ2015។

លោក បានចាប់ផ្តើមការងារជាមួយធនាគារ ហ្វីលីព ក្នុងខែឧសភា ឆ្នាំ2016 ក្នុងតួនាទីជាប្រធាន ជាន់ខ្ពស់កម្មវិធីសាងសង់ ។







**លោក ជា វិសាល**  
នាយកដ្ឋានព័ត៌មានវិទ្យា

លោក វិសាល បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកវិស្វកម្មព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០៣។ លោកមានបទពិសោធន៍ការងាររយៈពេល៩ឆ្នាំ រាប់ចាប់តាំងពីពេល លោកចាប់ផ្តើមការងារជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រេឌីត ក្នុងឆ្នាំ២០០៤។

នៅក្នុងឆ្នាំ២០១០ លោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកកម្មវិធីកុំព្យូទ័រ អស់រយៈពេល ៣ ឆ្នាំកន្លះនៅវិទ្យាស្ថាន សេរីតូស សហរដ្ឋអាមេរិក។ បន្ទាប់ពីបានបញ្ចប់ការសិក្សា គាត់បានបន្តការងារ ជាមួយ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រេឌីត ម្តងទៀត ក្នុងតួនាទីជាប្រធានផ្នែកអេម អាយ អេស ក្រោយមក ត្រូវបានផ្ញើមកងារជាអនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា។

លោក បានចាប់ផ្តើមការងារនៅធនាគារ ហ្វីលីព ក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងតួនាទីជាប្រធាននាយក ដ្ឋានព័ត៌មានវិទ្យា។ លោកធ្លាប់បានបម្រើការងារនៅក្រុមហ៊ុនផ្ទេរប្រាក់មួយរយៈពេល០៣ឆ្នាំមុនចាប់ ផ្តើមការងារជាមួយធនាគារ ហ្វីលីព។

**លោក អេនឌ្រូ លាវ**  
នាយកដ្ឋានធនាគារបុគ្គល

លោក ឡឺវ មានបទពិសោធក្នុង ធនាគារធុរកិច្ចជាង 35 ឆ្នាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា ដែលធ្វើការជាមួយធនាគារ Citibank ធនាគារ ABN Amro ធនាគារ SGX (OSEC) និងធនាគារ OCBC។ គាត់បានចាប់ផ្តើមអាជីពជាអ្នកគ្រប់គ្រងនៅ Citibank ប្រើប្រាស់នៅឆ្នាំ 1976 មុន ពេលគាត់ក្លាយជាប្រធានសាខានាយកផ្នែកហិរញ្ញវត្ថុអតិថិជន និងប្រធានផ្នែកបុគ្គលិកអ្នកគ្រប់គ្រង អាជីវកម្មធនាគារបុគ្គលនៅកូរ៉េ និងនាយកធនាគារ CitiPhone សម្រាប់អាស៊ីប៉ាស៊ីកិច្ចមជ្ឈិមបូព៌ានិង អឺរ៉ុបខាងកើត។ គាត់បានធ្វើការជាមួយធនាគារចាប់ផ្តើមនៅទូទាំងពិភពលោកមុនពេលក្លាយជាអ្នក ពិគ្រោះយោបល់សេវាកម្មធនាគារនិងហិរញ្ញវត្ថុជាន់ខ្ពស់។ ភារកិច្ចចុងក្រោយរបស់លោកមុនពេលចូល បម្រើការងារនៅធនាគារ Phillip Bank គឺជាអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារ Hong Leong នៅប្រទេសវៀតណាម។

លោក អេនឌ្រូ បានចូលរួមជាមួយហ្វីលីពនៅខែមិថុនាឆ្នាំ 2018 ជាប្រធានផ្នែកធនាគារបុគ្គល។



# យុទ្ធសាស្ត្រធនធានមនុស្ស

ធនាគារហ្វីលីព បានខិតខំប្រឹងប្រែងកសាងវប្បធម៌មួយ ដែលអាចធ្វើឲ្យបុគ្គលិកមានការខិតខំប្រឹងប្រែង និងទទួលបាននូវទាំងមាន ឱកាសបង្ហាញទេពកោសល្យជំនាញ និងសមត្ថភាពរបស់ខ្លួន។ យើងជឿជាក់យ៉ាងមុតមាំថា ភាពជោគជ័យ និងភាពរឹងមាំរបស់ក្រុមហ៊ុន គឺត្រូវពឹងផ្អែកជាចម្បងទៅលើគុណភាព និងប្រសិទ្ធភាពរបស់ធនធានមនុស្ស។ ជំនឿនេះ ត្រូវបានស្តែងឲ្យឃើញតាមរយៈកម្មវិធីផ្សេងៗ របស់ក្រុមហ៊ុនដែលមានគោលបំណងកសាងបរិយាកាសការងារប្រកបដោយភាពសុខដុមរមនា។

## អំពី WECARE

ប្រសិនបើគ្មានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជននោះទេ អ្វីគ្រប់ យ៉ាងបានត្រឹមតែជាគ្លីសូប៊ីនប៉ុណ្ណោះ។ បុគ្គលិករបស់យើងទទួលបានការ បណ្តុះបណ្តាលឲ្យអនុវត្តស្តង់ដារសេវាបម្រើអតិថិជន “WECARE” ដើម្បី ផ្តល់សេវាដល់អតិថិជនរបស់យើងទាំងខាងក្នុង និងខាងក្រៅឲ្យកាន់តែមាន ភាពល្អប្រសើរ។ យើងបានឲ្យភ្នាក់ងារទិញអាចកំបាំងមកធ្វើការពិសោធន៍ គុណភាពសេវាកម្មដោយមិនប្រាប់ឲ្យដឹងមុន ដើម្បីធានាថាបុគ្គលិករបស់ យើងមានវិន័យល្អ និងបានខិតខំប្រឹងប្រែងបំពេញតាមកម្រិតស្តង់ដារ គុណភាពសេវាកម្ម។ យើងចង់ស្តាប់មតិយោបល់ពីអតិថិជនរបស់យើង ពីព្រោះយើងជឿជាក់ថាមតិគន្លឹះស្តាប់នារបស់អតិថិជនអាចធ្វើឲ្យលទ្ធផល ការងារ របស់យើងកាន់តែល្អប្រសើរ។

## កម្មវិធីកម្សាន្ត

ក្រុមហ៊ុនជឿជាក់ថា បុគ្គលិកដែលមានសុខភាពល្អនិងសប្បាយចិត្តនឹងជួយ ឲ្យក្រុមហ៊ុនសម្រេចបាននូវគោលដៅរបស់ខ្លួនប្រកបដោយភាពជោគជ័យ។

ក្រុមហ៊ុនជំរុញទឹកចិត្តបុគ្គលិករបស់យើងតាមរយៈ កម្មវិធីកម្សាន្តនានាដូច ជាការប្រកួតពាក់កណ្តាលម៉ាតុតុង ដើម្បីសប្បុរសធម៌ដែលបុគ្គលិកអាចចូល រួមនៅក្នុងទំនួលខុសត្រូវសង្គមកម្មវិធីថ្ងៃសម្រាប់គ្រួសារ (Family Day) ដែល បុគ្គលិកអាចសប្បាយរីករាយជាមួយនឹងសមាជិកគ្រួសារ និងសហការីរបស់ ខ្លួនកម្មវិធីសម្រាកលំហែសម្រាប់បុគ្គលិក (Staff Retreat) ដែលបុគ្គលិក អាចសម្រាកពីការងារបង្កើនការងារជាក្រុម និងរៀបចំផែនការសម្រាប់ ឆ្នាំបន្ទាប់ និងកម្មវិធីពិសារអាហារពេលល្ងាចប្រចាំឆ្នាំ (Annual Dinner Party) ដែលបុគ្គលិកអាចអរអរសាទរចំពោះ ភាពជោគជ័យជាមួយគ្នា។

## ការអភិវឌ្ឍន៍អ្នកមានទេពកោសល្យ

ការផ្តោតការយកចិត្តទុកដាក់ចម្បងមួយរបស់ក្រុមហ៊ុន គឺការបង្កើតការងារ សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីឲ្យប្រជាជនដែលមានទេពកោសល្យ

អាចរួមចំណែកក្នុងការសម្រេចបាននូវគោលដៅផ្ទាល់ខ្លួន និងគោលដៅ របស់ក្រុមហ៊ុន។ ក្នុងឆ្នាំ 2018 យើងបានទទួលបុគ្គលិកបាត់ការច្រាំរូប ដើម្បីរៀនពីការអនុវត្តន៍ការងារ និងបទពិសោធន៍ជាក់ស្តែង។ ពួកគេបាន ទទួលបានឱកាសរៀនសូត្រអំពីការវាយតម្លៃឥណទាន ឯកសារឥណទាន ការ លក់ ប្រតិបត្តិការនៅសាខា និងជាពិសេស គឺជំនាញទន់ ដែលពិតជាមាន សារៈ សំខាន់ខ្លាំងសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃនិងអាជីពនាពេលអនាគត របស់ពួកគេ។ ដំណើរការសិក្សារបស់ពួកគេមិនបានបញ្ចប់ត្រឹមនោះឡើយ។ ពួកគេក៏ទទួលបានឱកាសការងារជានិយោជិតទៅតាមភាពសមស្របនិង សមត្ថភាពការងាររបស់ពួកគេបន្ទាប់ពីបញ្ចប់កម្មវិធីនេះផងដែរ។

## សមភាពយេនឌ័រ

ក្រុមហ៊ុនផ្តល់គុណតម្លៃលើសមភាពយេនឌ័រ។ បុគ្គលិករបស់ក្រុមហ៊ុន ចំនួនពាក់កណ្តាលគឺជាស្ត្រីហើយយើងផ្តល់នូវឱកាសអភិវឌ្ឍអាជីពស្មើៗ គ្នាដល់បុគ្គលិកទាំងពីរភេទ។ ក្រុមហ៊ុនជំរុញឲ្យមានបរិយាកាសការងារ ដែលមានការគោរព និងគ្មានការបៀតបៀនលើស្ត្រី។

## ក្រុមសីលធម៌ និងការរាយការណ៍អំពីកំហុស

យើងចង់ឲ្យមានតម្លាភាព និងសុចរិតភាពនៅក្នុងការអនុវត្តរបស់យើង។ យើងមានបំណងចង់ការពារផលប្រយោជន៍របស់អតិថិជន និងភាគទុនិក របស់យើង។ យើងតម្រូវឲ្យបុគ្គលិកគ្រប់រូបរបស់យើងចូលរួមនៅក្នុងវគ្គ បណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) ស្តីពីក្រុមសីលធម៌ ដោយមានការប្តេជ្ញាចិត្តប្រឡងឲ្យជាប់ចំពោះលំហាត់ដែលបានកំណត់។ បុគ្គលិកក៏ត្រូវបានជូនដំណឹងអំពីបណ្តាញសម្រាប់ការរាយការណ៍អំពី កំហុស នៅពេលដែលពួកគេដឹងថា មានប្រតិបត្តិការណាមួយត្រូវបាន ប្រព្រឹត្តមិនត្រឹមត្រូវផងដែរ។ យើងមិនអត់ឱនចំពោះការក្លែងបន្លំណាមួយ ឡើយ។





លេខាធិការក្រុមហ៊ុន

គណៈកម្មាធិការ  
គ្រប់គ្រងហានិភ័យ

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការ  
ទ្រព្យសម្បត្តិ  
និងបំណុលអកម្ម

នាយកដ្ឋានហានិភ័យ  
និងប្រតិបត្តិតាមនាយកដ្ឋាន  
ហានិភ័យនិងប្រតិបត្តិតាម

នាយកដ្ឋានសវនកម្មផ្ទៃក្នុង  
ប្រធានផ្នែកសវនកម្មផ្ទៃក្នុង

គណៈកម្មាធិការ  
ឥណទាន

គណៈកម្មាធិការ  
បច្ចេកទេសព័ត៌មានវិទ្យា

នាយកដ្ឋានប្រតិបត្តិការ  
ធនាគារ  
នាយកប្រតិបត្តិការធនាគារ

នាយកដ្ឋានរដ្ឋបាល  
ឥណទាន  
នាយករដ្ឋបាលឥណទាន

នាយកដ្ឋានហានិភ័យ  
ឥណទាន  
នាយកហានិភ័យ  
ឥណទាន

នាយកដ្ឋានបច្ចេកទេស  
ព័ត៌មានវិទ្យា  
នាយកព័ត៌មានវិទ្យា

នាយកដ្ឋានសេវាកម្មជំនួញ  
ប្រធានផ្នែកសេវាកម្មជំនួញ

ប្រធានជាន់ខ្ពស់ផ្នែក  
រដ្ឋបាលឥណទាន

ប្រធានជាន់ខ្ពស់ផ្នែក  
ហានិភ័យឥណទាន

ប្រធានផ្នែកព័ត៌មានវិទ្យា

ប្រធានផ្នែកប្រតិបត្តិការ  
ធនាគារ

- នាយកសាខាជាន់ខ្ពស់  
មុន្នីវង្ស
- នាយកសាខា នរោត្តម
- នាយកសាខា កម្ពុជាក្រោម
- នាយកសាខា ម៉ៅសេឡុង
- នាយកសាខា ស្ទឹងមានជ័យ
- នាយកសាខា ទឹកថ្លា

# របាយការណ៍ហិរញ្ញវត្ថុ

## សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 និង របាយការណ៍ របស់សវនករឯករាជ្យ

40

ព័ត៌មានអំពីធនាគារ

41

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

45

របាយការណ៍របស់សវនករឯករាជ្យ

47

តារាងតុល្យការរួម

48

របាយការណ៍លទ្ធផលរួម

49

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួម

50

របាយការណ៍លំហូរទឹកប្រាក់រួម

51

តារាងតុល្យការដាច់ដោយឡែក

52

របាយការណ៍លទ្ធផលដាច់ដោយឡែក

53

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដាច់ដោយឡែក

54

របាយការណ៍លំហូរទឹកប្រាក់ដាច់ដោយឡែក

55

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ



# ព័ត៌មានអំពីធនាគារ

## ធនាគារ

ធនាគារ ហ្វីលីព ភីអិលស៊ី

## បញ្ជីពាណិជ្ជកម្មលេខ

00000292

## ទីស្នាក់ការចុះបញ្ជី

No. 27 DEF មហាវិថី ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ  
ព្រះរាជាណាចក្រកម្ពុជា

## ភាគទុនិក

Phillip MFIS PTE.LTD.

## ក្រុមប្រឹក្សាភិបាល

លោក Lim Hua Min	ប្រធានក្រុមប្រឹក្សាភិបាល
លោក Ong Teong Hoon	អភិបាល
លោក Chan Mach	អភិបាល
លោក Paul Gwee Choon Guan	អភិបាលឯករាជ្យ
លោក Diana Seah Yen Goon	អភិបាលឯករាជ្យ
លោក Koh Yong Guan	អភិបាលឯករាជ្យ
លោក អ៊ុត វិធីត	អភិបាលឯករាជ្យ
លោក Michael Tan Teck Keong	អភិបាល (លាលែងថ្ងៃទី 1 ខែ មិថុនា ឆ្នាំ 2018)

## អ្នកគ្រប់គ្រង

លោក ហាន់ ប៉េងគាន់	នាយកគ្រប់គ្រងទូទៅ
លោក ហូរ ប័យលាង	ប្រធាននាយកដ្ឋានហានិភ័យឥណទាន
លោក ស្ប៉ែង ភីរី	ប្រធាននាយកដ្ឋានហានិភ័យ និងប្រតិបត្តិ
លោក តូរ ជូមនិក	ប្រធាននាយកដ្ឋានប្រតិបត្តិការ
លោក យុន វ៉ែត	ប្រធាននាយកដ្ឋានរដ្ឋបាល
លោកស្រី សុជាតិ កណ៌ិក	ប្រធាននាយកដ្ឋានរដ្ឋបាលឥណទាន
លោក ជា វិសាល	ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
លោកស្រី ស្រីន ស្រីនាង	ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ
លោក Liew Andrew	ប្រធាននាយកដ្ឋានធនាគាររាយរង

(តែងតាំងទី 11 ខែ មិថុនា ឆ្នាំ 2018)

## សវនករ

ខេភីអឹមជឺ ខេមបូឌា ចំកាត់

# របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សរីករាយ ធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារ ហ្វីលីព ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (ជាមួយហៅកាត់ថា “សម្ព័ន្ធធនាគារ”) និងរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 (ជាមួយហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”) ។

## សម្ព័ន្ធធនាគារ

### ធនាគារ

ធនាគារបានធ្វើប្រតិបត្តិការអាជីវកម្ម នៅថ្ងៃទី 26 ខែ មិថុនា ឆ្នាំ 2009 ក្រោមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មនៃ ព្រះរាជាណាចក្រកម្ពុជា និង អាជ្ញាប័ណ្ណស្ថិតក្រោមបទបញ្ញត្តិនៃធនាគារជាតិនៃកម្ពុជា ។ ធនាគារ បានទទួល អាជ្ញាប័ណ្ណថ្មីមិនមានកាលកំណត់ ដែលចេញដោយធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី 4 ខែ មីនា ឆ្នាំ 2015 ។

អាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាកម្មប្រតិបត្តិការធនាគារ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអនុលោមតាមលេខចុះបញ្ជី 5915/09E ចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី 11 ខែ កុម្ភៈ ឆ្នាំ 2016 ធនាគារបានទទួលលេខចុះបញ្ជីថ្មី 00000292 ពីក្រសួងពាណិជ្ជកម្ម ។

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារ មានទីតាំងនៅអគារលេខ 27DEF មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ពុំមានការផ្លាស់ប្តូរដែលគួរអោយកត់សម្គាល់ ទៅលើសកម្មភាពប្រតិបត្តិការសំខាន់ៗ របស់ធនាគារក្នុងអំឡុងឆ្នាំ ហិរញ្ញវត្ថុនេះឡើយ ។

### ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុន ហ្វឺង ឌី ប៊ី អេស ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងទាំងស្រុង ដោយធនាគារ ដែលត្រូវបានបង្កើត ឡើងនៅថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ 2010 ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាក្រុមហ៊ុន អសកម្មភាព និងមិនបានធ្វើប្រតិបត្តិការអាជីវកម្មខ្លួនឡើយ ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានអនុម័តឲ្យធ្វើការជំរះបញ្ជីដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី 9 ខែ សីហា ឆ្នាំ 2018 ។

## លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ		ធនាគារ	
	2018	2017	2018	2017
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់ចំណេញមុនបង់ពន្ធ	3,143,786	2,501,731	3,143,786	2,501,731
ចំណាយពន្ធលើប្រាក់ចំណេញ	(670,518)	(543,235)	(670,518)	(543,235)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	2,473,268	1,958,496	2,445,899	1,958,516
សមមូលពាន់រៀល (កំណត់សម្គាល់ 4)	9,937,592	7,906,447	9,827,623	7,906,528
<b>ត្រូវបែងចែកដូចខាងក្រោម៖</b>				
<b>ចំណែកកាន់កាប់ដោយភាគទុនិកធនាគារ</b>	<b>2,473,268</b>	<b>1,958,496</b>	<b>2,445,899</b>	<b>1,958,516</b>

## ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភទេ ហើយក្រុមប្រឹក្សាភិបាល ក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទ ដែលបានត្រួតពិនិត្យនេះទេ ។

**ដើមទុន**

នៅថ្ងៃទី 15 ខែ មីនា ឆ្នាំ 2018 ម្ចាស់ភាគហ៊ុន បានផ្ទេរសាច់ប្រាក់បន្ថែមចំនួន 17,000,000 ដុល្លារអាមេរិក ចូលក្នុងគណនីរបស់ធនាគារ ។ នៅថ្ងៃទី 20 ខែ មីនា ឆ្នាំ 2018 ធនាគារ បានដាក់លិខិតសុំការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនដើមទុនដែលនៅសល់ចុងក្រោយ ដើម្បីបំពេញតាមតម្រូវការទុនអប្បបរមា និងត្រូវបានអនុម័តនៅថ្ងៃទី 24 ខែ មេសា ឆ្នាំ 2018 ។ ការកែសម្រួលលើលក្ខន្តិកៈរបស់ធនាគារត្រូវបាន អនុម័តដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី 19 ខែ កក្កដា ឆ្នាំ 2018 ។

**ទុនបម្រុង និងសិទ្ធិធានធន**

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសិទ្ធិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ។

**ឥណទានអាក្រក់ និងជាប់សង្ស័យ**

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការដែលមាន មូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទានអាក្រក់ និងការធ្វើសិទ្ធិធានធនលើឥណទានជាប់សង្ស័យ ត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលមានការជឿជាក់ថាវាជាឥណទាន ដែលបានដឹងថាមិនអាចទារបាន ត្រូវបានលុបបំបាត់ចោល ហើយ សិទ្ធិធានធនគ្រប់គ្រាន់ត្រូវបានធ្វើកំណត់ឡើងសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលនឹងបណ្តាលឲ្យចំនួននៃការលុបបំបាត់ចោលឥណទានអាក្រក់ ឬចំនួននៃការធ្វើសិទ្ធិធានធនលើឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ មានចំនួនខ្លះខាតជាសារវន្តនោះឡើយ។

**ទ្រព្យសកម្ម**

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមាន មូលដ្ឋានសមស្របដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មផ្សេងៗ ក្រៅពីបំណុលដែលមិនទំនងចាត់ទុកជាវិធានការអាជីកម្មដើម ទៅលើតម្លៃបានកត់ត្រា នៅក្នុងបញ្ជីគណនេយ្យរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានលុបចោលទៅជាបរិមាណដែលគេអាចរំពឹងទុកថាអាចទទួលយកបាន ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការ កំណត់តម្លៃទ្រព្យសកម្មនៅក្នុង របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ ។

**វិធីសាស្ត្រកំណត់តម្លៃ**

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រ ដែល មានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ ។

**បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត**

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ ក្នុងការធានាចំពោះ បំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះសម្ព័ន្ធធនាគារ និងធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការ អាជីវកម្មធម្មតានៃវិធានការដើម ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់សម្ព័ន្ធធនាគារ និង ធនាគារ ដែលត្រូវបំពេញ ឬអាចនឹង ត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែ បន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទ ដែលនឹង ធ្វើឲ្យមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់នោះទេ ។





**ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាល មានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង ស្ថានភាពលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព ។
- (ខ) គោរពតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ។
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើការរបស់របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព ។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្ទៃក្នុងដំណើរការសម្ព័ន្ធធនាគារ និងធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។
- (ង) ត្រួតពិនិត្យ និងដឹកនាំសម្ព័ន្ធធនាគារ និងធនាគារឲ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ របស់សម្ព័ន្ធធនាគារ និងធនាគារ ។

**ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ**

យើងខ្ញុំ តំណាងឲ្យក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធធនាគារ និងធនាគារ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយ ដូចដែលបានបង្ហាញនៅទំព័រទី 11 ដល់ទី 84 ថាបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាព ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំ របស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល



**Ong Teong Hoon**

អភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី 28 ខែ មីនា ឆ្នាំ 2019

# របាយការណ៍របស់សវនករឯករាជ្យ

## ជូនចំពោះភាគទុនិក

### ធនាគារ ហ្វីលីព ភីអិលស៊ី

#### មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ហ្វីលីព ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ហៅកាត់ថា (“សម្ព័ន្ធធនាគារ”) និងរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែករបស់ ធនាគារ ហ្វីលីព ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ដែលមានភាពត្រឹមត្រូវតាមការរួមរបស់សម្ព័ន្ធធនាគារ និងដាច់ដោយឡែករបស់ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 របាយការណ៍លទ្ធផលរួម និងដាច់ដោយឡែក របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួម និងដាច់ដោយឡែក និងរបាយការណ៍លំហូរទឹកប្រាក់រួម និងដាច់ដោយឡែកសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី 11 ដល់ទី 84 (ជាមួយហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”) ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាព ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

#### មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីសម្ព័ន្ធធនាគារ និងធនាគារ ដោយស្របទៅតាមតម្រូវការក្រុមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រុមសីលធម៌វិជ្ជាជីវៈ ស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ ។ យើងខ្ញុំ ជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។

#### ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ ។ ព័ត៌មានផ្សេងៗដែលបានទទួលត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ គឺរួមបញ្ចូលព័ត៌មានក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានបង្ហាញនៅទំព័រទី 1 ដល់ទី 6 និងរបាយការណ៍ប្រចាំឆ្នាំរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលពឹងពឹងថាពួកវាបន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ ។

មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុមិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗទៀត ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថា តើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត ។

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង ។ យើងខ្ញុំ ពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ ។

#### ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ហើយនិងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យរៀបរយ ផុតពីការ បង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទង ទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាព នៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការសម្ព័ន្ធធនាគារ និងធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់សម្ព័ន្ធ ធនាគារ និងធនាគារ ។

**ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ**

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថាបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួម បញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ ។ អំណះអំណាងសមហេតុផលគឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថាគ្រប់ពេលវេលានៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិ នៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោង លើរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈិមភាពនិយមក្នុងអំឡុងពេលសវនកម្ម ។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តន៍នូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាង ដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។ ហានិភ័យ ដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើងដោយសារតែការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គងដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយុបលើតត្ថា ការលួចបន្លំ ការលួចចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ។
- បាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់សម្ព័ន្ធជនាគារ និងធនាគារឡើយ ។
- ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែលធនាគារបានប្រើប្រាស់ និងភាពសមហេតុផល នៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធ ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង ។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាព នៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់សារវន្តពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់សម្ព័ន្ធជនាគារ និងធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថា មានអត្ថិភាព នៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មាន មានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ សវនកម្មរបស់យើងខ្ញុំ ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើឲ្យសម្ព័ន្ធជនាគារ និងធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម ។
- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំង ចំណុចខ្លះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន ខេតីអិមជឺ ខេមបូឌា ចំកាត់



ង៉ែ ហ៊ុយ  
Partner  
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី 28 ខែ មីនា ឆ្នាំ 2019

## តារាងតុល្យការរួម

(នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018)

	កំណត់ សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
<b>ទ្រព្យសកម្ម</b>					
ប្រាក់សុទ្ធក្នុងដៃ	5	4,102,284	16,482,977	2,420,292	9,770,719
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	6	78,477,966	315,324,467	53,557,213	216,210,469
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	7	18,447,050	74,120,247	14,444,747	58,313,444
ការវិនិយោគផ្សេងៗ	8	25,000	100,450	25,000	100,925
ឥណទាន និងបុរេប្រទានផ្តល់ឱ្យអតិថិជន	9	165,807,424	666,214,230	123,124,513	497,053,659
ទ្រព្យ និងបរិក្ខារ	11	1,608,970	6,464,841	1,157,378	4,672,335
ទ្រព្យសកម្មអរូបិយ	12	163,094	655,312	206,838	835,005
ទ្រព្យសកម្មផ្សេងៗ	13	807,773	3,245,633	642,343	2,593,138
ពន្ធពន្យារជាទ្រព្យសកម្ម	16	489,377	1,966,317	302,378	1,220,700
<b>ទ្រព្យសកម្មសរុប</b>		<b>269,928,938</b>	<b>1,084,574,474</b>	<b>195,880,702</b>	<b>790,770,394</b>
<b>បំណុល និងមូលធនរបស់ម្ចាស់ភាគហ៊ុន</b>					
<b>បំណុល</b>					
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	14	47,146,807	189,435,871	38,512,098	155,473,340
ប្រាក់បញ្ញើពីអតិថិជន	15	142,302,425	571,771,144	96,644,450	390,153,644
បំណុលពន្ធលើប្រាក់ចំណេញ	16	718,250	2,885,929	535,017	2,159,864
បំណុលផ្សេងៗ	17	1,757,763	7,062,692	1,778,712	7,180,660
សិទ្ធិធានធនលើអត្ថប្រយោជន៍និយោជិត	18	120,000	482,160	-	-
<b>បំណុលសរុប</b>		<b>192,045,245</b>	<b>771,637,796</b>	<b>137,470,277</b>	<b>554,967,508</b>
<b>មូលធនរបស់ម្ចាស់ភាគហ៊ុន</b>					
ដើមទុន	19	75,000,000	301,350,000	58,000,000	234,146,000
ប្រាក់ចំណេញរក្សាទុក		2,883,693	11,586,678	410,425	1,656,886
<b>សរុបមូលធនរបស់ម្ចាស់ភាគហ៊ុន</b>		<b>77,883,693</b>	<b>312,936,678</b>	<b>58,410,425</b>	<b>235,802,886</b>
<b>សរុបបំណុល និងមូលធនរបស់ម្ចាស់ភាគហ៊ុន</b>		<b>269,928,938</b>	<b>1,084,574,474</b>	<b>195,880,702</b>	<b>790,770,394</b>



## របាយការណ៍លទ្ធផលរួម

(សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018)

	កំណត់ សម្គាល់	2018		2017	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
<b>ចំណូលពីប្រតិបត្តិការ</b>					
ចំណូលការប្រាក់	20	13,341,092	53,604,508	10,071,666	40,659,316
ចំណាយការប្រាក់	21	(5,354,258)	(21,513,409)	(3,916,467)	(15,810,777)
<b>ចំណូលពីការប្រាក់សុទ្ធ</b>		<b>7,986,834</b>	<b>32,091,099</b>	<b>6,155,199</b>	<b>24,848,539</b>
ចំណូលថ្លៃឈ្នួល និងជើងសារសុទ្ធ	22	1,676,174	6,734,867	1,250,270	5,047,340
ចំណូលប្រតិបត្តិការផ្សេងៗ	23	172,754	694,126	82,175	331,740
<b>ចំណេញប្រតិបត្តិការសរុប</b>		<b>9,835,762</b>	<b>39,520,092</b>	<b>7,487,644</b>	<b>30,227,619</b>
ចំណាយបុគ្គលិក	24	(3,249,180)	(13,055,205)	(2,362,234)	(9,536,339)
ចំណាយពាក់ព័ន្ធការបង្កើត រំលស់	25	(899,755)	(3,615,216)	(866,018)	(3,496,115)
	26	(551,345)	(2,215,304)	(568,185)	(2,293,763)
ចំណាយផ្សព្វផ្សាយ និងទីផ្សារ	27	(164,118)	(659,426)	(124,414)	(502,259)
ចំណាយរដ្ឋបាល និងទូរទៅ	28	(977,016)	(3,925,650)	(802,882)	(3,241,235)
សវិធានធនលើការខាតបង់ឥណទាន និងបុរេប្រទាន	9	(850,562)	(3,417,558)	(262,180)	(1,058,421)
<b>ប្រាក់ចំណេញមុនបង់ពន្ធ</b>		<b>3,143,786</b>	<b>12,631,733</b>	<b>2,501,731</b>	<b>10,099,487</b>
ចំណាយពន្ធលើប្រាក់ចំណេញ	16	(670,518)	(2,694,141)	(543,235)	(2,193,040)
<b>ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ</b>		<b>2,473,268</b>	<b>9,937,592</b>	<b>1,958,496</b>	<b>7,906,447</b>

## របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួម

(សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018)

	ដើមទុន ដុល្លារអាមេរិក	ចំណេញ រក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី 1 ខែមករា ឆ្នាំ 2017	41,000,000	(1,548,071)	39,451,929
ដើមទុនបន្ថែម	17,000,000	-	17,000,000
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	1,958,496	1,958,496
<b>សមតុល្យនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017</b>	<b>58,000,000</b>	<b>410,425</b>	<b>58,410,425</b>
<b>ស្មើនឹងពាន់រៀល (កំណត់សម្គាល់ 4)</b>	<b>234,146,000</b>	<b>1,656,886</b>	<b>235,802,886</b>
សមតុល្យនៅថ្ងៃទី 1 ខែមករា ឆ្នាំ 2018	58,000,000	410,425	58,410,425
ដើមទុនបន្ថែម	17,000,000	-	17,000,000
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	2,473,268	2,473,268
<b>សមតុល្យនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018</b>	<b>75,000,000</b>	<b>2,883,693</b>	<b>77,883,693</b>
<b>ស្មើនឹងពាន់រៀល (កំណត់សម្គាល់ 4)</b>	<b>301,350,000</b>	<b>11,586,678</b>	<b>312,936,678</b>

## របាយការណ៍លំហូរទឹកប្រាក់រួម

(សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018)

	កំណត់ សម្គាល់	2018		2017	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
<b>សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ</b>	29	12,053,989	48,432,929	7,084,768	28,601,208
<b>លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ</b>					
ការលក់មូលបត្រវិនិយោគ		-	-	1,007,836	4,068,634
ការទិញទ្រព្យ និងបរិក្ខារ	11	(932,286)	(3,745,925)	(136,819)	(552,338)
ការទិញស្ថាប័នរ៉ែកំប៉ុទ័រ	12	(26,910)	(108,124)	(64,941)	(262,167)
ការលក់ទ្រព្យ និងបរិក្ខារ		13,059	52,471	-	-
ប្រាក់តម្កល់ធានាលើដើមទុន		(1,700,000)	(6,830,600)	(1,700,000)	(6,862,900)
<b>សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ</b>		(2,646,137)	(10,632,178)	(893,924)	(3,608,771)
<b>លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>					
ដើមទុនបន្ថែម		17,000,000	68,306,000	17,000,000	68,629,000
<b>សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន</b>		17,000,000	68,306,000	17,000,000	68,629,000
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលកើនសុទ្ធក្នុងការិយបរិច្ឆេទ</b>		26,407,852	106,106,751	23,190,844	93,621,437
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី 1 ខែ មករា</b>		47,153,247	190,357,659	23,962,403	96,736,222
ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ		-	(895,916)	-	-
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី 31 ខែ ធ្នូ</b>	5	73,561,099	295,568,494	47,153,247	190,357,659

## របាយការណ៍លំហូរទឹកប្រាក់រួម

(សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018)

	កំណត់ សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
<b>ទ្រព្យសកម្ម</b>					
ប្រាក់សុទ្ធក្នុងដៃ	5	4,102,284	16,482,977	2,420,292	9,770,719
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	6	78,477,966	315,324,467	53,557,213	216,210,469
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	7	18,447,050	74,120,247	14,444,747	58,313,444
ការវិនិយោគផ្សេងៗ	8	25,000	100,450	25,000	100,925
ឥណទាន និងបុរេប្រទានផ្តល់ឲ្យអតិថិជន	9	165,807,424	666,214,230	123,124,513	497,053,659
វិនិយោគក្រុមហ៊ុនបុត្រសម្ព័ន្ធ	10	-	-	5,000,000	20,185,000
ទ្រព្យ និងបរិក្ខារ	11	1,608,970	6,464,841	1,157,378	4,672,335
ទ្រព្យសកម្មអរូបិយ	12	163,094	655,312	206,838	835,005
ទ្រព្យសកម្មផ្សេងៗ	13	807,773	3,245,633	642,343	2,593,138
ពន្ធពន្យារទ្រព្យសកម្ម	16	489,377	1,966,317	302,378	1,220,700
<b>ទ្រព្យសកម្មសរុប</b>		<b>269,928,938</b>	<b>1,084,574,474</b>	<b>200,880,702</b>	<b>810,955,394</b>
<b>បំណុល និងមូលធនរបស់ម្ចាស់ភាគហ៊ុន</b>					
<b>បំណុល</b>					
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	14	47,146,807	189,435,871	38,512,098	155,473,340
ប្រាក់បញ្ញើអតិថិជន	15	142,302,425	571,771,144	101,617,081	410,228,156
បំណុលពន្ធលើប្រាក់ចំណេញ	16	718,250	2,885,929	535,017	2,159,864
បំណុលផ្សេងៗ	17	1,757,763	7,062,692	1,778,712	7,180,660
សិទ្ធិធានាលើអត្ថប្រយោជន៍និយោជិត	18	120,000	482,160	-	-
<b>បំណុលសរុប</b>		<b>192,045,245</b>	<b>771,637,796</b>	<b>142,442,908</b>	<b>575,042,020</b>
<b>មូលធនរបស់ម្ចាស់ភាគហ៊ុន</b>					
ដើមទុន	19	75,000,000	301,350,000	58,000,000	234,146,000
ប្រាក់ចំណេញរក្សាទុក		2,883,693	11,586,678	437,794	1,767,374
<b>សរុបមូលធនរបស់ម្ចាស់ភាគហ៊ុន</b>		<b>77,883,693</b>	<b>312,936,678</b>	<b>58,437,794</b>	<b>235,913,374</b>
<b>សរុបបំណុល និងមូលធនរបស់ម្ចាស់ភាគហ៊ុន</b>		<b>269,928,938</b>	<b>1,084,574,474</b>	<b>200,880,702</b>	<b>810,955,394</b>

## របាយការណ៍លទ្ធផលដាច់ដោយឡែក

(សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018)

	កំណត់ សម្គាល់	2018		2017	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
<b>ចំណូលពីប្រតិបត្តិការ</b>					
ចំណូលការប្រាក់	20	13,341,092	53,604,508	10,071,666	40,659,316
ចំណាយការប្រាក់	21	(5,354,258)	(21,513,409)	(3,916,467)	(15,810,777)
<b>ចំណូលពីការប្រាក់សុទ្ធ</b>		<b>7,986,834</b>	<b>32,091,099</b>	<b>6,155,199</b>	<b>24,848,539</b>
ចំណូលថ្លៃឈ្នួល និងជើងសារសុទ្ធ	22	1,676,174	6,734,867	1,250,270	5,047,340
ចំណូលប្រតិបត្តិការផ្សេងៗ	23	172,754	694,126	82,195	331,821
<b>ចំណេញប្រតិបត្តិការសរុប</b>		<b>9,835,762</b>	<b>39,520,092</b>	<b>7,487,664</b>	<b>30,227,700</b>
ចំណាយបុគ្គលិក	24	(3,249,180)	(13,055,205)	(2,362,234)	(9,536,339)
ចំណាយពាក់ព័ន្ធការបង្កើត រំលស់	25	(899,755)	(3,615,216)	(866,018)	(3,496,115)
	26	(551,345)	(2,215,304)	(568,185)	(2,293,763)
ចំណាយផ្សព្វផ្សាយ និងទីផ្សារ	27	(164,118)	(659,426)	(124,414)	(502,259)
ចំណាយរដ្ឋបាល និងទូរទៅ	28	(1,004,385)	(4,035,619)	(802,882)	(3,241,235)
សវិធានធនលើការខាតបង់ឥណទាន និងបុរេប្រទាន	9	(850,562)	(3,417,558)	(262,180)	(1,058,421)
<b>ប្រាក់ចំណេញមុនបង់ពន្ធ</b>		<b>3,116,417</b>	<b>12,521,764</b>	<b>2,501,751</b>	<b>10,099,568</b>
ចំណាយពន្ធលើប្រាក់ចំណេញ	16	(670,518)	(2,694,141)	(543,235)	(2,193,040)
<b>ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ</b>		<b>2,445,899</b>	<b>9,827,623</b>	<b>1,958,516</b>	<b>7,906,528</b>



## របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដាច់ដោយឡែក

(សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018)

	ដើមទុន ដុល្លារអាមេរិក	ចំណេញ រក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី 1 ខែមករា ឆ្នាំ 2017	41,000,000	(1,520,722)	39,479,278
ដើមទុនបន្ថែម	17,000,000	-	17,000,000
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	1,958,516	1,958,516
<b>សមតុល្យនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017</b>	<b>58,000,000</b>	<b>437,794</b>	<b>58,437,794</b>
<b>ស្មើនឹងពាន់រៀល (កំណត់សម្គាល់ 4)</b>	<b>234,146,000</b>	<b>1,767,374</b>	<b>235,913,374</b>
សមតុល្យនៅថ្ងៃទី 1 ខែមករា ឆ្នាំ 2018	58,000,000	437,794	58,437,794
ដើមទុនបន្ថែម	17,000,000	-	17,000,000
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	2,445,899	2,445,899
<b>សមតុល្យនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018</b>	<b>75,000,000</b>	<b>2,883,693</b>	<b>77,883,693</b>
<b>ស្មើនឹងពាន់រៀល (កំណត់សម្គាល់ 4)</b>	<b>301,350,000</b>	<b>11,586,678</b>	<b>312,936,678</b>

## របាយការណ៍លំហូរទឹកប្រាក់ដាច់ដោយឡែក

(សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018)

	កំណត់ សម្គាល់	2018		2017	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
<b>សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ</b>	29	7,053,989	28,342,929	7,084,768	28,601,208
<b>លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ</b>					
ការលក់មូលបត្រវិនិយោគ		-	-	1,007,836	4,068,634
វិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ		5,000,000	20,090,000	-	-
ការទិញទ្រព្យ និងបរិក្ខារ	11	(932,286)	(3,745,925)	(136,819)	(552,338)
ការទិញសូហ្វវែរកុំព្យូទ័រ	12	(26,910)	(108,124)	(64,941)	(262,167)
ការលក់ទ្រព្យ និងបរិក្ខារ		13,059	52,471	-	-
ប្រាក់តម្កល់ធានាលើដើមទុន		(1,700,000)	(6,830,600)	(1,700,000)	(6,862,900)
<b>សាច់ប្រាក់សុទ្ធទទួលបានពី/ (ប្រើប្រាស់ក្នុង) សកម្មភាពវិនិយោគ</b>		(2,353,863)	(9,457,822)	(893,924)	(3,608,771)
<b>លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>					
ដើមទុនបន្ថែម		17,000,000	68,306,000	17,000,000	68,629,000
<b>សាច់ប្រាក់សុទ្ធទទួលបានពី សកម្មភាពហិរញ្ញប្បទាន</b>		17,000,000	68,306,000	17,000,000	68,629,000
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលកើនសុទ្ធក្នុងការិយបរិច្ឆេទ</b>		26,407,852	106,106,751	23,190,844	93,621,437
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី 1 ខែ មករា</b>		47,153,247	190,357,659	23,962,403	96,736,222
ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ		-	(895,916)	-	-
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី 31 ខែ ធ្នូ</b>	5	73,561,099	295,568,494	47,153,247	190,357,659

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយ និងត្រូវអានភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុនេះ ។

## 1. ព័ត៌មានធនាគារ

### ការបង្កើតឡើង និងប្រតិបត្តិការ

ធនាគារ បានបង្កើតឡើងនៅថ្ងៃទី 26 ខែ មិថុនា ឆ្នាំ 2009 ក្រោមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានអាជ្ញាប័ណ្ណស្ថិតក្រោមបទប្បញ្ញត្តិនៃធនាគារជាតិ នៃកម្ពុជា ។

ធនាគារ បានទទួលអាជ្ញាប័ណ្ណថ្មីមិនមានកាលកំណត់ ដែលចេញដោយធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី 4 ខែ មីនា ឆ្នាំ 2015 ។ សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់សេវាកម្មប្រតិបត្តិការធនាគារ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធជាច្រើនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអនុលោមតាមលេខចុះបញ្ជី 5915/09E ដែលចេញដោយក្រសួងពាណិជ្ជកម្ម ។ នៅថ្ងៃទី 11 ខែ កុម្ភៈ ឆ្នាំ 2016 ធនាគារបានទទួលលេខចុះបញ្ជីថ្មី 00000292 ពីក្រសួងពាណិជ្ជកម្ម ។

នៅក្នុងអំឡុងឆ្នាំ 2018 ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុនបានអនុម័តដើម្បីរួមបញ្ចូល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី ជាមួយធនាគារហ្វីលីពី ភីអិលស៊ី។ នាការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុនេះ ដំណើរការរួមបញ្ចូល កំពុងស្ថិតដំណើរការរៀបចំ ។ ពុំមានការផ្លាស់ប្តូរ ដែលគួរអោយកត់សម្គាល់ទៅលើសកម្មភាពប្រតិបត្តិការសំខាន់ៗ ដែលបានរៀបរាប់ខាងលើឡើយក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុនេះ។

ក្រុមហ៊ុន ហ្វង ឌី ប៊ី អេស ស៊ីយូរីធី (ខេមបូឌា) ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងទាំងស្រុងដោយធនាគារ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ 2010 ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាក្រុមហ៊ុនអសកម្មភាព និងមិនបានធ្វើប្រតិបត្តិការអាជីវកម្មខ្លួនឡើយ ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានអនុម័តជំរះបញ្ជីដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី 9 ខែ សីហា ឆ្នាំ 2018 ។

### ទីតាំង

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារមានទីតាំងនៅអគារលេខ 27DEF មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

### បុគ្គលិក

នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 សម្ព័ន្ធធនាគារ និងធនាគារមានបុគ្គលិកចំនួន 217 នាក់ (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017៖182 នាក់) ។

## 2. មូលដ្ឋាននៃការរៀបចំ

### (ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និង គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានអនុម័ត និងផ្តល់សិទ្ធិផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី 28 ខែ មីនា ឆ្នាំ 2019 ។

### (ខ) មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។

### (គ) រូបិយប័ណ្ណសម្រាប់មុខងារ និងសម្រាប់កំណត់បង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល។ ដោយសារសម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួន ផ្អែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក អ្នកគ្រប់គ្រង បានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងាររបស់សម្ព័ន្ធធនាគារ និងធនាគារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

សកម្មភាពប្រតិបត្តិការ ជារូបិយប័ណ្ណផ្សេងៗទៀតក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ ។ សមតុល្យនៃទ្រព្យសកម្មរូបិយវត្ថុ និង បំណុលរូបិយវត្ថុនាកាលបរិច្ឆេទរបាយការណ៍ ដែលជារូបិយប័ណ្ណផ្សេងទៀត ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រានាកាលបរិច្ឆេទនោះ ។ ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ ដែលកើតមកពីការប្តូរនោះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់សម្ព័ន្ធធនាគារ និងធនាគារ ។ តួលេខទាំងអស់ត្រូវបានកាត់ខ្ទង់ចំនួនមួយដុល្លារអាមេរិក ដែលជិតបំផុត បើមិនដូច្នោះទេលុះត្រាតែមានការបង្ហាញផ្សេងពីនោះ ។

**(ឃ) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ**

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឱ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និង សន្មតដែលមានលក្ខណៈពេលវេលាដល់ការអនុវត្តនូវ គោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែង អាចខុសពីការប៉ាន់ស្មានទាំងនោះ ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជា ប្រចាំ។ ការកែប្រែលើគណនេយ្យប៉ាន់ស្មាន ត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទដែលការប៉ាន់ស្មាននោះ ត្រូវបាន កែប្រែ និងនាការិយបរិច្ឆេទអនាគតដែលប៉ះពាល់ ដោយការកែ ប្រែនេះ ។

ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យចម្បង ត្រូវបានអនុវត្តនៅ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មានការប៉ាន់ស្មាននូវចំនួន ដែលអាចប្រមូលបានមកវិញពីឥណទានផ្តល់ឱ្យអតិថិជន ដែល បានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកក្នុង កំណត់សម្គាល់ 3 (ឆ) ។

**3. គោលនយោបាយគណនេយ្យសំខាន់ៗ**

គោលនយោបាយគណនេយ្យសំខាន់ៗខាងក្រោមនេះ ត្រូវបាន អនុវត្តដោយសម្ព័ន្ធនាយក និងនាយកក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុនេះ។ គោលនយោបាយទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់ គ្រប់ការិយបរិច្ឆេទទាំងអស់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុនេះប្រកបដោយសង្គតិភាព លើកលែងតែចំណុចដែល បានបញ្ជាក់បន្ថែម ។

**(ក) មូលដ្ឋាននៃការរួមបញ្ចូលគ្នា**

**(i) ការធ្វើអាជីវកម្មបញ្ចូលគ្នា**

របាយការណ៍ហិរញ្ញវត្ថុរួម រួមមានរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ នាការិយបរិច្ឆេទនៃតារាងតុល្យការ។ របាយ ការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរៀបចំឡើងនៅ ការិយបរិច្ឆេទរបាយការណ៍តែមួយរបស់ធនាគារផងដែរ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរួមបញ្ចូលចាប់ពីថ្ងៃទិញ ដែលជាថ្ងៃ ដែលធនាគារទទួលបានការគ្រប់គ្រង និងបន្តរួមបញ្ចូលរហូតដល់ ថ្ងៃបញ្ចប់ការគ្រប់គ្រង ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម សមតុល្យ ប្រតិបត្តិការ និងចំណេញ ឬខាតដែលមិនទទួលស្គាល់ ដែលជាអន្តរការក្នុងសម្ព័ន្ធនាយក ត្រូវបានលុបចោលទាំងអស់។ គោលនយោបាយគណនេយ្យមានលក្ខណៈតែមួយ ត្រូវបានអនុវត្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមចំពោះប្រតិបត្តិការ និងព្រឹត្តិការណ៍ ទាំងឡាយណាស្ថិតក្នុងកាលៈទេសៈស្រដៀងគ្នា ។

ការទិញក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានកត់ត្រាដោយប្រើប្រាស់វិធី សាស្ត្រទិញ ។ វិធីសាស្ត្រគណនេយ្យទិញទាក់ទងទៅនឹងការបែង ចែកថ្លៃដើមនៃការទិញ ទៅនឹងតម្លៃទីផ្សារនៃទ្រព្យសកម្មដែលបាន ទិញ និង បំណុល និងបំណុលយថាហេតុដែលបានសន្មតនៅ ថ្ងៃទិញ ។ ថ្លៃដើមទិញ ត្រូវបានវាស់វែងជាតម្លៃសរុបនៃតម្លៃទីផ្សារ នាថ្ងៃដោះដូរ នៃទ្រព្យសកម្មដែលបានទទួលបំណុលដែលបាន កើតឡើង ឬដែលបានសន្មត និងឧបករណ៍មូលធន ដែលបាន ចេញផ្សាយ ឬក៏បន្ថែមថ្លៃដើមផ្ទាល់ផ្សេងៗ ដែលពាក់ព័ន្ធនឹងការ ទិញ ។

**(ii) ក្រុមហ៊ុនបុត្រសម្ព័ន្ធ**

ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាអង្គការដែលធនាគារមានលទ្ធភាពក្នុង ការគ្រប់គ្រងហិរញ្ញវត្ថុ និងគោលនយោបាយប្រតិបត្តិការដើម្បីទទួល ផលប្រយោជន៍ពីសកម្មភាពរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនោះ។ វត្តមាន និងឥទ្ធិពលនៃសិទ្ធិបោះឆ្នោត ដែលមានសក្តានុពលអាចប្រើប្រាស់ ឬប្តូរបានបច្ចុប្បន្ន ត្រូវបានពិចារណានៅពេលវាយតម្លៃថាធនាគារ មានអំណាចបែបនឹងទៅលើអង្គការផ្សេងទៀត ឬយ៉ាងណា ។

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ការវិនិយោគលើក្រុមហ៊ុន បុត្រសម្ព័ន្ធ ត្រូវបានបង្ហាញតាមថ្លៃដើមដកការខាតបង់នៃការថយ ចុះតម្លៃ ។ បើមានការលក់ការវិនិយោគនេះ ទឹកប្រាក់ខុសគ្នារវាង ចំណូលសុទ្ធពីការលក់ និង តម្លៃចុះបញ្ជីត្រូវបានបង្ហាញនៅក្នុង របាយការណ៍លទ្ធផល ។

**(iii) ប្រតិបត្តិការលុបចោលនៅក្នុងការរួមបញ្ចូលអាជីវកម្ម**

ប្រតិបត្តិការ និងសមតុល្យក្នុងអន្តរសម្ព័ន្ធនាយក និងលទ្ធផល នៃប្រាក់ចំណេញ និងចំណាយមិនជាក់លាក់ត្រូវបានលុបចោល នៅពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម ។ ការខាតបង់ដែលមិន ទាន់បានទទួលស្គាល់ ដោយសារតែប្រតិបត្តិការក្នុងអន្តរសម្ព័ន្ធ ធនាគារត្រូវបានលុបចោល លើកលែងតែវាមិនអាចប្រមូលមកវិញ បាន ។

**(ខ) ឧបករណ៍ហិរញ្ញវត្ថុ**

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់សម្ព័ន្ធនាយក និងធនាគារ រួមមានសាច់ប្រាក់ និងសាច់ប្រាក់សមមូល ការផ្តល់ឥណទាន គណនេយ្យត្រូវទទួលផ្សេងៗ ប្រាក់បញ្ញើ និងគណនីត្រូវទូទាត់ ផ្សេងៗ កម្ចី និងបំណុលផ្សេងៗ ។ គោលនយោបាយគណនេយ្យ លើការទទួលស្គាល់ និងការវាយតម្លៃនូវសមាសធាតុទាំងនេះ ត្រូវ បានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកពីគ្នា។

**(គ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យធនាគារ ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជាប្រាក់បញ្ញើចរន្តនៅគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀត និង ការវិនិយោគរយៈពេលខ្លី ដែលមានកាលសន្តនៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ ឬតិចជាងនៅពេលទិញ និងដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បានដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

**(ឃ) សមតុល្យនៅធនាគារជាតិនៃកម្ពុជា**

សមតុល្យធនាគារជាតិនៃកម្ពុជា ដែលរួមមានប្រាក់បញ្ញើតម្កល់តាមច្បាប់ ត្រូវបានកត់ត្រាតាមតម្លៃដើម។

ប្រាក់បញ្ញើតម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិ នៃកម្ពុជា ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជានិងត្រូវបានកំណត់ជាភាគរយ នៃដើមទុនអប្បបរមារបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា ។

**(ង) ប្រាក់បញ្ញើ និង ប្រាក់តម្កល់នៅធនាគារផ្សេងៗ**

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃដើម ដកខិនភាពតម្លៃសម្រាប់ចំនួនណាដែលមិនអាចប្រមូលវិញបាន ។

**(ច) ឥណទាន និងបុរេប្រទានផ្តល់ឲ្យអតិថិជន**

ឥណទាន និងបុរេប្រទានផ្តល់ឲ្យអតិថិជន ត្រូវបានកត់ត្រានៅក្នុងតារាងតុល្យការតាមប្រាក់ដើមដកចេញ ចំនួនទាំងឡាយណាដែលបានលុបចោល និងសិរិទានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ។

ឥណទាន ត្រូវបានលុបចោលនៅពេលដែលលទ្ធភាពនៃការប្រមូលបានមកវិញមិនមានភាពប្រាកដប្រជា ។ ការប្រមូលបានមកវិញនូវឥណទាន និងបុរេប្រទានដែលបានលុបចោល និងការបញ្ចូលមកវិញនូវសិរិទានធនពីមុន ត្រូវបានបង្ហាញជាចំណូលក្នុងរបាយការណ៍លទ្ធផល ។

ឥណទាន និងបុរេប្រទានដែលត្រូវបានចាត់ថ្នាក់ជាឥណទានក្រោមស្តង់ដារ សង្ស័យ ឬបាត់បង់ គឺត្រូវបានទុកជាឥណទានមិនដំណើរការ ។

**(ឆ) សិរិទានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ**

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃកម្ពុជា រាល់ឥណទាន និងបុរេប្រទានផ្តល់ឲ្យអតិថិជនត្រូវបានចាត់ចំណាត់ថ្នាក់ ដោយយោងទៅតាមសមត្ថភាពនៃការទូទាត់សងរបស់ដៃគូពាណិជ្ជកម្ម។ សមត្ថភាពនៃការទូទាត់សងនេះ ត្រូវបានវាយតម្លៃដោយផ្អែកទៅតាមបទពិសោធន៍នៃការទូទាត់សងពីមុនលក្ខខណ្ឌ

ហិរញ្ញវត្ថុរបស់កូនបំណុលអាជីវកម្ម និង លំហូរសាច់ប្រាក់នាពេលអនាគត លទ្ធភាព និងការស្ម័គ្រចិត្តសងរបស់កូនបំណុលបរិយាកាស ហិរញ្ញវត្ថុ និងគុណភាពនៃឯកសារដែលប្រមូលបាន។

បន្ថែមលើគុណភាពនៃព័ត៌មានខាងលើ ចំនួនថ្ងៃហួសកាលកំណត់សងត្រូវបានយកមកគិតមានដូចខាងក្រោម៖

**មុនថ្ងៃទី 1 ខែ មករា ឆ្នាំ 2018**

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់សង	សិរិទានធន
ឥណទានធម្មតា/ស្តង់ដារ	<30 ថ្ងៃ	1%
ឥណទានឃ្នាំមើល	≥ 30 ថ្ងៃ - 90 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	≥ 90 ថ្ងៃ - 180 ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	≥ 180 ថ្ងៃ - 360 ថ្ងៃ	50%
ឥណទានបាត់បង់	លើសពី 360 ថ្ងៃ	100%

**ចាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2018**

ធនាគារជាតិកម្ពុជាបានចេញប្រកាសលេខ B7-017-344 នៅថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 លើការចាត់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងបំណុលលើការខាតបង់ រួមទាំងស្ថាប័នលេខ B7-018-001 នៅថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ទៅលើការប្រតិបត្តិតាមប្រកាសក្នុងការចាត់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងបំណុលលើការខាតបង់ ដែលតម្រូវឲ្យគ្រប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ (ហៅកាត់ថា “ស្ថាប័ន”) ដើម្បីវាស់ចំនួនដែលខូចខាត និងផ្តល់មកនូវការឧបត្ថម្ភគ្រប់គ្រាន់ សម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ យោងតាមការចាត់ចំណាត់ថ្នាក់ហានិភ័យឥណទានថ្មី និងបំណុលថ្មីដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់សង	សិរិទានធន
<b>ឥណទានរយៈពេលខ្លី (តិចជាង ឬស្មើមួយឆ្នាំ)</b>		
ឥណទានធម្មតា/ស្តង់ដារ	≤14 ថ្ងៃ	1%
ឥណទានឃ្នាំមើល	15 ថ្ងៃ - 30 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	31 ថ្ងៃ - 60 ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	61 ថ្ងៃ - 90 ថ្ងៃ	50%
ឥណទានបាត់បង់	≥ 91 ថ្ងៃ	100%
<b>ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)</b>		
ឥណទានធម្មតា/ស្តង់ដារ	< 30 ថ្ងៃ	1%
ឥណទានឃ្នាំមើល	≥ 30 ថ្ងៃ - 89 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	≥ 90 ថ្ងៃ - 179 ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	≥ 180 ថ្ងៃ - 359 ថ្ងៃ	50%
ឥណទានបាត់បង់	> 359 ថ្ងៃ	100%

បម្រែបម្រួលនៃចំណាត់ថ្នាក់ហានិភ័យឥណទាន និងសិរិទានធនត្រូវបានអនុវត្តតាមវិធីសាស្ត្រទស្សនៈវិស័យ ហើយផលប៉ះពាល់នៃ



បម្រែបម្រួលនេះ ត្រូវបានបណ្តាលឲ្យមានការកើនឡើងនៃសំវិធាន ធនលើឥណទានអាក្រក់ និងជាប់សង្ស័យ សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ចំនួន 4,112 ដុល្លារ អាមេរិក ។

សំវិធានធនខាងលើបានធ្វើឡើង ដោយមិនគិតពីតម្លៃទ្រព្យបញ្ចាំ លើកលែងតែទ្រព្យបញ្ចាំនោះជាសាច់ប្រាក់ ដែលបានតម្កល់នៅ ធនាគារ ក្នុងករណីដែលឥណទានត្រូវបានចាត់ថ្នាក់ជា “ឥណទាន បាត់បង់” នោះទ្រព្យបញ្ចាំនឹងអាចត្រូវបានពិចារណា ប៉ុន្តែតម្លៃ ទីផ្សារដែលបានស្ថានលើទ្រព្យបញ្ចាំនោះ ត្រូវមានការអនុម័តយល់ ព្រមពីធនាគារជាតិនៃកម្ពុជា ។

ភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានវាយតម្លៃដោយអ្នកគ្រប់គ្រងរាល់ខែ។ លក្ខខណ្ឌទាំងឡាយ ដែលត្រូវបានពិចារណា ក្នុងការវាយតម្លៃលើភាពគ្រប់គ្រាន់ នៃ សំវិធានធនលើឥណទានអាក្រក់ និង ជាប់សង្ស័យមានដូចជា ទំហំឥណទាន បទពិសោធន៍នៃការខាតបង់កន្លងមក លក្ខខណ្ឌ សេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗដល់អតិថិជន ស្ថានភាព ហិរញ្ញវត្ថុអតិថិជន និងស្ថានភាពជាក់ស្តែងនៃឥណទាន ធៀបនឹង លក្ខខណ្ឌដែលចែងក្នុងកិច្ចសន្យា ។

ឥណទានដែលមិនអាចប្រមូលបាន ឬផ្នែកនៃឥណទានមួយដែល ចាត់ទុកថាមិនល្អ គឺត្រូវលុបចោល បន្ទាប់ពីធ្វើការពិចារណាតម្លៃ របស់គ្រឿងដាក់ធានា ប្រសិនបើនៅពេលការវិនិច្ឆ័យរបស់អ្នក គ្រប់គ្រងមិនមានទស្សនៈវិស័យថាបានត្រឡប់មកវិញ។ ការទាម ឥណទាន ដែលបានលុបចោលទៅហើយត្រឡប់មកវិញ និងបង្វិល ការខុសត្រូវមិនមកវិញត្រូវបង្ហាញជាចំណូលផ្សេងៗក្នុងរបាយ ការណ៍ចំណូល ។

**(ជ) ភតិសន្យាពាក់ព័ន្ធនឹងឥណទានផ្សេងៗ**

ក្នុងដំណើរការអាជីវកម្មធម្មតា សម្ព័ន្ធធនាគារ និងធនាគារ បានចុះ ភតិសន្យាពាក់ព័ន្ធនឹងឥណទានផ្សេងៗ រួមមានភតិសន្យាផ្តល់ ឥណទាន លិខិតឥណទាន និងលិខិតធានា។ គោលនយោបាយ គណនេយ្យ និងវិធីសាស្ត្រសំវិធានធន គឺធ្វើទៅតាមប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា លេខ B7-017-344 និង សាវ័ចលេខ B7-018-001 ស.ស.ច.ក. ក្នុងកំណត់ត្រា 3 (ឆ) ខាងលើ។

**(ឈ) ការប្រាក់ព្យួរទុក**

ការប្រាក់ព្យួរទុក ជាការប្រាក់របស់ឥណទានមិនដំណើការ ដែល ត្រូវបានកត់ត្រាជាសំវិធានធន ជាជាងចំណូលរហូតដល់ទទួល បានជាសាច់ប្រាក់ពីត្រាដាក់ ។

ការប្រាក់ព្យួរទុក ត្រូវបានបង្ហាញដោយដកចេញពីការប្រាក់ដែល ត្រូវទទួល ។

**(ញ) ទ្រព្យសកម្មផ្សេងៗ**

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាទៅតាមតម្លៃដើម ដកសំវិធាន ធនខាតបង់ ប្រសិនបើមាន ។

**(ដ) ទ្រព្យ និងបរិក្ខារ**

(i) ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើមដករំលស់ បង្គរ និងការខាតបង់លើឱនភាពតម្លៃបង្គរ ប្រសិនបើមាន ។ នៅ ពេលដែលធាតុនៃទ្រព្យ និងបរិក្ខារមានអាយុកាលប្រើប្រាស់ខុសៗ គ្នា ធាតុទាំងនោះត្រូវបានចាត់ទុកជាផ្នែកផ្សេងគ្នារបស់ទ្រព្យ និង បរិក្ខារ ។

(ii) រំលស់លើទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណាយក្នុង របាយការណ៍លទ្ធផលដោយផ្អែកលើ មូលដ្ឋានរំលស់ថេរតាម អាយុកាលប្រើប្រាស់បានស្ថានរបស់ទ្រព្យ និងបរិក្ខារនីមួយៗតាម អត្រាដូចខាងក្រោម៖

សំវិធានធន	
ការកែលម្អអគារ	5
បរិក្ខារការិយាល័យ	5
សម្ភារៈ គ្រឿងបំពាក់ និងបរិក្ខារ	5 - 10
កុំព្យូទ័រ	3 - 5
យានយន្ត	5

ទ្រព្យកុំព្យូទ័រ មិនបានធ្វើរំលស់រហូតដល់ការងារនោះត្រូវបាន បញ្ចប់ហើយបានដាក់ឲ្យប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្ម ។

(iii) ការចំណាយបន្ទាប់ដែលពាក់ព័ន្ធនឹងផ្នែកមួយនៃទ្រព្យ និង បរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូល ទៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើអាចមានលទ្ធភាពផ្តល់ នូវអត្ថប្រយោជន៍ សេដ្ឋកិច្ចនាពេលអនាគតដល់សម្ព័ន្ធធនាគារ និងធនាគារលើសពីស្តង់ដារដើម។ រាល់ការចំណាយបន្ទាប់ផ្សេង ទៀតត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទ ដែល បានកើតឡើង ។

(iv) ចំណេញ ឬខាតពីការលក់ប្រើ ឬការលក់ចេញផ្នែកនៃទ្រព្យ និង បរិក្ខារណាមួយត្រូវបានកំណត់ដោយខុសគ្នារវាងសាច់ប្រាក់ ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបាន ទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលនាថ្ងៃលក់ប្រើ ឬលក់ ចេញ ។

(v) ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ហើយត្រូវបានរក្សាទុក ក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំង នោះ ត្រូវបានលក់ចេញ ឬលុបបំបាត់ចោល ។

**(ប) ទ្រព្យសកម្មអរូបី**

ទ្រព្យសកម្មអរូបី ដែលរួមមានអាជ្ញាប័ណ្ណកុំព្យូទ័រសូហ្វវែរ និងកម្មវិធីប្រតិបត្តិការធនាគារចម្បងៗ ត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់បង្កើត និងការខាតដែលបណ្តាលមកពីខិនភាពនៃតម្លៃប្រសិនបើមាន ។ ការទិញកុំព្យូទ័រសូហ្វវែរ ត្រូវបានទទួលស្គាល់តាមមូលដ្ឋានថ្លៃដើមដែលកើតឡើងពីការទិញសូហ្វវែរដាក់លាក់មួយ និងបានដាក់ឱ្យប្រើប្រាស់ ។ ទ្រព្យសកម្មអរូបី ត្រូវបានរំលស់ថេរតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរយៈពេល 5 ឆ្នាំ ។

**(ខ) ខិនភាពនៃទ្រព្យសកម្ម**

**(i) ទ្រព្យសកម្មហិរញ្ញវត្ថុ**

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាមានភស្តុតាងណាមួយដែលបង្ហាញថាទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះមានខិនភាពនៃតម្លៃ។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានខិនភាពនៃតម្លៃ ប្រសិនបើមានហេតុការណ៍មួយ ឬច្រើនជះឥទ្ធិពលជាអវិជ្ជមាន លើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគតដល់ទ្រព្យសកម្មនោះ ។ ករណីនេះមិនត្រូវបានប្រើសម្រាប់ឥណទានដែលផ្តល់ឱ្យអតិថិជននោះទេ ដោយវាត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកនៅក្នុងកំណត់សម្គាល់ 3 (ឆ) ។

ការខាតបង់លើខិនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគណនាលើភាពខុសគ្នារវាងតម្លៃយោង និងតម្លៃបច្ចុប្បន្ន នៃលំហូរទឹកប្រាក់រំពឹងនឹងទទួលបាននាពេលអនាគត ដោយធ្វើការបញ្ចុះតម្លៃតាមអត្រាការប្រាក់ប្រសិទ្ធភាព ។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទោលសារវន្ត ត្រូវបានត្រួតពិនិត្យខិនភាពនៃតម្លៃតាមមូលដ្ឋានទោល ។ ទ្រព្យសកម្មនៅសល់ត្រូវបានវាយតម្លៃជាកញ្ចប់ក្នុងក្រុមទ្រព្យសកម្ម ដែលមានហានិភ័យឥណទានស្រដៀងគ្នា ។

ការខាតបង់លើខិនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

ការខាតបង់លើខិនភាពនៃតម្លៃត្រូវដកចេញ ប្រសិនបើមានព្រឹត្តិការណ៍កើតឡើងក្រោយពីការទទួលស្គាល់ការខាតបង់លើខិនភាពនៃតម្លៃតម្រូវឱ្យដកចេញ ។

**(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ**

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានខិនភាពនៃតម្លៃ ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង ការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលបានវិញរបស់ទ្រព្យសកម្ម ត្រូវបានធ្វើឡើង ។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃទីផ្សារដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់លំហូរទឹកប្រាក់រំពឹងថានឹងទទួលបាននាពេលអនាគត ត្រូវបានបញ្ចុះទៅតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងទីផ្សារបច្ចុប្បន្នលើតម្លៃពេលវេលា នៃសាច់ប្រាក់ និងហានិភ័យជាក់លាក់ សម្រាប់ទ្រព្យសកម្មទាំងនោះ ។ សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើខិនភាពនៃតម្លៃទ្រព្យសកម្ម ត្រូវបានដាក់បញ្ចូលគ្នាជាក្រុម ដែលអាចបង្កើតសាច់ប្រាក់បានតូចបំផុតពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀតហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”) ។

ការខាតបង់លើខិនភាពនៃទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មមួយ ឬឯកតា បង្កើតសាច់ប្រាក់មានចំនួនលើសពីតម្លៃដែលអាចប្រមូលមកបានវិញ។ ការខាតបង់លើខិនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូល។

ប្រសិនបើការបាត់បង់ខិនភាព នៃទ្រព្យសកម្មបង្វិលជាបន្តបន្ទាប់តម្លៃយោងនៃទ្រព្យសកម្មនោះ ឬក្រុមនៃទ្រព្យសកម្ម ត្រូវបានកើនឡើងទៅជាការប៉ាន់ស្មានឡើងវិញនៃបរិមាណបង្វិលមកវិញនោះ ប៉ុន្តែមិនអាចលើសពីបរិមាណ ដែលត្រូវបានកំណត់ថាមិនមានខិនភាពបាត់បង់ ត្រូវបានទទួលស្គាល់សម្រាប់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មមុនរយៈកាល។ ការវិលខិនភាពនៃទ្រព្យសកម្មត្រូវបានទទួលស្គាល់ភ្លាមៗ ក្នុងរបាយការណ៍ចំណូល ។

**(ឆ) ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា**

ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានបង្ហាញក្នុងតម្លៃថ្លៃដើម ។

**(ង) សំវិធានធន**

សំវិធានធន ត្រូវបានទទួលស្គាល់នៅក្នុងតារាងតុល្យការ នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារមាននូវកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងទុកនាពេលអនាគតដោយប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុល ទាំងនោះ ។

**(ច) អត្ថប្រយោជន៍និយោជិត**

(i) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី  
អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី គឺជាការចំណាយដែលទាក់ទងទឹងសេវាកម្មដែលផ្តល់ឱ្យ។ បំណុលមួយត្រូវបានទទួល

ស្គាល់សម្រាប់បរិមាណ ដែលរំពឹងទុកថានឹងត្រូវបង់ប្រសិនបើ ធនាគារនោះមានលក្ខណៈស្របច្បាប់ ឬដោយបង្កើតកាតព្វកិច្ច ដែលត្រូវបង់ចំនួននេះ ដែលជាលទ្ធផលនៃសេវាកម្មដែលផ្តល់ឲ្យ ពីមុនដោយនិយោជិកនោះ និងកាតព្វកិច្ចអាចប៉ាន់ស្មានទុកចិត្ត បាន ។

(ii) អត្ថប្រយោជន៍និយោជិករយៈពេលវែងដទៃទៀត  
កាតព្វកិច្ចរបស់ធនាគារចំពោះអត្ថប្រយោជន៍រយៈពេលវែងដទៃទៀត គឺជាបរិមាណអត្ថប្រយោជន៍ ដែលនិយោជិកទាំងនោះទទួលបាន ត្រូវប្រមូលវិញសម្រាប់សេវាកម្មរបស់ពួកគេក្នុងពេលបច្ចុប្បន្ន និង រយៈពេលពីមុន ។ អត្ថប្រយោជន៍នោះត្រូវបានទំលាក់តម្លៃដើម្បី កំណត់តម្លៃបច្ចុប្បន្នរបស់វា។ ការវាស់ឡើងវិញត្រូវបានទទួលស្គាល់ ជាការចំណេញ ឬខាតក្នុងរយៈពេលដែលបានកើនឡើង ។

(៥) ការទទួលស្គាល់ប្រាក់ចំណូល  
ចំណូលការប្រាក់ពិតណាទាន និងបុរេប្រទានដំណើរការត្រូវបាន ទទួលស្គាល់ ដោយផ្អែកលើមូលដ្ឋានបង្កប្រចាំថ្ងៃ។ នៅពេលដែល គណនីត្រូវបានចាត់ថ្នាក់ជាឥណទានមិនដំណើរការនោះ ការប្រាក់ នឹងត្រូវបញ្ឈប់ទុកលុះត្រាតែវាទទួលបានជាសាច់ប្រាក់សុទ្ធ ។

ចំណូលពីសកម្មភាពផ្សេងៗរបស់សម្ព័ន្ធធនាគារ និងធនាគារត្រូវ បានបង្កដោយប្រើប្រាស់មូលដ្ឋានដូចខាងក្រោម៖

- កម្រៃលើការចាត់ចែងផ្តល់ឥណទាន និង កម្រៃជើងសារលើ សេវាកម្ម និងឥណទានដែលបានផ្តល់ទៅឲ្យអតិថិជន ត្រូវបាន ទទួលស្គាល់ក្នុងអំឡុងពេលសេវាកម្ម និងឥណទាន
- កម្រៃលើកិច្ចសន្យា និងកម្រៃការធានាលើសេវាកម្មផ្សេងៗ និង ឧបករណ៍ហិរញ្ញវត្ថុនានា ដែលផ្តល់ឲ្យអតិថិជន ត្រូវបានទទួល ស្គាល់ជាចំណូលនៅពេលប្រតិបត្តិការកើតឡើង ហើយ
- កម្រៃសេវាកម្ម និងកម្រៃតំការ ត្រូវបានទទួលស្គាល់នៅពេល ដែលសេវាកម្ម ត្រូវបានបំពេញ ។

(៦) ចំណាយការប្រាក់  
ចំណាយលើការប្រាក់ទៅលើប្រាក់បញ្ញើ ត្រូវបានទទួលស្គាល់តាម មូលដ្ឋានបង្កប្រចាំថ្ងៃ ។

(៧) ភតិសន្យាប្រតិបត្តិការ  
ភតិសន្យាដែលចំណែកភាគសំខាន់មួយនៃហានិភ័យ និងផលល្អ ដែលកើតពីកម្មសិទ្ធិ ត្រូវបង្កាន់ទុកដោយភតិបតី ត្រូវបានចាត់ថ្នាក់ ជាភតិសន្យាប្រតិបត្តិការ ។ ការទូទាត់ធ្វើក្រោមភតិសន្យាត្រូវបាន ទទួលស្គាល់ក្នុងរបាយការណ៍ចំណូល ដោយការកំណត់ខ្សែត្រង់ លើលក្ខខណ្ឌនៃភតិសន្យានោះ។ ការសន្យាផ្តល់ភតិសន្យាមិនត្រូវ បានកំណត់ជាបំណុលទេ រហូតដល់កាតព្វកិច្ចត្រូវបង់ផុតកំណត់។

(៨) ពន្ធលើប្រាក់ចំណូល  
ពន្ធលើប្រាក់ចំណូល ឬខាតក្នុងការិយបរិច្ឆេទរួមមានពន្ធលើប្រាក់ ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណូល ត្រូវបាន ទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូល លើកលែងតែក្នុងករណី ដែលវាទាក់ទងទៅនឹងសមាសធាតុដែលត្រូវទទួលស្គាល់ជាផ្នែក មួយនៃមូលធនក្នុងករណីនេះ វាក៏ត្រូវបានកំណត់បង្ហាញជាផ្នែក មួយនៃមូលធនផងដែរ ។

ពន្ធបច្ចុប្បន្ន គឺជាពន្ធដែលរំពឹងទុកថាត្រូវបង់ទៅលើប្រាក់ចំណូល ជាប់ពន្ធក្នុងការិយបរិច្ឆេទ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬ បានអនុម័តជាអាទិ៍នៅនាកាលបរិច្ឆេទរាយការណ៍ជាមួយនឹងនិយ័ត ភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ។

ពន្ធពន្យារ ត្រូវបានកត់ត្រាតាមវិធីសាស្ត្រតារាងតុល្យការទៅលើ ភាពលំអៀងជាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និង បំណុលក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃ យោងប្រើសម្រាប់ការគិតពន្ធ។ តម្លៃនៃប្រាក់ពន្ធពន្យារ ដែលបាន កំណត់នោះគឺផ្អែកលើលក្ខណៈនៃការជឿជាក់នឹងទទួលបាន ឬការ ទូទាត់ដែលនឹងកើតឡើងរវាងតម្លៃសុទ្ធនៃទ្រព្យសកម្ម និងបំណុល ដោយប្រើអត្រាពន្ធកំណត់នៅនាកាលបរិច្ឆេទរាយការណ៍។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹង កើតមានឡើងទៅលើប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតដែល អាចប្រើប្រាស់ជាមួយនឹងទ្រព្យសកម្ម។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវ បានកាត់បន្ថយក្នុងករណីដែលវាមិនអាចកើតឡើងនូវអត្ថប្រយោជន៍ នៃពន្ធដែលពាក់ព័ន្ធ ដែលអាចនឹងប្រើប្រាស់បាន។

(៩) ភាគីពាក់ព័ន្ធ  
ភាគីដែលត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាល ប្រសិនបើសម្ព័ន្ធធនាគារ និង ធនាគារមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោល ឬមានឥទ្ធិពលខ្លាំងទៅលើភាគីមួយទៀតក្នុងការធ្វើសេចក្តីសម្រេច ហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬសម្ព័ន្ធធនាគារ និងធនាគារ និងភាគី នោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬមានឥទ្ធិពលខ្លាំង ។ សម្ព័ន្ធព្យាបាល អាចជាបុគ្គល ឬនីតិបុគ្គល ហើយក៏រួមបញ្ចូល នូវសមាជិកគ្រួសារជិតស្និទ្ធជាមួយនឹងបុគ្គលជាសម្ព័ន្ធព្យាបាល ផងដែរ ។

តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្ព័ន្ធព្យាបាល បញ្ចូលផងដែរ នូវបុគ្គលដែលមានភាគហ៊ុនយ៉ាងតិចចំនួន 10% នៃដើមទុនរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬនៃសិទ្ធិបោះ ឆ្នោតទោះជាកាន់កាប់ដោយផ្ទាល់ក៏ដោយប្រយោលក្តី ឬបុគ្គល បុគ្គលណាដែលរួមចំណែកក្នុងផ្នែករដ្ឋបាល ការដឹកនាំការគ្រប់ គ្រង ឬការរៀបចំ និងការអនុវត្តនូវការត្រួតពិនិត្យផ្ទៃក្នុងរបស់ សម្ព័ន្ធធនាគារ និងធនាគារ ។



**(ជ) ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុថ្មី**

នៅថ្ងៃទី 28 ខែ សីហា ឆ្នាំ 2009 ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យប្រើស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”) ដែលផ្អែកទាំងស្រុង ទៅតាមស្តង់ដារទាំងអស់ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិរួមទាំងបំណកស្រាយ និង វិសោធនកម្មពាក់ព័ន្ធផ្សេងៗ ។ អង្គភាពដែលមានការទទួលខុសត្រូវជាសាធារណៈ ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនឱ្យស្របទៅតាម CIFRS សម្រាប់ការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2012 ឬការិយបរិច្ឆេទគណនេយ្យបន្ទាប់ពីនេះ ។

យោងតាមសារាចរណែនាំលេខ 058 សហវ-កជគ ចុះថ្ងៃទី 24 ខែ មីនា ឆ្នាំ 2016 ដែលចេញដោយក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុម័តឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ពន្យារពេលអនុវត្ត CIFRS រហូតដល់ការិយបរិច្ឆេទ

ដែលចាប់ផ្តើមនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2019 ឬ ការិយបរិច្ឆេទបន្ទាប់ពីនេះ ។

**4. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល**

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំ របស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដោយប្រើអត្រាប្តូរប្រាក់ជាផ្លូវការប្រកាសដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដែល 1 ដុល្លារអាមេរិក ស្មើនឹង 4,018 រៀល ( នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017: 4,037 រៀល ) ។ តួលេខជាប្រាក់រៀលនេះ គឺមិនត្រូវបានយកមកបកស្រាយថាតួលេខប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀលនាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

**5. សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
សាច់ប្រាក់ក្នុងដៃ	4,102,284	16,482,977	2,420,292	9,770,719
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (កំណត់សម្គាល់ 6)				
គណនីចរន្ត និងគណនីសម្រាប់កាត់កង	48,317,964	194,141,579	29,502,897	119,103,196
ប្រាក់បញ្ញើមានកាលកំណត់	3,306,122	13,283,998	6,065,172	24,485,099
សមតុល្យ និងប្រាក់តម្កល់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (កំណត់សម្គាល់ 7)				
គណនីចរន្ត	12,623,576	50,721,528	5,541,806	22,372,271
គណនីសន្សំ	164,687	661,712	64,913	262,054
ប្រាក់បញ្ញើមានកាលកំណត់	5,046,466	20,276,700	3,558,167	14,364,320
	73,561,099	295,568,494	47,153,247	190,357,659

## 6. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	សម្ព័ន្ធជនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
គណនីចរន្ត	42,485,994	170,708,724	23,978,532	96,801,334
គណនីសម្រាប់កាត់កង	5,831,970	23,432,855	5,524,365	22,301,862
ប្រាក់បញ្ញើរយៈពេលខ្លី (ក)	3,306,122	13,283,998	6,065,172	24,485,099
ប្រាក់បម្រុងកាតព្វកិច្ច (ខ)	19,353,880	77,763,890	12,189,144	49,207,574
ប្រាក់តម្កល់ធានាលើដើមទុន (គ)	7,500,000	30,135,000	5,800,000	23,414,600
	<u>78,477,966</u>	<u>315,324,467</u>	<u>53,557,213</u>	<u>216,210,469</u>

### (ក) ប្រាក់បញ្ញើរយៈពេលខ្លី

ប្រាក់បញ្ញើរយៈពេលខ្លី សំដៅលើមូលបត្រអាចជួញដូរបានដែលមានកាលកំណត់ពីមួយខែទៅបីខែ ។ សម្ព័ន្ធជនាគារ និងធនាគារក៏មានឥណទានវិបារូបន៍នៅធនាគារជាតិនៃកម្ពុជា ដែលត្រូវបានធានាដោយមូលបត្រអាចជួញដូរបាននេះ ។

### (ខ) ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងនេះ គឺប្រាក់តម្កល់បម្រុងកាតព្វកិច្ចដែលប្រែប្រួលដោយផ្អែកទៅលើកម្រិតបញ្ញើរបស់អតិថិជន នៅសម្ព័ន្ធជនាគារ និងធនាគារ។ ប្រាក់តម្កល់បម្រុងកាតព្វកិច្ចនេះ ត្រូវបានរក្សាទុកស្របតាមប្រកាសលេខ 87-018-282 របស់ធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី 29 ខែ សីហា ឆ្នាំ 2018 នៅអត្រា 8% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និង 12.5% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់ដុល្លារក្រៅពីប្រាក់រៀល ។ ប្រាក់បម្រុងនេះ ពុំទទួលបានការប្រាក់ទេ ។

### (គ) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសលេខ 87-01-136 ចុះថ្ងៃទី 15 ខែ តុលា ឆ្នាំ 2001 ធនាគារទាំងឡាយ តម្រូវឱ្យរក្សាប្រាក់តម្កល់តាមច្បាប់ចំនួន 10% នៃដើមទុនចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា ។ ប្រាក់តម្កល់នេះ មិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាននៅពេលដែលធនាគារសម្រេចចិត្តឈប់ធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយស្ម័គ្រចិត្ត ។

### អត្រាការប្រាក់

អត្រាការប្រាក់ប្រចាំឆ្នាំ លើសមតុល្យនៅធនាគារជាតិនៃកម្ពុជាមានដូចខាងក្រោម៖

	2018	2017
គណនីចរន្ត និងគណនីសំរាប់កាត់កង	សូន្យ	សូន្យ
ប្រាក់បញ្ញើមានកាលកំណត់	0.73%-0.89%	0.75%-1.40%
ប្រាក់បម្រុងកាតព្វកិច្ច	សូន្យ	0.26%
ប្រាក់តម្កល់ធានាលើដើមទុន	0.62%	0.18%

## 7. សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
គណនីចរន្ត (ក)	12,623,576	50,721,528	5,541,806	22,372,271
គណនីសន្សំ	164,687	661,712	64,913	262,054
ប្រាក់បញ្ញើមានកាលកំណត់ តិចជាង ឬស្មើ 3 ខែ (ខ)	5,046,466	20,276,700	3,558,167	14,364,320
	17,834,729	71,659,940	9,164,886	36,998,645
ប្រាក់បញ្ញើមានកាលកំណត់លើសពី 3 ខែ (ខ)	798,655	3,208,997	5,279,861	21,314,799
	18,633,384	74,868,937	14,444,747	58,313,444
សំវិធានធនតាមបទបញ្ញត្តិ	(186,334)	(748,690)	-	-
	18,447,050	74,120,247	14,444,747	58,313,444

សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ត្រូវបានធ្វើការវិភាគដូចខាងក្រោម៖

- (i) គណនីចរន្តដែលរក្សាទុកនៅធនាគារក្នុង និងក្រៅប្រទេសពុំទទួលបានការប្រាក់ទេ ។
- (ii) ប្រាក់បញ្ញើមានកាលកំណត់ទទួលបានការប្រាក់ 1.50% ទៅ 7.00% ក្នុងមួយឆ្នាំ (ឆ្នាំ 2017៖ 2.96% ក្នុងមួយឆ្នាំ) ។
- (iii) តាមកាលកំណត់

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
រយៈពេល 1 ខែ	14,975,625	60,172,061	11,847,496	47,828,341
2 ទៅ 3 ខែ	2,859,104	11,487,880	2,300,000	9,285,100
4 ទៅ 6 ខែ	500,000	2,009,000	-	-
7 ទៅ 12 ខែ	298,655	1,199,996	297,251	1,200,003
	18,633,384	74,868,937	14,444,747	58,313,444



(iv) តាមរូបិយបណ្ណ

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ខ្មែររៀល	532,987	2,141,542	1,023,129	4,130,372
ដុល្លារអាមេរិក	18,030,769	72,447,630	13,359,552	53,932,512
ដុល្លារសិង្ហបុរី	46,739	187,797	39,577	159,772
ប្រាក់យើងជប៉ុន	22,889	91,968	22,489	90,788
	<u>18,633,384</u>	<u>74,868,937</u>	<u>14,444,747</u>	<u>58,313,444</u>

8. ការវិនិយោគផ្សេងៗ

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
វិនិយោគលើមូលធននៅការិយាល័យឥណទានកម្ពុជា	25,000	100,450	25,000	100,925

**១. ឥណទាន និងបុរេប្រទានផ្តល់ឱ្យអតិថិជន**

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ឥណទានមានកាលកំណត់	144,074,914	578,893,004	104,903,258	423,494,453
ឥណទានវិបារូបន៍	24,628,383	98,956,843	20,579,735	83,080,390
<b>ឥណទាន និងបុរេប្រទាន-ដុល</b>	<b>168,703,297</b>	<b>677,849,847</b>	<b>125,482,993</b>	<b>506,574,843</b>
សំវិធានធនសម្រាប់ឥណទាន និងបុរេប្រទានបាត់បង់				
ទូទៅ	(1,661,204)	(6,674,717)	(1,240,564)	(5,008,157)
ជាក់លាក់	(1,234,669)	(4,960,900)	(1,117,916)	(4,513,027)
	(2,895,873)	(11,635,617)	(2,358,480)	(9,521,184)
<b>ឥណទាន និងបុរេប្រទាន-សុទ្ធ</b>	<b>165,807,424</b>	<b>666,214,230</b>	<b>123,124,513</b>	<b>497,053,659</b>

ការវិភាគបន្ថែមទៅលើឥណទាន និងបុរេប្រទានផ្តល់ឱ្យអតិថិជនមានដូចខាងក្រោម៖

**(ក) បម្រែបម្រួលនៃសំវិធានធនសម្រាប់ឥណទាន និងបុរេប្រទានបាត់បង់**

(i) បម្រែបម្រួលនៃសំវិធានធនសម្រាប់ឥណទាន និងបុរេប្រទានបាត់បង់ក្នុងរបាយការណ៍ចំណូល

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
សំវិធានធនបាត់បង់ឥណទាន	566,856	2,277,627	262,180	1,058,421
សំវិធានធនតាមបទបញ្ជាគិលីសមតុល្យជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដទៃ (កំណត់សម្គាល់ 7)	186,334	748,690	-	-
សំវិធានធនលើសមាសភាគក្រៅតារាងតុល្យការ (កំណត់សម្គាល់ 17)	97,372	391,241	-	-
	850,562	3,417,558	262,180	1,058,421

(ii) បម្រែបម្រួលនៃសិទ្ធិធនសម្រាប់ឥណទាន និងបុរេប្រទានបាត់បង់

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
នាថ្ងៃទី 1 ខែ មករា	2,358,480	9,521,184	2,096,300	8,462,763
សិទ្ធិធនក្នុងការិយបរិច្ឆេទ	566,856	2,277,627	262,180	1,058,421
ការលុបចោលក្នុងការិយបរិច្ឆេទ	(29,463)	(118,382)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(44,812)	-	-
<b>នាថ្ងៃទី 31 ខែ ធ្នូ</b>	<b>2,895,873</b>	<b>11,635,617</b>	<b>2,358,480</b>	<b>9,521,184</b>

(ខ) ការវិភាគតាមចំណាត់ថ្នាក់ឥណទាន និងបុរេប្រទាន:

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
<b>ឥណទានធម្មតា:</b>				
មានវត្តមាន	140,235,454	563,466,054	110,568,002	446,363,024
មិនមានវត្តមាន	25,884,972	104,005,817	13,488,381	54,452,594
<b>ឥណទានប្តូរមើល:</b>				
មានវត្តមាន	837,023	3,363,158	68,038	274,669
មិនមានវត្តមាន	3,402	13,669	5,906	23,843
<b>ឥណទានក្រោមស្តង់ដារ:</b>				
មានវត្តមាន	442,488	1,777,917	233,985	944,597
មិនមានវត្តមាន	373	1,499	73	295
<b>ឥណទានសង្ស័យ:</b>				
មានវត្តមាន	219,207	880,774	99,451	401,484
មិនមានវត្តមាន	138,194	555,263	-	-
<b>ឥណទានបាត់បង់:</b>				
មានវត្តមាន	942,184	3,785,696	965,110	3,896,149
មិនមានវត្តមាន	-	-	54,047	218,188
<b>សរុប</b>	<b>168,703,297</b>	<b>677,849,847</b>	<b>125,482,993</b>	<b>506,574,843</b>

(គ) ការវិភាគតាមប្រភេទអាជីវកម្ម:

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
<b>វិស័យហិរញ្ញវត្ថុ</b>				
គ្រឹះស្ថានហិរញ្ញវត្ថុ	5,882,563	23,636,138	6,113,097	24,678,572
<b>មិនមែនវិស័យហិរញ្ញវត្ថុ</b>				
អចលនទ្រព្យ និងសកម្មភាពជួល	38,863,627	156,154,053	22,619,073	91,313,198
ពាណិជ្ជកម្មលក់ដុំ និងរាយ	37,281,968	149,798,947	44,496,516	179,632,435
គេហដ្ឋាន	21,250,858	85,385,947	10,476,521	42,293,715
កម្មន្តសាលកម្ម	5,497,148	22,087,541	6,103,875	24,641,343
សណ្ឋាគារ និងភោជនីយដ្ឋាន	5,656,388	22,727,367	5,918,744	23,893,970
សំណង់	4,387,913	17,630,634	1,816,185	7,331,939
ការផ្គត់ផ្គង់ថាមពល	2,328,506	9,355,937	2,736,395	11,046,827
ដឹកជញ្ជូន ស្តុក និងទូរគមនាគមន៍	1,599,180	6,425,505	3,948,562	15,940,345
កសិកម្ម	576,388	2,315,927	278,831	1,125,641
អាជីវកម្មដទៃ	1,446,923	5,813,737	164,663	664,744
ផ្សេងៗ	43,931,835	176,518,114	20,810,531	84,012,114
<b>សរុប</b>	<b>168,703,297</b>	<b>677,849,847</b>	<b>125,482,993</b>	<b>506,574,843</b>

(ឃ) ការវិភាគតាមកាលកំណត់:

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ក្នុងរយៈពេល 1 ខែ	998,546	4,012,158	20,581,454	83,087,330
1 ទៅ 3 ខែ	10,353,194	41,599,133	5,574	22,502
3 ទៅ 6 ខែ	2,354,271	9,459,461	1,054,443	4,256,786
6 ទៅ 12 ខែ	14,534,759	58,400,662	1,219,911	4,924,781
1 ទៅ 5 ឆ្នាំ	25,521,775	102,546,492	24,090,403	97,252,957
លើសពី 5 ឆ្នាំ	114,940,752	461,831,941	78,531,208	317,030,487
<b>សរុប</b>	<b>168,703,297</b>	<b>677,849,847</b>	<b>125,482,993</b>	<b>506,574,843</b>



(ង) ការវិភាគតាមនិវាសនដ្ឋាន ទំនាក់ទំនង ហានិភ័យ និងអត្រាការប្រាក់៖

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
<b>តាមនិវាសនដ្ឋាន</b>				
និវាសនជន	168,703,297	677,849,847	125,482,993	506,574,843
<b>តាមទំនាក់ទំនង</b>				
ភាគីសម្ព័ន្ធព្យាបាល	2,803,223	11,263,350	775,157	3,129,309
ពុំមែនភាគីសម្ព័ន្ធព្យាបាល	165,900,074	666,586,497	124,707,836	503,445,534
<b>សរុប</b>	<b>168,703,297</b>	<b>677,849,847</b>	<b>125,482,993</b>	<b>506,574,843</b>
<b>តាមហានិភ័យ</b>				
ពុំមែនហានិភ័យធំ	159,830,058	642,197,173	112,579,012	454,481,471
ហានិភ័យធំ	8,873,239	35,652,674	12,903,981	52,093,372
<b>សរុប</b>	<b>168,703,297</b>	<b>677,849,847</b>	<b>125,482,993</b>	<b>506,574,843</b>

(ច) ការវិភាគតាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

	សម្ព័ន្ធធនាគារ/ធនាគារ	
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017
ឥណទានផ្តល់ដល់អតិថិជន	7.00% - 24.00%	7.00% - 24.00%
ឥណទានបុគ្គលិក	6.00% - 9.00%	6.00% - 18.00%

**10. វិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ**

ការវិនិយោគនេះបង្ហាញពី ភាគកម្មរបស់ធនាគារ 100% ជាការវិនិយោគលើក្រុមហ៊ុនមូលបត្រ ហ្វង ឌី ប៊ី អេស ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី ដែលបានបង្កើតតាំងពីថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ 2010 ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាក្រុមហ៊ុនអសកម្មភាព និងមិនបានធ្វើប្រតិបត្តិការអាជីវកម្ម ខ្លួនឡើយ ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានអនុម័តឱ្យធ្វើការងារបញ្ជីដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី 9 ខែ សីហា ឆ្នាំ 2018 ។

## 11. ទ្រព្យ និងបរិក្ខារ

2018

### សម្ព័ន្ធធនាគារ/ធនាគារ

	ការកែលម្អ អាគារ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	សង្ហារឹម		យានយន្ត ដុល្លារអាមេរិក	ទ្រព្យកំពុង បង្កើត ដុល្លារអាមេរិក	សរុប	
			គ្រឿងបំពាក់ និងបរិក្ខារ ដុល្លារអាមេរិក	កុំព្យូទ័រ ដុល្លារអាមេរិក			ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
<b>តម្លៃដើម</b>								
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	937,662	1,220,208	822,876	764,533	93,806	37,968	3,877,053	15,651,663
ការទិញបន្ថែម	24,483	7,323	3,472	64,765	1,300	844,388	945,731	3,799,947
ការផ្ទេរ	264	1,254	-	-	-	(14,963)	(13,445)	(54,022)
ការលក់	-	(6,160)	-	-	(22,330)	-	(28,490)	(114,473)
ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(73,664)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	962,409	1,222,625	826,348	829,298	72,776	867,393	4,780,849	19,209,451
<b>ដក: រំលស់បង្គរ</b>								
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	635,076	919,725	554,281	563,860	46,733	-	2,719,675	10,979,328
រំលស់ក្នុងការិយាល័យបរិច្ឆេទ	141,209	132,561	95,215	101,895	9,811	-	480,691	1,931,416
ការលក់	-	(6,157)	-	-	(22,330)	-	(28,487)	(114,461)
ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(51,673)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	776,285	1,046,129	649,496	665,755	34,214	-	3,171,879	12,744,610
<b>តម្លៃយោង</b>								
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	186,124	176,496	176,852	163,543	38,562	867,393	1,608,970	6,464,841

2017

### សម្ព័ន្ធធនាគារ/ធនាគារ

	ការកែលម្អ អាគារ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	សង្ហារឹម		យានយន្ត ដុល្លារអាមេរិក	ទ្រព្យកំពុង បង្កើត ដុល្លារអាមេរិក	សរុប	
			គ្រឿងបំពាក់ និងបរិក្ខារ ដុល្លារអាមេរិក	កុំព្យូទ័រ ដុល្លារអាមេរិក			ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
<b>តម្លៃដើម</b>								
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	937,662	1,217,960	813,416	723,611	46,306	69,640	3,808,595	15,375,298
ការទិញបន្ថែម	-	2,248	9,460	39,643	47,500	37,968	136,819	552,338
ការផ្ទេរ	-	-	-	1,279	-	(69,640)	(68,361)	(275,973)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	937,662	1,220,208	822,876	764,533	93,806	37,968	3,877,053	15,651,663
<b>ដក: រំលស់បង្គរ</b>								
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	485,026	759,171	450,958	461,061	45,652	-	2,201,868	8,888,941
រំលស់ក្នុងការិយាល័យបរិច្ឆេទ	150,050	160,554	103,323	102,799	1,081	-	517,807	2,090,387
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	635,076	919,725	554,281	563,860	46,733	-	2,719,675	10,979,328
<b>តម្លៃយោង</b>								
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	302,586	300,483	268,595	200,673	47,073	37,968	1,157,378	4,672,335

## 12. ទ្រព្យសកម្មអរូបី

កុំព្យូទ័រសូហ្វ្វែរ	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
<b>ថ្លៃដើម</b>				
នាថ្ងៃទី 1 ខែមករា	737,431	2,977,009	604,129	2,438,869
ការទិញបន្ថែម	13,465	54,102	64,941	262,167
ការផ្ទេរពីទ្រព្យកំពុងបង្កើត	13,445	54,022	68,361	275,973
ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ	-	(14,011)	-	-
នាថ្ងៃទី 31 ខែ ធ្នូ	764,341	3,071,122	737,431	2,977,009
<b>ដក: រំលស់បង្គរ</b>				
នាថ្ងៃទី 1 ខែមករា	530,593	2,142,004	480,215	1,938,628
រំលស់ក្នុងការិយបរិច្ឆេទ	70,654	283,888	50,378	203,376
ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ	-	(10,082)	-	-
នាថ្ងៃទី 31 ខែ ធ្នូ	601,247	2,415,810	530,593	2,142,004
<b>តម្លៃយោង</b>				
នាថ្ងៃទី 31 ខែ ធ្នូ	163,094	655,312	206,838	835,005

## 13. ទ្រព្យសកម្មផ្សេងៗ

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់តម្កល់	506,439	2,034,872	321,747	1,298,892
ចំណាយបង់មុន	106,406	427,539	83,364	336,540
ការប្រាក់ត្រូវទទួល	66,818	268,475	143,726	580,222
ផ្សេងៗ	128,110	514,747	93,506	377,484
	807,773	3,245,633	642,343	2,593,138

### 14. ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
គណនីចរន្ត	10,353,536	41,600,508	1,974,042	7,969,208
គណនីបញ្ញើមានកំណត់	36,793,271	147,835,363	36,538,056	147,504,132
	47,146,807	189,435,871	38,512,098	155,473,340

សមតុល្យប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមរូបិយប័ណ្ណ៖

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់ដុល្លារអាមេរិក	39,153,904	157,320,386	38,419,258	155,098,545
ប្រាក់រៀល	7,992,903	32,115,485	92,840	374,795
	47,146,807	189,435,871	38,512,098	155,473,340

(ខ) តាមអត្រាការប្រាក់ប្រចាំឆ្នាំ៖

	សម្ព័ន្ធធនាគារ/ធនាគារ	
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017
	គណនីចរន្ត	0.00% - 2.00%
ប្រាក់បញ្ញើមានកាលកំណត់	2.30% - 5.50%	1.80% - 4.85%



**15. ប្រាក់បញ្ញើពីអតិថិជន**

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់តាមតម្រូវការ	40,053,178	160,933,669	33,779,480	136,367,760	40,053,178	160,933,669	38,752,111	156,442,272
គណនីសន្សំ	23,153,967	93,032,639	6,703,100	27,060,415	23,153,967	93,032,639	6,703,100	27,060,415
ប្រាក់បញ្ញើមានកាលកំណត់	79,095,280	317,804,836	56,161,870	226,725,469	79,095,280	317,804,836	56,161,870	226,725,469
	142,302,425	571,771,144	96,644,450	390,153,644	142,302,425	571,771,144	101,617,081	410,228,156

ប្រាក់បញ្ញើពីអតិថិជនខាងលើត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមរូបិយប័ណ្ណ៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់ដុល្លារអាមេរិក	126,781,163	509,406,713	79,034,869	319,063,766	126,781,163	509,406,713	84,007,500	339,138,278
ប្រាក់រៀល	15,521,262	62,364,431	17,609,581	71,089,878	15,521,262	62,364,431	17,609,581	71,089,878
	142,302,425	571,771,144	96,644,450	390,153,644	142,302,425	571,771,144	101,617,081	410,228,156

(ខ) អត្រាការប្រាក់៖

ប្រាក់បញ្ញើតាមតម្រូវការមិនមានការប្រាក់នោះទេ ។

ប្រាក់បញ្ញើសន្សំ មានអត្រាការប្រាក់ 1.00% ដល់ 2.00% ក្នុងមួយឆ្នាំ (ឆ្នាំ2017៖ 1.00% ដល់ 1.90%) ។

ប្រាក់បញ្ញើមានកាលកំណត់ រួមបញ្ចូលប្រាក់បញ្ញើដែលមានកាលកំណត់ចន្លោះពី 1 ខែ ដល់ 12 ខែ និងលើសពី 12 ខែ ។ អតិថិជនអាចដកប្រាក់បញ្ញើមានកាលកំណត់មុនថ្ងៃកំណត់ដែលយោងតាមការចេញជាមួយសម្ព័ន្ធធនាគារ និងធនាគារ ។ ប្រាក់បញ្ញើមានកាលកំណត់ជាដុល្លារអាមេរិកមានការប្រាក់ក្នុងអត្រាពី 2.25% ដល់ 5.00% ក្នុងមួយឆ្នាំ (ឆ្នាំ2017៖ 1.80 % ដល់ 7.00%) ។

(គ) ប្រាក់បញ្ញើពីសម្ព័ន្ធព្យាតិ សូមមើលកំណត់សម្គាល់ 31 ។

(ឃ) ការវិភាគអំពីកាលកំណត់ សូមមើលកំណត់សម្គាល់ 32 (ឃ) ស្តីពី "ការវិភាគសាច់ប្រាក់ងាយស្រួល" ។

## 16. ពន្ធលើប្រាក់ចំណេញ

### (ក) ចំណាយពន្ធលើប្រាក់ចំណេញ

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ចំណូលពន្ធពន្យារ	857,517 (186,999)	3,445,503 (751,362)	639,948 (96,713)	2,583,470 (390,430)
<b>ចំណាយពន្ធលើប្រាក់ចំណេញ</b>	<b>670,518</b>	<b>2,694,141</b>	<b>543,235</b>	<b>2,193,040</b>

អនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ត្រូវគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធ អប្បបរមាដែលគណនាតាមអត្រា 1% នៃប្រាក់ចំណូលសរុប នៅពេលដែលពន្ធ មួយណាមានចំនួនច្រើនជាង ។

ការផ្ទៀងផ្ទាត់នៃចំណាយពន្ធលើប្រាក់ចំណេញ ដែលគណនាដោយប្រើអត្រាពន្ធជាផ្លូវការ ដែលបានបង្ហាញក្នុងរបាយការណ៍លទ្ធផលដូចខាង ក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ចំណេញមុនបង់ពន្ធ	3,143,786	12,631,733	2,501,731	10,099,487	3,116,417	12,521,764	2,501,751	10,099,568
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រា ពន្ធជាផ្លូវការ 20%	628,757	2,526,346	500,346	2,019,897	623,283	2,504,351	500,350	2,019,913
ផលប៉ះពាល់នៃចំណាយមិនអាច កាត់កងបាន	41,761	167,795	42,889	173,143	47,235	189,790	42,885	173,127
<b>ចំណាយពន្ធលើប្រាក់ចំណេញ</b>	<b>670,518</b>	<b>2,694,141</b>	<b>543,235</b>	<b>2,193,040</b>	<b>670,518</b>	<b>2,694,141</b>	<b>543,235</b>	<b>2,193,040</b>

ការគណនាចំណាយពន្ធលើប្រាក់ចំណេញរបស់សម្ព័ន្ធធនាគារ និងធនាគារ នឹងត្រូវបានត្រួតពិនិត្យ និងប៉ាន់ប្រមាណដោយអាជ្ញាធរពន្ធដារ ។ ដោយសារតែមានការបកស្រាយផ្លូវច្បាប់ផ្សេងៗគ្នា ទៅតាមការត្រួតពិនិត្យ និងបកស្រាយផ្សេងគ្នា ពន្ធលើប្រាក់ចំណេញដែលបានរាយការណ៍ក្នុង របាយការណ៍ហិរញ្ញវត្ថុនេះ អាចនឹងត្រូវកែប្រែបន្ទាប់ពីការកំណត់ចុងក្រោយពីអាជ្ញាធរពន្ធដារ។

**(ខ) បំណុលពន្ធលើប្រាក់ចំណេញ**

បម្រែបម្រួលលម្អិតនៃបំណុលពន្ធលើប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

	សម្ព័ន្ធជនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
សមតុល្យនាដើមការិយបរិច្ឆេទ	535,017	2,159,864	105,391	425,463
ពន្ធត្រូវបង់ក្នុងការិយបរិច្ឆេទ	857,517	3,445,503	639,948	2,583,470
ពន្ធដែលបានបង់ក្នុងការិយបរិច្ឆេទ	(674,284)	(2,709,273)	(210,322)	(849,069)
ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ	-	(10,165)	-	-
<b>សមតុល្យនាចុងការិយបរិច្ឆេទ</b>	<b>718,250</b>	<b>2,885,929</b>	<b>535,017</b>	<b>2,159,864</b>

**(គ) ពន្ធពន្យារសុទ្ធ**

បម្រែបម្រួលលម្អិតនៃពន្ធពន្យាររបស់សម្ព័ន្ធជនាគារ និងធនាគារមានដូចខាងក្រោម៖

	សម្ព័ន្ធជនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
សិទ្ធិធានធនសម្រាប់ឥណទាន បាត់បង់	371,463	1,492,538	248,556	1,003,421
សិទ្ធិធានប្រយោជន៍និយោជិត	24,000	96,432	-	-
ទ្រព្យ និងបរិក្ខារ	89,867	361,086	47,336	191,095
ខាតពីការប្តូរប្រាក់មិនទទួលស្គាល់	4,047	16,261	6,486	26,184
<b>សរុប</b>	<b>489,377</b>	<b>1,966,317</b>	<b>302,378</b>	<b>1,220,700</b>

បម្រែបម្រួលនៃពន្ធពន្យារសម្រាប់ការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
នាថ្ងៃទី 1 ខែ មករា	302,378	1,220,700	205,665	830,269
ឥណទានចូលក្នុងរបាយការណ៍លទ្ធផល	186,999	751,362	96,713	390,430
ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ	-	(5,745)	-	1
<b>នាថ្ងៃទី 31 ខែ ធ្នូ</b>	<b>489,377</b>	<b>1,966,317</b>	<b>302,378</b>	<b>1,220,700</b>

### 17. បំណុលផ្សេងៗ

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ការប្រាក់បង្គរត្រូវបង់	1,050,064	4,219,157	1,324,485	5,346,946
គណនីត្រូវបង់	508,704	2,043,973	348,992	1,408,880
សំវិធានធនលើសមាសភាគក្រៅតារាងតុល្យការ (កំណត់សម្គាល់ 9(ក,))	97,372	391,241	-	-
ចំណាយពន្ធដែលត្រូវបង់	80,270	322,525	102,265	412,844
មូលប្បទានបត្រធនាគារ	21,353	85,796	2,970	11,990
	<b>1,757,763</b>	<b>7,062,692</b>	<b>1,778,712</b>	<b>7,180,660</b>

### 18. សំវិធានធនលើអត្ថប្រយោជន៍និយោជិត

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់បំណាច់អតីតភាពការងារ រយៈពេលវែង	120,000	482,160	-	-



សវិធានធនលើប្រាក់អតីតភាពការងារ ត្រូវបានធ្វើឡើងស្របតាមប្រកាសលេខ 443 ស្តីពី "ការទូទាត់សំណងអតីតភាពការងារ" ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2018 និងសេចក្តីណែនាំលេខ 042/19 ចុះថ្ងៃទី 22 ខែ មីនា ឆ្នាំ 2019 ។ ប្រកាសនេះតម្រូវឲ្យនិយោជកទាំងអស់ ត្រូវទូទាត់សំណងអតីតភាពការងារដល់និយោជិតរបស់ដូចខាងក្រោម៖

- ប្រាក់អតីតភាពការងារថ្មីក្នុងឆ្នាំ៖ ត្រូវបានកំណត់យកចំនួនស្មើនឹង 15 ថ្ងៃ នៃប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ក្នុងមួយឆ្នាំ ។ ការទូទាត់នឹងត្រូវបានធ្វើឡើងចំនួនទឹកប្រាក់ស្មើនឹង 7.5 ថ្ងៃ ពីរដងក្នុងមួយឆ្នាំ គឺនៅក្នុងខែ មិថុនា និងខែ ធ្នូ នៅរៀងរាល់ឆ្នាំ ។
- ប្រាក់រំលឹកអតីតភាពការងារ៖ ចាប់ពីឆ្នាំ 2021 ត្រូវបានកំណត់យកចំនួនស្មើនឹង 6 ថ្ងៃ នៃប្រាក់បៀវត្សរ៍សុទ្ធក្នុងមួយឆ្នាំ ។ សវិធានធនលើប្រាក់អតីតភាពការងារ ត្រូវបានគណនាមិនឲ្យលើសពីចំនួនអតិបរមាស្មើនឹង 6 ខែនៃប្រាក់បៀវត្សរ៍សុទ្ធរបស់និយោជិត ដែលមានអតីតភាពការងារមុនឆ្នាំ 2019 (អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត) ។ និយោជិតពុំមានសិទ្ធិទទួលបានសំណងរំលឹកអតីតភាពការងារនៅសល់ដែលមិនទាន់បានទូទាត់នោះទេ ប្រសិនបើគាត់លាលែងពីការងារ ។

**ការសន្និដ្ឋាន៖**

ខាងក្រោមនេះជាសេចក្តីសន្និដ្ឋានចំបងនៅថ្ងៃចេញរបាយការណ៍៖

អត្រាអប្បបរមា*	6.50%
រយៈពេលក្នុងការបង់	3 ថ្ងៃក្នុងមួយដង ក្នុងខែ មិថុនា និងខែ ធ្នូ
អត្រាបម្រែបម្រួលបុគ្គលិក	25%

\*ដោយព័ត៌មានរបស់សហគ្រិនកម្ពុជា ឬប័ណ្ណបំណុលរដ្ឋាភិបាលពុំមាននៅឡើយ ធនាគារបានធ្វើការវិភាគតម្កល់ពីរយៈពេលមធ្យមទៅរយៈពេលវែងជាប្រាក់ដុល្លាររបស់ធនាគារធំៗក្នុងព្រះរាជាណាចក្រកម្ពុជា ។

បម្រែបម្រួលសវិធានធនលើអត្ថប្រយោជន៍និយោជិតមានដូចខាងក្រោម៖

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ថ្ងៃទី 1 ខែ មករា	-	-	-	-
ទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល	120,000	482,160	-	-
<b>ថ្ងៃទី 31 ខែ ធ្នូ</b>	<b>120,000</b>	<b>482,160</b>	<b>-</b>	<b>-</b>

## 19. ដើមទុន

ព័ត៌មានលំអិតនៃភាគទុនិកមានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ក្រុមហ៊ុន Phillip MFIS PTE. LTD.	75,000,000	301,350,000	58,000,000	234,146,000

ចំនួនភាគហ៊ុនដែលបានអនុម័តមានចំនួន 75,000,000 ហ៊ុន (2017: 58,000,000) ដែលមានតម្លៃ 1 ដុល្លារអាមេរិក ក្នុង 1 ភាគហ៊ុន ។ ភាគហ៊ុនទាំងអស់ដែលបានបោះផ្សាយត្រូវបានបង់គ្រប់ចំនួន ។

នៅថ្ងៃទី 15 ខែ មីនា ឆ្នាំ 2018 ម្ចាស់ភាគហ៊ុន បានផ្ទេរសាច់ប្រាក់បន្ថែមចំនួន 17,000,000 ដុល្លារអាមេរិក ចូល ក្នុងគណនីរបស់ធនាគារ ។ ដើម្បីអនុលោមតាមតម្រូវការទុនអប្បបរមារបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 20 ខែ មីនា ឆ្នាំ 2018 ធនាគារបានដាក់លិខិតសុំការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាបង្កើនដើមទុនដែល នៅសល់ចុងក្រោយ និងទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី 24 ខែ មេសា ឆ្នាំ 2018 ។ លក្ខន្តិកៈថ្មី របស់ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី 19 ខែ កក្កដា ឆ្នាំ 2018 ។

## 20. ចំណូលការប្រាក់

	សម្ព័ន្ធជនាគារ/ធនាគារ			
	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
កម្ចី	12,939,492	51,990,879	9,583,369	38,688,061
ប្រាក់បញ្ញើ	401,600	1,613,629	488,297	1,971,255
	13,341,092	53,604,508	10,071,666	40,659,316

## 21. ចំណាយការប្រាក់

	សម្ព័ន្ធធនាគារ/ធនាគារ			
	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់បញ្ញើមានកាលកំណត់	4,014,332	16,129,586	3,572,745	14,423,172
គណនីចរន្ត	726,861	2,920,527	275,506	1,112,218
គណនីសន្សំ	613,065	2,463,296	68,216	275,387
	5,354,258	21,513,409	3,916,467	15,810,777

## 22. ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារ

	សម្ព័ន្ធធនាគារ/ធនាគារ			
	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
កម្រៃប្រតិបត្តិការឥណទាន	993,150	3,990,477	720,150	2,907,245
កម្រៃកិច្ចសន្យាឥណទាន	75,954	305,183	60,344	243,609
ផ្សេងៗ	607,070	2,439,207	469,776	1,896,486
	1,676,174	6,734,867	1,250,270	5,047,340

## 23. ចំណូលពីប្រតិបត្តិការផ្សេងៗ

ចំណូលពីប្រតិបត្តិការផ្សេងៗ រួមមានការប្រមូលបានមកវិញនូវឥណទានដែលបានលុបចោលកាលពីការិយបរិច្ឆេទមុនប្រាក់ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ និងចំណូលផ្សេងៗ។

## 24. ចំណាយបុគ្គលិក

	សម្ព័ន្ធធនាគារ/ធនាគារ			
	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់បៀវត្ស និង ប្រាក់ឈ្នួល	2,361,634	9,489,045	1,831,033	7,391,880
ប្រាក់បំណាច់អតីតភាពការងារ	120,000	482,160	-	-
ផ្សេងៗ	767,546	3,084,000	531,201	2,144,459
	<u>3,249,180</u>	<u>13,055,205</u>	<u>2,362,234</u>	<u>9,536,339</u>

## 25. ចំណាយពាក់ព័ន្ធការបង្កើត

	សម្ព័ន្ធធនាគារ/ធនាគារ			
	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ថ្លៃជួលអគារ	473,869	1,904,006	430,431	1,737,650
ថ្លៃជួសជុល និងតំហែទាំ	203,489	817,619	215,457	869,800
ថ្លៃទឹកភ្លើង	131,108	526,792	128,019	516,813
ផ្សេងៗ	91,289	366,799	92,111	371,852
	<u>899,755</u>	<u>3,615,216</u>	<u>866,018</u>	<u>3,496,115</u>

## 26. រំលស់

	សម្ព័ន្ធធនាគារ/ធនាគារ			
	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
រំលស់ទ្រព្យរូបិយ (កំណត់សម្គាល់ 11)	480,691	1,931,416	517,807	2,090,387
រំលស់ទ្រព្យអរូបិយ (កំណត់សម្គាល់ 12)	70,654	283,888	50,378	203,376
	<u>551,345</u>	<u>2,215,304</u>	<u>568,185</u>	<u>2,293,763</u>

## 27. ចំណាយផ្សព្វផ្សាយ និងទីផ្សារ

	សម្ព័ន្ធធនាគារ/ធនាគារ			
	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ចំណាយទីផ្សារ	151,142	607,289	114,713	463,096
ចំណាយផ្សព្វផ្សាយ	68	273	1,332	5,377
ផ្សេងៗ	12,908	51,864	8,369	33,786
	164,118	659,426	124,414	502,259

## 28. ចំណាយរដ្ឋបាល និងទូទៅ

	សម្ព័ន្ធធនាគារ				ធនាគារ			
	2018		2017		2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ចំណាយអាជ្ញាប័ណ្ណ	198,590	797,935	175,552	708,704	198,590	797,935	175,552	708,704
ចំណាយសារពើពន្ធ	133,087	534,744	139,507	563,190	133,087	534,744	139,507	563,190
ធានារ៉ាប់រង	41,305	165,963	38,728	156,345	41,305	165,963	38,728	156,345
ចំណាយទំនាក់ទំនង	34,104	137,030	33,225	134,129	34,104	137,030	33,225	134,129
សេហ្វិយធើរីណេរី និងស្នាក់នៅ	61,882	248,642	47,999	193,772	61,882	248,642	47,999	193,772
ការប្រតិបត្តិការ និងចំណាយផ្លូវច្បាប់ផ្សេងៗ	193,227	776,386	90,626	365,857	193,227	776,386	90,626	365,857
សម្ភារៈការិយាល័យ និងបោះពុម្ព	44,971	180,693	36,219	146,216	44,971	180,693	36,219	146,216
សេហ្វិយអភិបាល								
និងប្រាក់ខបត្តម្ភលើកិច្ចប្រជុំ	32,000	128,576	32,000	129,184	32,000	128,576	32,000	129,184
ផ្សេងៗ	237,850	955,681	209,026	843,838	265,219	1,065,650	209,026	843,838
	977,016	3,925,650	802,882	3,241,235	1,004,385	4,035,619	802,882	3,241,235



## 29. សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ

	សម្ព័ន្ធធនាគារ				ធនាគារ			
	2018		2017		2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
<b>សកម្មភាពប្រតិបត្តិការ</b>								
ចំណេញមុនបង់ពន្ធ	3,143,786	12,631,733	2,501,731	10,099,487	3,116,417	12,521,764	2,501,751	10,099,568
និយ័តកម្មលើ៖								
រំលស់	551,345	2,215,304	568,185	2,293,763	551,345	2,215,304	568,185	2,293,763
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	(13,056)	(52,459)	-	-	(13,056)	(52,459)	-	-
សិទ្ធិធនធានលើការខាតបង់ឥណទាន និងបុរេប្រទាន	850,562	3,417,558	262,180	1,058,421	850,562	3,417,558	262,180	1,058,421
សិទ្ធិធនធានលើអត្ថប្រយោជន៍និយោជិត	120,000	482,160	-	-	120,000	482,160	-	-
ពន្ធលើប្រាក់ចំណេញបានបង់	(674,284)	(2,709,273)	(210,322)	(849,069)	(674,284)	(2,709,273)	(210,322)	(849,069)
	<u>3,978,353</u>	<u>15,985,023</u>	<u>3,121,774</u>	<u>12,602,602</u>	<u>3,950,984</u>	<u>15,875,054</u>	<u>3,121,794</u>	<u>12,602,683</u>
បម្រែបម្រួលលើ៖								
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	(7,164,736)	(28,787,909)	(1,238,544)	(5,000,002)	(7,164,736)	(28,787,909)	(1,238,544)	(5,000,002)
សមតុល្យនៅធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	4,481,206	18,005,486	1,798,952	7,262,369	4,481,206	18,005,486	1,798,952	7,262,369
ឥណទាន និងបុរេប្រទានផ្តល់ឱ្យ អតិថិជន	(43,249,767)	(173,777,564)	(31,066,004)	(125,413,458)	(43,249,767)	(173,777,564)	(31,066,004)	(125,413,458)
ទ្រព្យសកម្មផ្សេងៗ	(165,430)	(664,698)	(17,149)	(69,231)	(165,430)	(664,698)	(17,149)	(69,231)
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	8,634,709	34,694,261	10,411,777	42,032,344	8,634,709	34,694,261	10,411,777	42,032,344
ប្រាក់បញ្ញើពីអតិថិជន	45,657,975	183,453,743	24,213,168	97,748,559	40,685,344	163,473,712	24,213,148	97,748,478
បំណុលផ្សេងៗ	(118,321)	(475,413)	(139,206)	(561,975)	(118,321)	(475,413)	(139,206)	(561,975)
<b>សាច់ប្រាក់សុទ្ធទទួលបានពី សកម្មភាពប្រតិបត្តិការ</b>	<u>12,053,989</u>	<u>48,432,929</u>	<u>7,084,768</u>	<u>28,601,208</u>	<u>7,053,989</u>	<u>28,342,929</u>	<u>7,084,768</u>	<u>28,601,208</u>

### 30. ភតិសន្យា និងយថាភាព

#### (ក) ភតិសន្យាជួល

ព័ត៌មានលម្អិតអំពីការទូទាត់លើការជួលអប្បបរមានាពេលអនាគត ក្រោមកិច្ចសន្យាជួលដែលមិនអាចកែប្រែ បានសម្រាប់ការជួលទីស្នាក់ការរបស់សម្ព័ន្ធធនាគារ និងធនាគារមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ/ធនាគារ			
	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
តិចជាង 1 ឆ្នាំ	433,953	1,743,623	384,033	1,550,341
ច្រើនជាង 1 ឆ្នាំដល់ 5 ឆ្នាំ	1,461,269	5,871,379	1,665,940	6,725,400
ច្រើនជាង 5 ឆ្នាំ	1,780,063	7,152,293	1,285,800	5,190,775
	3,675,285	14,767,295	3,335,773	13,466,516

#### (ខ) ភតិសន្យាលើការផ្តល់ឥណទាន

	សម្ព័ន្ធធនាគារ/ធនាគារ			
	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ឥណទានវិញបន្តមិនបានប្រើប្រាស់	6,281,112	25,237,508	7,773,211	31,380,453
ឥណទាន មិនបានប្រើប្រាស់	20,191,615	81,129,909	3,692,100	14,905,008
លិខិតធានា	1,738,293	6,984,461	2,313,024	9,337,678
	28,211,020	113,351,878	13,778,335	55,623,139

យោងតាមសារព្រលេខ 87-018-001 នៅថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ទៅលើការអនុវត្តតាមប្រកាសក្នុងការចាត់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងបំណុលលើការខាតបង់ តម្រូវឱ្យគ្រប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ (ហៅកាត់ថា “ស្ថាប័ន”) ធ្វើសវិធានធនលើកម្រិតអនុម័តនៃកិច្ចសន្យាឥណទាន ឬកិច្ចសន្យាផ្សេងទៀត ដែលបានចុះកិច្ចសន្យារួចហើយ ដែលស្ថាប័នមិនអាចបដិសេធបាន ដោយសារតែកិច្ចសន្យាទាំងនេះនឹងអាចក្លាយទៅជាកាតព្វកិច្ចទូទាត់របស់ស្ថាប័ន។

នៅក្នុងសមតុល្យភតិសន្យាលើការផ្តល់ឥណទាន 28,211,020 ដុល្លារអាមេរិក មានរូបបញ្ចូលនូវសមតុល្យឥណទានមិនបានប្រើប្រាស់ចំនួន 18,473,820 ដុល្លារអាមេរិក ជាប្រភេទឥណទានផ្តល់ឱ្យតាមដំណាក់កាល ដែលធនាគារនឹងមិនទូទាត់សមតុល្យឥណទាន ដែលនៅសល់នេះឱ្យអតិថិជន ប្រសិនបើអតិថិជនមិនអាចបំពេញកិច្ចខណ្ឌណាមួយដែលចែងនៅក្នុងកិច្ចសន្យាឥណទាន ហើយធនាគារក៏មានសិទ្ធិលុបចោលកិច្ចសន្យាឥណទានទាំងនេះក្នុងករណីដូចគ្នានេះដែរ។ អាស្រ័យហេតុនេះ ធនាគារពុំធ្វើ សវិធានធនលើចំណែកសមតុល្យភតិសន្យាលើការផ្តល់ឥណទាននេះទេ។

### 3.1. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល

#### (ក) ប្រតិបត្តិការជាមួយនិងសម្ព័ន្ធព្យាបាល

ប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធព្យាបាលក្នុងការិយបរិច្ឆេទមានដូចតទៅ៖

ប្រតិបត្តិការ	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017		
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	
<b>បុត្រសម្ព័ន្ធ</b>					
ហ្វង ឌី ប៊ី អេស ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី	សេវាធនាគារ	-	-	20	81
<b>សម្ព័ន្ធព្យាបាល</b>					
Phillip Finance (HK) Limited	ចំណាយការប្រាក់	51,741	207,895	238,437	962,570
Phillip Assets Management Limited	ចំណាយការប្រាក់	38,139	153,243	30,232	122,047
ហ្វីលីព ចេណីវេល អ៊ិនស្តេនស (ខេមបូឌា) ម.ក	ចំណាយការប្រាក់	207,111	832,172	67,935	274,254
ហ្វីលីព ឡាយហ្វ អេស្តេនស (ខេមបូឌា) ម.ក	ចំណាយការប្រាក់	122,388	491,755	-	-
គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី	ចំណាយការប្រាក់	2,673	10,740	2,187	8,829
	ចំណូលការប្រាក់	16,477	66,205	31,477	127,073
ហ្វីស ហ្វាយនែន ភីអិលស៊ី	ចំណាយការប្រាក់	1,396	5,609	39	157
	ចំណូលការប្រាក់	133,979	538,328	275,989	1,114,168
	សំណងឥណទាន	316,667	1,272,368	1,910,060	7,710,912
ក្រុមប្រឹក្សាភិបាល ម្ចាស់ភាគហ៊ុន និងគណៈគ្រប់គ្រងសំខាន់	ចំណាយការប្រាក់	11,336	45,548	3,701	14,943
គណៈគ្រប់គ្រងសំខាន់	ភាគលាភ	177,953	715,015	166,832	673,501

**(ខ) សមតុល្យជាមួយនិងសម្ព័ន្ធព្យាគី**

សមតុល្យជាមួយសម្ព័ន្ធព្យាគីនៅការិយាល័យបរិច្ឆេទបញ្ចប់នេះមានដូចតទៅ៖

	ប្រតិបត្តិការ	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
<b>បុត្រសម្ព័ន្ធ</b>					
ហុង ឌី ប៊ី អេស ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី	ប្រាក់បញ្ញើ	-	-	4,972,631	20,074,511
<b>សម្ព័ន្ធព្យាគី</b>					
Phillip Finance (HK) Limited	ប្រាក់បញ្ញើ ការប្រាក់បង្គរត្រូវបង់	171,666 -	689,754 -	8,738,416 204,160	35,276,985 824,194
Phillip Assets Management Limited	ប្រាក់បញ្ញើ ការប្រាក់បង្គរត្រូវបង់	1,549,996 38,139	6,227,884 153,243	7 -	28 -
ហ្វីលីព ចេណីរេល អ៊ិនស្ត្រូម៉ង់ (ខេមបូឌា) ម.ក	ប្រាក់បញ្ញើ ការប្រាក់បង្គរត្រូវបង់	4,459,086 5,920	17,916,608 23,787	3,036,445 -	12,258,128 -
ហ្វីលីព ឡាយហ្វ អាស៊ុន (ខេមបូឌា) ម.ក	ប្រាក់បញ្ញើ ការប្រាក់បង្គរត្រូវបង់	6,288,142 78,058	25,265,755 313,637	- -	- -
គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី	ប្រាក់តម្កល់ ប្រាក់បញ្ញើ ការប្រាក់បង្គរត្រូវទទួល	99,997 799,361 4,524	401,788 3,211,832 18,177	32,251 - 5,480	130,196 - 22,123 42,798
ហ្វីស ហ្វាយនែន ភីអិលស៊ី	ប្រាក់បញ្ញើ ឥណទាន	577,597 1,433,333	2,320,785 5,759,132	10,601 775,157	3,129,309
Phillip MFIs Ptd Ltd	ប្រាក់បញ្ញើ	78,110	313,846	-	-
ក្រុមប្រឹក្សាភិបាល ម្ចាស់ភាគហ៊ុន និងគណៈគ្រប់គ្រងសំខាន់	ប្រាក់បញ្ញើ	259,516	1,042,735	301,024	1,215,234

### 32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សម្ព័ន្ធនាយក និងធនាគារ ប្រឈមមុខនឹងហានិភ័យ មានដូចខាងក្រោម៖

- ហានិភ័យប្រតិបត្តិការ
- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ និង
- ហានិភ័យសាច់ប្រាក់ងាយស្រួល

សម្ព័ន្ធនាយក និងធនាគារ មិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិទស្សន៍ (derivative financial instrument) ដូចជា កិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តួចផ្តើមអត្រាការប្រាក់ (interest rate swaps) ដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ របស់ខ្លួននោះទេ ។

#### (ក) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬបរាជ័យនៃដំណើរការបុគ្គលិក បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ និងកើតឡើងពីកត្តាខាងក្រៅមួយចំនួនទៀត ដែលមិនមែនជាហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល ដូចជាកត្តាដែលកើតមានឡើងពីតម្រូវការច្បាប់ និងបទបញ្ញត្តិផ្សេងៗ និងស្តង់ដារដែលទទួលស្គាល់ជាទូទៅនៅក្នុងសហគ្រាសអាជីវកម្ម។

ហានិភ័យប្រតិបត្តិការត្រូវបានគ្រប់គ្រងតាមរយៈ ដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ភាពសមស្របលើការត្រួតពិនិត្យ និងរាយការណ៍លើសកម្មភាពអាជីវកម្ម តាមរយៈបណ្តាអង្គការត្រួតពិនិត្យ និងគាំទ្រផ្សេងៗ ដែលឯករាជ្យលើអង្គការអាជីវកម្ម ហើយនិងការត្រួតពិនិត្យពីអ្នកគ្រប់គ្រងជាន់ខ្ពស់របស់សម្ព័ន្ធ ធនាគារ និងធនាគារ ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់សម្ព័ន្ធនាយក និងធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធ តួនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គការឲ្យបានច្បាស់លាស់ ។ គោលការណ៍និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានាព្រមទាំងការអនុវត្តន៍តាមបទបញ្ញត្តិ និងតម្រូវការតាមច្បាប់នានា ។

#### (ខ) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់សម្ព័ន្ធនាយក និងធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្ម ខកខានមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទានផ្តល់ឲ្យអតិថិជន ។

ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់បំផុតក្នុងអាជីវកម្មរបស់សម្ព័ន្ធនាយក និងធនាគារ ។ កត្តាចម្បង ដែលនាំឲ្យមាន

ហានិភ័យឥណទានកើតចេញតាមរយៈការផ្តល់ឥណទានដល់អតិថិជន ។ ឧបករណ៍ហិរញ្ញវត្ថុ ក្រៅខ្ទង់តារាងតុល្យការក៏មានហានិភ័យឥណទានដែរ ដូចជាកិច្ចសន្យាឥណទានជាដើម ។ ការគ្រប់គ្រងហានិភ័យឥណទាន ត្រូវបានធ្វើឡើងដោយគណៈកម្មការឥណទានរបស់សម្ព័ន្ធនាយក និងធនាគារ ។

សម្ព័ន្ធនាយក និងធនាគារ បានបង្កើតគោលការណ៍ហានិភ័យឥណទានសំខាន់ៗ សម្រាប់ការគ្រប់គ្រងសកម្មភាពហានិភ័យរបស់សម្ព័ន្ធនាយក និងធនាគារ។ វិសាលភាពនៃឥណទានត្រូវបានគ្រប់គ្រងដោយកម្មវិធីឥណទាន ដែលបានកំណត់ជាផែនការសម្រាប់ផលិតផលឥណទានជាក់លាក់ណាមួយ ឬចង្កោមនៃឥណទាន រួមទាំងទីផ្សារគោលដៅ លក្ខន្តិកៈ កំណត់ត្រាឯកសារ និងនីតិវិធីសម្រាប់ការផ្តល់ និងវាស់វែងផលិតផលឥណទានមួយ។

#### (i) ការវាស់វែងហានិភ័យឥណទាន

សម្ព័ន្ធនាយក និងធនាគារ បានបែងចែកមុខងារ និងការទទួលខុសត្រូវយ៉ាងច្បាស់លាស់រវាងអ្នកស្នើសុំឥណទាន អ្នកវាយតម្លៃឥណទាន និងអ្នកអនុម័តឥណទាន ។

#### (ii) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

សម្ព័ន្ធនាយក និងធនាគារ ធ្វើប្រតិបត្តិការ និងផ្តល់ឥណទានឲ្យអតិថិជនជាបុគ្គល ឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ព័ន្ធនាយក និងធនាគារ គ្រប់គ្រងកម្រិត និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលដែលពួកគេរកឃើញ ។ ធនាគារជាតិនៃកម្ពុជា បានកំណត់និយមន័យហានិភ័យឥណទានធំ ថាជាហានិភ័យឥណទានទូទៅ ចំពោះអ្នកទទួលផលជាឯកត្តបុគ្គលដែលលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់សម្ព័ន្ធនាយក និងធនាគារ ។

យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ធ-06-226 ប្រ.ក របស់ធនាគារជាតិនៃកម្ពុជា សម្ព័ន្ធនាយក និងធនាគារ ចាំបាច់ត្រូវរក្សាគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន 20% រវាងហានិភ័យឥណទានទូទៅធៀបនឹងអ្នកទទួលផលឯកត្តជនណាមួយ និងមូលនិធិផ្ទាល់សុទ្ធរបស់សម្ព័ន្ធនាយក និងធនាគារ។ ហានិភ័យឥណទានធំៗសរុបមិនត្រូវលើសពី 300% នៃមូលនិធិផ្ទាល់សុទ្ធរបស់សម្ព័ន្ធនាយក និងធនាគារទេ។

សម្ព័ន្ធនាយក និងធនាគារប្រើប្រាស់គោលការណ៍ និងការអនុវត្តន៍ជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន រួមមានប្រភេទវត្ថុបញ្ចាំដែលទទួល អត្រាឥណទានធៀបទៅនឹងតម្លៃវត្ថុបញ្ចាំ (LTV%) កម្រិតអនុម័តលើឥណទាន ដោយយោងទៅតាមការផ្ទេរសិទ្ធិ (DOA) អាស្រ័យទៅលើកម្រិតឥណទាន ចំណាត់ថ្នាក់ហានិភ័យ ឥណទាន (CRR) របស់អ្នកខ្ចី និងកត្តាដទៃ ។ គោលការណ៍ជាប្រពៃណីគឺការដាក់ធានាជាវត្ថុបញ្ចាំលើឥណទាន ដល់អតិថិជនដែលទៅធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកបាននូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬការកាត់បន្ថយហានិភ័យឥណទាន ។



ប្រភេទនៃវត្ថុបញ្ជីសំខាន់ៗ ដើម្បីធានា ឥណទានដល់ អតិថិជនមានដូចជា៖

- ការដាក់ហ៊ុំប្តូរតែកវត្ថុបញ្ជីលើប្លង់នៃទ្រព្យសម្បត្តិ
- ការដាក់ប្រាក់ភាគធានាបំណុលអណ្តែត និងមានកាលកំណត់ទៅលើទ្រព្យសកម្ម និងទ្រព្យអាជីវកម្មថេរ អនុលោមតាមការចុះបញ្ជីនៃ ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា។ ចុះបញ្ជីប្រតិបត្តិការដែលមាន កិច្ចធានានៅក្រសួងពាណិជ្ជកម្មចំពោះទ្រព្យសកម្មចល័ត ដូចជា រថយន្ត និងទ្រព្យសកម្មចល័តផ្សេងទៀត ។
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើកម្រិតទុក ។

(iii) ខ្លួនភាព និងគោលនយោបាយសវិធានធន

សម្ព័ន្ធធនាគារ និងធនាគារ គឺតម្រូវឱ្យធ្វើតាមជាដាច់ខាតចំពោះការធ្វើចំណាត់ថ្នាក់សវិធានធនលើឥណទាន ដោយអនុលោមទៅតាមប្រកាស លេខ B7-017-344 ចុះថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 និងសភាពរលេខ B7-018-001 ស្តីពីការចំណាត់ថ្នាក់សវិធានធន ។ សម្រាប់ព័ត៌មានលម្អិត សូមមើលកំណត់ចំណាំលេខ 3 (ឆ) ។

(iv) ការប្រឈមនឹងហានិភ័យឥណទាន

ហានិភ័យអតិបរមាឥណទានមុនពេលមានវត្ថុបញ្ជី ឬការពង្រឹងឥណទានផ្សេងៗ ។

	សម្ព័ន្ធធនាគារ/ធនាគារ			
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់កម្ពុជាដើមទុន)	51,624,086	207,425,577	35,568,069	143,588,295
សមតុល្យនៅធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	18,447,050	74,120,247	14,444,747	58,313,444
ឥណទាន និងបុរេប្រទានផ្តល់ឱ្យអតិថិជន	168,703,297	677,849,847	125,482,993	506,574,843
វិនិយោគមូលបត្រ	25,000	100,450	25,000	100,925
ទ្រព្យសកម្មផ្សេងៗ	573,257	2,303,347	465,473	1,879,115
	239,372,690	961,799,468	175,986,282	710,456,622
សវិធានធនសម្រាប់ការខាតបង់លើឥណទាន និងបុរេប្រទានផ្តល់ឱ្យអតិថិជន	(2,993,245)	(12,026,858)	(2,358,480)	(9,521,184)
	236,379,445	949,772,610	173,627,802	700,935,438

- តារាងខាងលើនេះ បង្ហាញពីស្ថានភាពណ៍ ដែលអាក្រក់បំផុតសម្រាប់ហានិភ័យឥណទានរបស់សម្ព័ន្ធ ធនាគារ និងធនាគារនាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 និងនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 ដោយមិនគិតពីវត្ថុបញ្ជីនានា ដែលមាន ឬក៏ការផ្តល់ឥណទានដែលមាន ។ សម្រាប់ទ្រព្យសកម្មក្រៅតារាងតុល្យការ ការប្រឈមដែល មានខាងលើគឺអាស្រ័យទៅលើសមតុល្យយោងសុទ្ធ ។
- ហានិភ័យឥណទានដែលទាក់ទងនឹងខ្ទង់ក្រៅតារាងតុល្យការ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់លេខ 30 ស្តីពី "ភតិសន្យា និង យថាភាព" ។

**សម្ព័ន្ធធនាគារ/ធនាគារ**

**ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018**

**ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017**

	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ឥណទាន និងបុរេប្រទានមិនហួសកាលកំណត់សង និងមិនខាតបង់	166,120,426	667,471,871	124,056,383	500,815,618
ឥណទាន និងបុរេប្រទានហួសកាលកំណត់ តែមិនទាន់ខាតបង់	840,425	3,376,827	73,944	298,512
ឥណទាន និងបុរេប្រទានខាតបង់តាមតម្លៃទោល	1,742,446	7,001,149	1,352,666	5,460,713
	<b>168,703,297</b>	<b>677,849,847</b>	<b>125,482,993</b>	<b>506,574,843</b>

ដើម្បីអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិ នៃកម្ពុជា សវិធានធនសម្រាប់ផ្តល់ឱ្យអតិថិជនដែលជាប់សង្ស័យ ត្រូវបានធ្វើឡើងសម្រាប់ឥណទានរយៈពេលខ្លីដែលទូទាត់សងហួសកាលកំណត់លើសពី 14 ថ្ងៃ និងសម្រាប់ឥណទានរយៈពេលវែងដែលទូទាត់សងហួសកាលកំណត់លើសពី 30 ថ្ងៃ ។ សវិធានធនជាក់លាក់កម្រិតទាបបំផុតសម្រាប់ឱនភាព ត្រូវបានធ្វើឡើងដោយអាស្រ័យទៅលើចំណាត់ថ្នាក់ដែលបានធ្វើ លុះត្រាតែមានព័ត៌មានផ្សេងទៀតដែលបញ្ជាក់ពីសមត្ថភាពបង់ត្រឡប់មកវិញរបស់គូភាគី។ យោងទៅតាមគោលនយោបាយគណនេយ្យដែលមានចែងក្នុងកំណត់សម្គាល់ 3 (ឆ) ។

**ឥណទានមិនទាន់ហួសកាលកំណត់ និងមិនខាតបង់**  
ឥណទានមិនទាន់ហួសកាលកំណត់ និងមិនខាតបង់ គឺជាឥណទានមានគុណភាពល្អដែលមិនមានបទពិសោធន៍នៃការខាតបង់ ។ ឥណទានទាំងនេះត្រូវបានធានាដោយទ្រព្យបញ្ចាំ និងការគ្រប់គ្រងផ្សេងៗ ដែលចំនួននៃការខាតបង់មានកម្រិតទាប ។

**ឥណទានហួសកាលកំណត់តែមិនទាន់ខាតបង់**  
ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់ជាឥណទានផ្តល់ឱ្យអតិថិជន ដែលកិច្ចសន្យាទូទាត់សងហួសកាលកំណត់តិចជាង 15 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី និង 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែងលុះត្រាតែមានព័ត៌មាន ដែលបញ្ជាក់ក្រៅពីនេះ ។ ឥណទានហួសកាលកំណត់តែមិនទាន់ខាតបង់ ជាឥណទាន ដែលការប្រាក់តាមកិច្ចសន្យា ឬក៏ការបង់ប្រាក់ដើមលើសពី 15 ថ្ងៃ តែតិចជាង 31 ថ្ងៃសម្រាប់ឥណទានរយៈពេលខ្លី និង លើសពី 30 ថ្ងៃ តែតិចជាង 90 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង លុះត្រាតែមានព័ត៌មានដែលបញ្ជាក់ក្រៅពីនេះ ។ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទាននេះត្រូវចាត់ថ្នាក់ជាឥណទានឃ្នាំមើល ហើយត្រូវធ្វើសវិធានធនតាមអត្រា 3% ។

**ឱនភាពឥណទានផ្តល់ឱ្យអតិថិជន**  
ឥណទានផ្តល់ឱ្យអតិថិជនដែលមានឱនភាព គឺជាឥណទានផ្តល់ឱ្យអតិថិជនដែលសម្ព័ន្ធធនាគារ និងធនាគារ កំណត់ថាមានភស្តុតាងជាក់លាក់ថាមានឱនភាព និងគិតថាមិនអាចប្រមូលត្រឡប់មកវិញនូវប្រាក់ដើម និងការប្រាក់ ឬ លើសរយៈពេល 30 ថ្ងៃសម្រាប់ឥណទានរយៈពេលខ្លី និង 89 ថ្ងៃសម្រាប់ឥណទានរយៈពេលវែង លុះត្រាតែព័ត៌មានផ្សេងទៀត គឺអាចបញ្ជាក់បានតាមបែបនេះ ឬតាមបែបផ្សេងពីនេះ ។

ទ្រព្យបញ្ចាំរបស់អតិថិជនភាគច្រើនគឺជាប័ណ្ណកម្មសិទ្ធិ ដែលជាលិខិតស្របច្បាប់ចេញដោយក្រសួងគ្រប់គ្រងដែនដីនគរូបនីយកម្ម និងសំណង់ ។ ការចុះហ៊ុំប្តូរតែកលើប័ណ្ណកម្មសិទ្ធិដោយសម្ព័ន្ធធនាគារ និងធនាគារ បញ្ជាក់ថាសម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិទៅលើទ្រព្យសម្បត្តិនោះក្នុងការរឹបអូសទ្រព្យសម្បត្តិ។ ប័ណ្ណកម្មសិទ្ធិ ត្រូវបានធ្វើការត្រួតពិនិត្យថាប័ណ្ណកម្មសិទ្ធិមិនមានការចុះបន្ទុក និងម្ចាស់កម្មសិទ្ធិពិតប្រាកដ ។

**ឥណទានរៀបចំឡើងវិញ**  
ឥណទានរៀបចំឡើងវិញ គឺជាឥណទានដែលមានការផ្លាស់ប្តូរកិច្ចសន្យាទូទាត់សង ដោយសារតែអ្នកខ្ចីជួបផលលំបាកផ្នែកហិរញ្ញវត្ថុ និងមិនមានលទ្ធភាពទូទាត់សងតាមកិច្ចសន្យាដើម ។ ឥណទានដែលនឹងត្រូវរៀបចំឡើងវិញ ត្រូវវិភាគលើមូលដ្ឋានទិសដៅអាជីវកម្ម និងសមត្ថភាពសងប្រាក់ របស់អ្នកខ្ចីទៅតាមការព្យាករណ៍លំហូរទឹកប្រាក់ថ្មី ដែលស្របតាមស្ថានភាពទីផ្សារ និងបច្ចុប្បន្នកម្មនៃទស្សនៈវិស័យអាជីវកម្ម ដោយផ្អែកលើសមត្ថភាពកម្មជាតិស្តែង និងប្រុងប្រយ័ត្ន ។

បន្ទាប់ពីឥណទានត្រូវបានរៀបចំឡើងវិញ ឥណទាននោះត្រូវបានធ្វើចំណាត់ថ្នាក់ដូចតទៅ៖

- មិនល្អក្រោមជាងស្តង់ដារ សម្រាប់ឥណទានដែលពីមុនត្រូវបានចាត់ថ្នាក់ជាសង្ស័យ ឬ បាត់បង់
- មិនផ្លាស់ប្តូរសម្រាប់ឥណទាន ដែលពីមុនមកត្រូវបានចាត់ថ្នាក់ជាឥណទានធម្មតា ឃ្នាំមើល ឬក្រោមស្តង់ដារ ។

ការចាត់ថ្នាក់នេះមិនត្រូវឲ្យល្អជាងមុនឡើយ លុះត្រាតែការប្រាក់និងប្រាក់ដើម ត្រូវបានសងមកវិញក្នុង អំឡុងបីគ្រាសងរំលស់និងក្នុងរយៈពេលមិនតិចជាងបីខែ ។

**គោលនយោបាយលុបចោល**

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា សម្ព័ន្ធធនាគារ និងធនាគារត្រូវលុបឥណទាន ផ្តល់ឲ្យអតិថិជនឬមួយផ្នែកនៃឥណទានចេញពីតារាងតុល្យការរបស់ខ្លួននៅពេលដែលធនាគារបាត់សិទ្ធិ តាមកិច្ចសន្យាគ្រប់គ្រងលើឥណទានឬនៅពេលដែលឃើញថាឥណទានមួយផ្នែក ឬទាំងមូលមិនអាចប្រមូលវិញបាន ឬគ្មានសង្ឃឹមថាឥណទាននេះអាចប្រមូលបានមកវិញទេ ។

**ទ្រព្យបញ្ចាំ**

សម្ព័ន្ធធនាគារ និងធនាគារ រក្សានូវទ្រព្យបញ្ចាំជាទ្រព្យសម្បត្តិ និងការធានាសម្រាប់ការធានានូវឥណទានផ្តល់ឲ្យអតិថិជន។ ការប៉ាន់ស្មាននូវតម្លៃទីផ្សារ គឺ ផ្អែកតាមការវាយតម្លៃទ្រព្យបញ្ចាំដោយធនាគារប្រចាំឆ្នាំ ។

នៅក្នុងការិយបរិច្ឆេទសម្ព័ន្ធធនាគារ និងធនាគារ មិនមានការរឹបអូសទ្រព្យសម្បត្តិដែលជាទ្រព្យបញ្ចាំធានាសុវត្ថិភាពរបស់ឥណទាននិងបុរេប្រទាន ។

**ការប្រមូលផ្តុំហានិភ័យរបស់ទ្រព្យសកម្មហិរញ្ញវត្ថុជាមួយការប្រឈមនឹងហានិភ័យឥណទាន**

ការប្រមូលផ្តុំកើតមានឡើង នៅពេលដែលអ្នកខ្ចីប្រកបអាជីវកម្មស្រដៀងគ្នា ឬនៅក្នុងតំបន់ភូមិសាស្ត្រដូចគ្នា ឬមានស្ថានភាពសេដ្ឋកិច្ចស្រដៀងគ្នា ដែលអាចនាំមានផលប៉ះពាល់ស្រដៀងគ្នាទៅលើលទ្ធភាពក្នុងការបំពេញកិច្ចតាមកិច្ចសន្យាតាមរយៈការផ្លាស់ប្តូរនៃសេដ្ឋកិច្ចយោធា ឬលក្ខខណ្ឌផ្សេងទៀត ។ ការប្រមូលផ្តុំនៃបង្ហាញពីបម្រែបម្រួលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគាររហូតដល់ការអភិវឌ្ឍន៍ ។ សម្ព័ន្ធធនាគារ និងធនាគារ បានកំណត់កម្រិតអតិបរមាក្នុងការផ្តល់ឥណទានចំពោះវិស័យមួយចំនួន ដើម្បីកាត់បន្ថយការប្រមូលផ្តុំហានិភ័យដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងសំណង់ ។

(v) សមតុល្យនៅធនាគារផ្សេងៗ

សម្ព័ន្ធធនាគារ និង ធនាគារ បានដាក់ប្រាក់បញ្ញើរយៈពេលខ្លីសម្រាប់សាច់ប្រាក់ងាយស្រួលដែលលើសជាមួយធនាគារផ្សេងៗ ដែលបណ្តាលឲ្យមានការប្រឈមហានិភ័យរវាងដៃគូ ។ សម្ព័ន្ធធនាគារ និងធនាគារបានគ្រប់គ្រងការប្រឈមហានិភ័យរវាងដៃគូ ដោយធ្វើការវិភាគរវាងដៃគូ ដោយកំណត់ប្រាក់បញ្ញើ និងដាក់ប្រាក់បញ្ញើនៅធនាគារផ្សេងៗគ្នា។

(គ) ហានិភ័យទីផ្សារ

សម្ព័ន្ធធនាគារ និង ធនាគារ ប្រឈមនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរទឹកប្រាក់ នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ និងប្រែប្រួលដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ ។

ហានិភ័យទីផ្សារ កើតឡើងមកពីស្ថានភាពបើកទូលាយនៃអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផលមូលធន ដែលប្រឈមនឹងចលនាទីផ្សារជាក់លាក់ និងទូទៅ និងការផ្លាស់ប្តូរក្នុងកម្រិតងាយនៃអត្រា ឬតម្លៃទីផ្សារដូចជាអត្រាការប្រាក់ ការរីកសាយឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន ។

(i) ហានិភ័យរូបិយប័ណ្ណបរទេស

សម្ព័ន្ធធនាគារ និងធនាគារប្រកបអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា និងប្រតិបត្តិការក្នុងរូបិយប័ណ្ណជាច្រើន ហើយប្រឈមនឹងហានិភ័យរូបិយប័ណ្ណជាច្រើន ជាពិសេសជាមួយរូបិយប័ណ្ណប្រាក់រៀល និងដុល្លារអាមេរិក ។

ហានិភ័យរូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្ម ក្នុងពេលអនាគតទ្រព្យសកម្ម និងបំណុល ដែលបានកត់ត្រាជាប្រិយប័ណ្ណមួយ ដែលមិនមែនជាប្រិយប័ណ្ណគោលរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

អ្នកគ្រប់គ្រង ធ្វើការគ្រប់គ្រងហានិភ័យរូបិយប័ណ្ណបរទេសជាមួយរូបិយប័ណ្ណគោល តាមរយៈការគ្រប់គ្រងហានិភ័យរូបិយប័ណ្ណបរទេស ដោយស្របយកហានិភ័យ 20% នៃមូលនិធិផ្ទាល់សុទ្ធដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា ។

នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 សមតុល្យទ្រព្យសកម្ម និងបំណុលដែលជាប្រិយប័ណ្ណផ្សេងទៀត ក្រៅពីដុល្លារអាមេរិកមិនមានផលប៉ះពាល់អ្វីទេ។ ដូចនេះការវិភាគរូបិយប័ណ្ណបរទេសមិនត្រូវបានបង្ហាញឡើយ ។

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធដោយសារតែការប្រែប្រួល នៃកម្រិតអត្រាការប្រាក់

និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល ។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើចំណូលនៃការបណ្តាក់ទុនតម្លៃសមស្រប តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគំលាតប្រែប្រួលអត្រាការប្រាក់ ។ សក្តានុពលនៃការធ្លាក់ ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យដោយរៀបរយទៅនឹងកម្រិតអាចទទួលយកបាន នៃហានិភ័យ ។

ឥណទាន និងបុរេប្រទានផ្តល់ឲ្យអតិថិជន ត្រូវបានផ្តល់ជូននៅក្នុងលក្ខខណ្ឌកំណត់អត្រាការប្រាក់ឡើងវិញ ដោយសម្ព័ន្ធនាគារ និងធនាគារ ដោយធ្វើការជូនដំណឹងទៅអតិថិជន 1 ខែជាមុន ។ ដូច្នោះឥណទាន និងបុរេប្រទានផ្តល់ឲ្យអតិថិជនដែលមានកាលអវសាន្តធំជាង 1 ខែ អាច ប្រឈមនឹងហានិភ័យអត្រាការប្រាក់នៅ ក្នុងអំឡុងពេលពី 1 ខែទៅ 3 ខែ ។

ការវិភាគនៃទំនាក់ទំនងអត្រាការប្រាក់ទៅនឹងទ្រព្យសកម្ម និងបំណុលរបស់សម្ព័ន្ធនាគារ និងធនាគារបានបង្ហាញដូចខាងក្រោម៖

	2018							
	សម្ព័ន្ធនាគារ							
	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	>6-12 ខែ ដុល្លារអាមេរិក	>1 ទៅ 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	4,102,284	4,102,284
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់តម្កល់តាមច្បាប់)	51,624,086	-	-	-	-	-	-	51,624,086
សមតុល្យនៅធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	14,975,625	2,859,104	500,000	298,655	-	-	-	18,633,384
ការវិនិយោគផ្សេងៗ	-	-	-	-	-	-	25,000	25,000
ឥណទាន និងបុរេប្រទានផ្តល់ ឲ្យអតិថិជន	998,546	10,353,222	2,354,271	14,534,759	25,657,749	115,432,325	-	169,330,872
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	573,257	573,257
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>67,598,257</b>	<b>13,212,326</b>	<b>2,854,271</b>	<b>14,833,414</b>	<b>25,657,749</b>	<b>115,432,325</b>	<b>4,700,541</b>	<b>244,288,883</b>
<b>បំណុលហិរញ្ញវត្ថុ</b>								
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	12,365,536	8,867,829	5,239,268	18,291,960	2,667,506	-	-	47,432,099
ប្រាក់បញ្ញើពីអតិថិជន	70,262,981	27,676,447	13,123,131	25,740,563	6,264,075	-	-	143,067,197
បំណុលផ្សេងៗ	-	-	-	-	-	-	1,677,493	1,677,493
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>82,628,517</b>	<b>36,544,276</b>	<b>18,362,399</b>	<b>44,032,523</b>	<b>8,931,581</b>	<b>-</b>	<b>1,677,493</b>	<b>192,176,789</b>
<b>សរុបគំលាតការប្រាក់</b>	<b>(15,030,260)</b>	<b>(23,331,950)</b>	<b>(15,508,128)</b>	<b>(29,199,109)</b>	<b>16,726,168</b>	<b>115,432,325</b>	<b>3,023,048</b>	<b>52,112,094</b>
<b>សមមូលពាន់រៀល</b> (កំណត់សម្គាល់ 4)	<b>(60,391,585)</b>	<b>(93,747,775)</b>	<b>(62,311,658)</b>	<b>(117,322,020)</b>	<b>67,205,743</b>	<b>463,807,082</b>	<b>12,146,607</b>	<b>209,386,394</b>

2018

ធនាគារ

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	>6-12 ខែ ដុល្លារអាមេរិក	>1 ទៅ 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	4,102,284	4,102,284
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់តម្កល់តាមច្បាប់)	51,624,086	-	-	-	-	-	-	51,624,086
សមតុល្យនៅធនាគារ និងគ្រឹះស្ថាន								
ហិរញ្ញវត្ថុផ្សេងៗ	14,975,625	2,859,104	500,000	298,655	-	-	-	18,633,384
ការវិនិយោគផ្សេងៗ	-	-	-	-	-	-	25,000	25,000
ឥណទាន និងបុរេប្រទានផ្តល់ ឲ្យអតិថិជន	998,546	10,353,222	2,354,271	14,534,759	25,657,749	115,432,325	-	169,330,872
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	573,257	573,257
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>67,598,257</b>	<b>13,212,326</b>	<b>2,854,271</b>	<b>14,833,414</b>	<b>25,657,749</b>	<b>115,432,325</b>	<b>4,700,541</b>	<b>244,288,883</b>
<b>បំណុលហិរញ្ញវត្ថុ</b>								
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន								
ហិរញ្ញវត្ថុផ្សេងៗ	12,365,536	8,867,829	5,239,268	18,291,960	2,667,506	-	-	47,432,099
ប្រាក់បញ្ញើអតិថិជន	70,262,981	27,676,447	13,123,131	25,740,563	6,264,075	-	-	143,067,197
បំណុលផ្សេងៗ	-	-	-	-	-	-	1,677,493	1,677,493
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>82,628,517</b>	<b>36,544,276</b>	<b>18,362,399</b>	<b>44,032,523</b>	<b>8,931,581</b>	<b>-</b>	<b>1,677,493</b>	<b>192,176,789</b>
<b>សរុបគំណត់ការប្រាក់</b>	<b>(15,030,260)</b>	<b>(23,331,950)</b>	<b>(15,508,128)</b>	<b>(29,199,109)</b>	<b>16,726,168</b>	<b>115,432,325</b>	<b>3,023,048</b>	<b>52,112,094</b>
<b>សមមូលពាន់រៀល</b> (កំណត់សម្គាល់ 4)	<b>(60,391,585)</b>	<b>(93,747,775)</b>	<b>(62,311,658)</b>	<b>(117,322,020)</b>	<b>67,205,743</b>	<b>463,807,082</b>	<b>12,146,607</b>	<b>209,386,394</b>

2017

សម្ព័ន្ធធនាគារ

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	>6-12 ខែ ដុល្លារអាមេរិក	>1 ទៅ 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	2,420,292	2,420,292
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់តម្កល់តាមច្បាប់)	35,568,069	-	-	-	-	-	-	35,568,069
សមតុល្យនៅធនាគារ និងគ្រឹះស្ថាន								
ហិរញ្ញវត្ថុផ្សេងៗ	5,606,719	8,540,777	-	297,251	-	-	-	14,444,747
ការវិនិយោគផ្សេងៗ	-	-	-	-	-	-	25,000	25,000
ឥណទាន និងបុរេប្រទានផ្តល់ ឲ្យអតិថិជន	21,795,437	105,791,877	-	-	-	-	-	127,587,314
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	465,473	465,473
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>62,970,225</b>	<b>114,332,654</b>	<b>-</b>	<b>297,251</b>	<b>-</b>	<b>-</b>	<b>2,910,765</b>	<b>180,510,895</b>
<b>បំណុលហិរញ្ញវត្ថុ</b>								
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន								
ហិរញ្ញវត្ថុផ្សេងៗ	11,057,674	7,604,097	16,166,749	4,058,216	-	-	-	38,886,736
ប្រាក់បញ្ញើអតិថិជន	44,002,996	10,063,973	11,354,007	30,532,563	1,602,910	-	-	97,556,449
បំណុលផ្សេងៗ	-	-	-	-	-	-	366,877	366,877
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>55,060,670</b>	<b>17,668,070</b>	<b>27,520,756</b>	<b>34,590,779</b>	<b>1,602,910</b>	<b>-</b>	<b>366,877</b>	<b>136,810,062</b>
<b>សរុបគំណត់ការប្រាក់</b>	<b>7,909,555</b>	<b>96,664,584</b>	<b>(27,520,756)</b>	<b>(34,293,528)</b>	<b>(1,602,910)</b>	<b>-</b>	<b>2,543,888</b>	<b>43,700,833</b>
<b>សមមូលពាន់រៀល</b> (កំណត់សម្គាល់ 4)	<b>31,930,874</b>	<b>390,234,926</b>	<b>(111,101,292)</b>	<b>(138,442,973)</b>	<b>(6,470,948)</b>	<b>-</b>	<b>10,269,676</b>	<b>176,420,263</b>



	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	> 6-12 ខែ ដុល្លារអាមេរិក	>1 ទៅ 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	2,420,292	2,420,292
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់តម្កល់តាមច្បាប់)	35,568,069	-	-	-	-	-	-	35,568,069
សមតុល្យនៅធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	5,606,719	8,540,777	-	297,251	-	-	-	14,444,747
ការវិនិយោគផ្សេងៗ	-	-	-	-	-	-	25,000	25,000
ឥណទាន និងបុរេប្រទានផ្តល់ ឲ្យអតិថិជន	21,795,437	105,791,877	-	-	-	-	-	127,587,314
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	465,473	465,473
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>62,970,225</b>	<b>114,332,654</b>	<b>-</b>	<b>297,251</b>	<b>-</b>	<b>-</b>	<b>2,910,765</b>	<b>180,510,895</b>
<b>បំណុលហិរញ្ញវត្ថុ</b>								
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	11,057,674	7,604,097	16,166,749	4,058,216	-	-	-	38,886,736
ប្រាក់បញ្ញើអតិថិជន	48,975,627	10,063,973	11,354,007	30,532,563	1,602,910	-	-	102,529,080
បំណុលផ្សេងៗ	-	-	-	-	-	-	366,877	366,877
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>60,033,301</b>	<b>17,668,070</b>	<b>27,520,756</b>	<b>34,590,779</b>	<b>1,602,910</b>	<b>-</b>	<b>366,877</b>	<b>141,782,693</b>
<b>សរុបគុណតម្លៃប្រាក់ សមមូលពាន់រៀល</b>	<b>2,936,924</b>	<b>96,664,584</b>	<b>(27,520,756)</b>	<b>(34,293,528)</b>	<b>(1,602,910)</b>	<b>-</b>	<b>2,543,888</b>	<b>38,728,202</b>
<b>(កំណត់សម្គាល់ 4)</b>	<b>11,856,362</b>	<b>390,234,926</b>	<b>(111,101,292)</b>	<b>(138,442,973)</b>	<b>(6,470,948)</b>	<b>-</b>	<b>10,269,676</b>	<b>156,345,751</b>

ការវិភាគរំព្រាចតម្លៃសម្របសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ  
សម្ព័ន្ធធនាគារ និងធនាគារ មិនមានទ្រព្យសកម្ម និងទ្រព្យអកម្ម ដែលមានការប្រាក់ប្រែប្រួលនោះទេ ។ ដូច្នោះការផ្លាស់ប្តូរអត្រាការប្រាក់នាចុងកាលបរិច្ឆេទ  
ពុំមានផលប៉ះពាល់ដល់ ប្រាក់ចំណេញ ឬខាតនោះទេ ។

ការវិភាគរំព្រាចលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ  
សម្ព័ន្ធធនាគារ និងធនាគារ ពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរជាសារវន្តនោះទេ ។ ដូច្នោះការវិភាគរំព្រាចលើលំហូរទឹកប្រាក់សម្រាប់  
ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ មិនត្រូវបានបង្ហាញឡើយ ។

**(ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល**

ហានិភ័យសាច់ប្រាក់ងាយស្រួលគឺ ជាហានិភ័យដែលសម្ព័ន្ធធនាគារ និងធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់តាមកាលកំណត់សងចំពោះ  
បំណុលហិរញ្ញវត្ថុរបស់ខ្លួនដែលអាចបណ្តាលមកពីការដកប្រាក់របស់អ្នកផ្ញើ ។ ជាលទ្ធផលធ្វើឲ្យខកខានមិនអាចបំពេញកាតព្វកិច្ចសងបំណុលឲ្យម្ចាស់  
ប្រាក់បញ្ញើ និងមិនអាចផ្តល់ប្រាក់កម្ចី ។

**(i) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល**

អ្នកគ្រប់គ្រងតាមដានសាច់ប្រាក់ងាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុល ។ ការតាមដាន និងការវាយការណ៍ប្រចាំ  
ថ្ងៃនៃស្ថានភាពសាច់ប្រាក់ និងគម្រោងសម្រាប់កាលបរិច្ឆេទបន្ទាប់ គឺជាការិយបរិច្ឆេទសំខាន់សម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល ។ អ្នកគ្រប់គ្រង  
តាមដានបម្រែបម្រួលនៃម្ចាស់ប្រាក់បញ្ញើ និងគម្រោងដកប្រាក់របស់ពួកគេ ។

**(ii) មធ្យោបាយស្វែងរកមូលធន**

ប្រភពចម្បងនៃសាច់ប្រាក់ងាយស្រួល គឺបានមកពីដើមទុនរបស់ភាគទុនិក ប្រាក់កម្ចី និងប្រាក់បញ្ញើអតិថិជន ។ ប្រភពនៃសាច់ប្រាក់ងាយស្រួល ត្រូវ  
បានពិនិត្យយ៉ាងទៀតទាត់តាមរយៈការពិនិត្យលើកាលកំណត់ របស់ប្រាក់បញ្ញើមានការកំណត់ អ្នកដាក់ប្រាក់បញ្ញើសំខាន់ៗប្រាក់កម្ចី និងបំណុលបន្ទាប់  
បន្សំរបស់អ្នក គ្រប់គ្រង ។

**(iii) មិនមែននិទស្សន៍លំហូរទឹកប្រាក់**

តារាងនៅទំព័របន្ទាប់នេះបង្ហាញពីលំហូរទឹកប្រាក់ដែលត្រូវបង់របស់សម្ព័ន្ធធនាគារ និងធនាគារ ដែលមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិទស្សន៍ ដូចមាន  
កាលកំណត់តាមកិច្ចសន្យា ដែលនៅសល់នៅថ្ងៃការិយបរិច្ឆេទ ។ ចំនួនទឹកប្រាក់ ដែលបានបង្ហាញនៅក្នុងតារាងគឺជាលំហូរទឹកប្រាក់ដែលមិនបញ្ចុះតម្លៃ  
តាមកិច្ចសន្យា ខណៈដែលសម្ព័ន្ធធនាគារ និងធនាគារ គ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែល មានភ្ជាប់តាមលំហូរទឹកប្រាក់ដែលមិនបញ្ចុះតម្លៃ  
ដែលរំពឹងទុក ។

2018

**សម្ព័ន្ធនាគារ**

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	>6-12 ខែ ដុល្លារអាមេរិក	>1 ទៅ 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមាន កាលកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>								
សាច់ប្រាក់ក្នុងដៃ	4,102,284	-	-	-	-	-	-	4,102,284
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់តម្កល់តាមច្បាប់)	51,624,086	-	-	-	-	-	-	51,624,086
សមតុល្យនៅធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	14,975,625	2,859,104	500,000	298,655	-	-	-	18,633,384
ការវិនិយោគផ្សេងៗ	25,000	-	-	-	-	-	-	25,000
ឥណទាន និងបុព្វប្រទានផ្តល់ ឲ្យអតិថិជន	998,546	10,353,222	2,354,271	14,534,759	25,657,749	115,432,325	-	169,330,872
ទ្រព្យសកម្មផ្សេងៗ	66,818	-	-	-	-	-	506,439	573,257
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>71,792,359</b>	<b>13,212,326</b>	<b>2,854,271</b>	<b>14,833,414</b>	<b>25,657,749</b>	<b>115,432,325</b>	<b>506,439</b>	<b>244,288,883</b>
<b>បំណុលហិរញ្ញវត្ថុ</b>								
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	12,365,536	8,867,829	5,239,268	18,291,960	2,667,506	-	-	47,432,099
ប្រាក់បញ្ញើពីអតិថិជន	70,262,981	27,676,447	13,123,131	25,740,563	6,264,075	-	-	143,067,197
បំណុលផ្សេងៗ	-	-	-	-	-	-	1,677,493	1,677,493
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>82,628,517</b>	<b>36,544,276</b>	<b>18,362,399</b>	<b>44,032,523</b>	<b>8,931,581</b>	<b>-</b>	<b>1,677,493</b>	<b>192,176,789</b>
<b>សរុបគុណភាពប្រាក់ សមមូលពាន់រៀល</b>	<b>(10,836,158)</b>	<b>(23,331,950)</b>	<b>(15,508,128)</b>	<b>(29,199,109)</b>	<b>16,726,168</b>	<b>115,432,325</b>	<b>(1,171,054)</b>	<b>52,112,094</b>
<b>(កំណត់សម្គាល់ 4)</b>	<b>(43,539,683)</b>	<b>(93,747,775)</b>	<b>(62,311,658)</b>	<b>(117,322,020)</b>	<b>67,205,743</b>	<b>463,807,082</b>	<b>(4,705,295)</b>	<b>209,386,394</b>

2018

**ធនាគារ**

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	>6-12 ខែ ដុល្លារអាមេរិក	>1 ទៅ 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមាន កាលកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>Financial assets</b>								
Cash on hand	4,102,284	-	-	-	-	-	-	4,102,284
Balances with the NBC (excluding statutory deposits)	51,624,086	-	-	-	-	-	-	51,624,086
Balances with other banks and financial institutions	14,975,625	2,859,104	500,000	298,655	-	-	-	18,633,384
Other investment	25,000	-	-	-	-	-	-	25,000
Loans and advances to customers	998,546	10,353,222	2,354,271	14,534,759	25,657,749	115,432,325	-	169,330,872
Other assets	66,818	-	-	-	-	-	506,439	573,257
<b>Total financial assets</b>	<b>71,792,359</b>	<b>13,212,326</b>	<b>2,854,271</b>	<b>14,833,414</b>	<b>25,657,749</b>	<b>115,432,325</b>	<b>506,439</b>	<b>244,288,883</b>
<b>Financial liabilities</b>								
Deposits from other financial institutions	12,365,536	8,867,829	5,239,268	18,291,960	2,667,506	-	-	47,432,099
Deposits from customers	70,262,981	27,676,447	13,123,131	25,740,563	6,264,075	-	-	143,067,197
Other liabilities	-	-	-	-	-	-	1,677,493	1,677,493
<b>Total financial liabilities</b>	<b>82,628,517</b>	<b>36,544,276</b>	<b>18,362,399</b>	<b>44,032,523</b>	<b>8,931,581</b>	<b>-</b>	<b>1,677,493</b>	<b>192,176,789</b>
<b>Maturity gap – US\$</b>	<b>(10,836,158)</b>	<b>(23,331,950)</b>	<b>(15,508,128)</b>	<b>(29,199,109)</b>	<b>16,726,168</b>	<b>115,432,325</b>	<b>(1,171,054)</b>	<b>52,112,094</b>
<b>Maturity gap – KHR'000</b>								
<b>(Note 4)</b>	<b>(43,539,683)</b>	<b>(93,747,775)</b>	<b>(62,311,658)</b>	<b>(117,322,020)</b>	<b>67,205,743</b>	<b>463,807,082</b>	<b>(4,705,295)</b>	<b>209,386,394</b>

2017

**សម្ព័ន្ធនាគារ**

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	>6-12 ខែ ដុល្លារអាមេរិក	>1 ទៅ 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមាន កាលកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>								
សាច់ប្រាក់ក្នុងដៃ	2,420,292	-	-	-	-	-	-	2,420,292
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់តម្កល់តាមច្បាប់)	35,568,069	-	-	-	-	-	-	35,568,069
សមតុល្យនៅធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	5,606,719	8,540,777	-	297,251	-	-	-	14,444,747
ការវិនិយោគផ្សេងៗ	25,000	-	-	-	-	-	-	25,000
ឥណទាន និងបុរេប្រទានផ្តល់ ឲ្យអតិថិជន	21,795,437	3,056,925	3,289,326	9,819,615	51,990,612	36,282,738	1,352,661	127,587,314
ទ្រព្យសកម្មផ្សេងៗ	143,726	-	-	-	-	-	321,747	465,473
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>65,559,243</b>	<b>11,597,702</b>	<b>3,289,326</b>	<b>10,116,866</b>	<b>51,990,612</b>	<b>36,282,738</b>	<b>1,674,408</b>	<b>180,510,895</b>
<b>បំណុលហិរញ្ញវត្ថុ</b>								
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	11,057,674	7,604,097	16,166,749	4,058,216	-	-	-	38,886,736
ប្រាក់បញ្ញើពីអតិថិជន	44,002,996	10,063,973	11,354,007	30,532,563	1,602,910	-	-	97,556,449
បំណុលផ្សេងៗ	365,965	-	-	-	-	-	912	366,877
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>55,426,635</b>	<b>17,668,070</b>	<b>27,520,756</b>	<b>34,590,779</b>	<b>1,602,910</b>	<b>-</b>	<b>912</b>	<b>136,810,062</b>
<b>សរុបគំណត់ការប្រាក់ សមមូលពាន់រៀល</b>	<b>10,132,608</b>	<b>(6,070,368)</b>	<b>(24,231,430)</b>	<b>(24,473,913)</b>	<b>50,387,702</b>	<b>36,282,738</b>	<b>1,673,496</b>	<b>43,700,833</b>
<b>(កំណត់សម្គាល់ 4)</b>	<b>40,905,338</b>	<b>(24,506,076)</b>	<b>(97,822,283)</b>	<b>(98,801,187)</b>	<b>203,415,153</b>	<b>146,473,414</b>	<b>6,755,904</b>	<b>176,420,263</b>

2017

**ធនាគារ**

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	>6-12 ខែ ដុល្លារអាមេរិក	>1 ទៅ 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមាន កាលកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>								
សាច់ប្រាក់ក្នុងដៃ	2,420,292	-	-	-	-	-	-	2,420,292
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់តម្កល់តាមច្បាប់)	35,568,069	-	-	-	-	-	-	35,568,069
សមតុល្យនៅធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	5,606,719	8,540,777	-	297,251	-	-	-	14,444,747
ការវិនិយោគផ្សេងៗ	25,000	-	-	-	-	-	-	25,000
ឥណទាន និងបុរេប្រទានផ្តល់ ឲ្យអតិថិជន	21,795,437	3,056,925	3,289,326	9,819,615	51,990,612	36,282,738	1,352,661	127,587,314
ទ្រព្យសកម្មផ្សេងៗ	143,726	-	-	-	-	-	321,747	465,473
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>65,559,243</b>	<b>11,597,702</b>	<b>3,289,326</b>	<b>10,116,866</b>	<b>51,990,612</b>	<b>36,282,738</b>	<b>1,674,408</b>	<b>180,510,895</b>
<b>បំណុលហិរញ្ញវត្ថុ</b>								
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	11,057,674	7,604,097	16,166,749	4,058,216	-	-	-	38,886,736
ប្រាក់បញ្ញើពីអតិថិជន	48,975,627	10,063,973	11,354,007	30,532,563	1,602,910	-	-	102,529,080
បំណុលផ្សេងៗ	365,965	-	-	-	-	-	912	366,877
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>60,399,266</b>	<b>17,668,070</b>	<b>27,520,756</b>	<b>34,590,779</b>	<b>1,602,910</b>	<b>-</b>	<b>912</b>	<b>141,782,693</b>
<b>សរុបគំណត់ការប្រាក់ សមមូលពាន់រៀល</b>	<b>5,159,977</b>	<b>(6,070,368)</b>	<b>(24,231,430)</b>	<b>(24,473,913)</b>	<b>50,387,702</b>	<b>36,282,738</b>	<b>1,673,496</b>	<b>38,728,202</b>
<b>(កំណត់សម្គាល់ 4)</b>	<b>20,830,827</b>	<b>(24,506,076)</b>	<b>(97,822,283)</b>	<b>(98,801,187)</b>	<b>203,415,153</b>	<b>146,473,414</b>	<b>6,755,904</b>	<b>156,345,752</b>

**(ង) ការគ្រប់គ្រងដើមទុន**

**(i) បទប្បញ្ញត្តិដើមទុន**

ចក្ខុវិស័យរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការគ្រប់គ្រងដើមទុនមានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងតារាងតុល្យការ ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្មដូចនេះសម្ព័ន្ធធនាគារ និង ធនាគារអាចបន្តផ្តល់ដល់ប្រយោជន៍ដល់ភាគទុនិក និង អត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងសម្ព័ន្ធធនាគារ និងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម ។

ធនាគារជាតិនៃកម្ពុជា តម្រូវគ្រប់ស្ថាប័នធនាគារឲ្យបំពេញនូវ (i) តម្រូវការដើមទុនចុះបញ្ជីអប្បបរមា និង (ii) អនុលោមតាមអនុបាតសាធនភាពអនុបាតសាច់ប្រាក់ងាយស្រួល និងតម្រូវការផ្សេងៗទៀត ។

**(ii) ការបែងចែកដើមទុន**

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ ដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែក ទៅតាមប្រតិបត្តិការឬសកម្មភាពនីមួយៗត្រូវផ្អែកទៅតាមដើមទុន ដែលកំណត់ដោយច្បាប់ ។

**(ច) តម្លៃសមស្រប**

តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាបំណុលត្រូវទូទាត់តាមរយៈប្រតិបត្តិការក្នុង លក្ខខណ្ឌមិនមែនសម្ព័ន្ធភាព (arms-length-basis) ។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់កត្តាសារវន្តលើការវាយតម្លៃសមស្របរបស់ទ្រព្យសកម្ម និងបំណុលរបស់ធនាគារឡើយ ។

**33. យថាភាពលើពន្ធ**

ពន្ធត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេត ដោយក្រុមអាជ្ញាធរដែលផ្តល់សិទ្ធិដោយច្បាប់ ក្នុងការដាក់ពិន័យការដាក់ទណ្ឌកម្ម និងការគិតការប្រាក់ ។ ការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទប្រឈម នឹងបំណកស្រាយផ្សេងៗ ។

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈធំដុំជាងនៅប្រទេសដទៃទៀត ។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយនៃនីតិកម្មពន្ធ ។ ក៏ប៉ុន្តែអាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ ។



សេវាបម្រើអតិថិជន

086 930 000

## បណ្តាញសាខា

### សាខាមុនីវង្ស (ទីស្នាក់ការកណ្តាល) :

#27DEF, មហាវិថីព្រះមុនីវង្ស, សង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ  
លេខទូរស័ព្ទ: (855) 23 862 777  
លេខទូរសារ: (855) 23 862 727  
អ៊ីម៉ែល: [mnv@phillipbank.com.kh](mailto:mnv@phillipbank.com.kh)

### សាខាកម្ពុជាក្រោម:

#640, មហាវិថីកម្ពុជាក្រោម, សង្កាត់ផ្សារដេប៉ូ 2, ខណ្ឌទួលគោក, រាជធានីភ្នំពេញ  
លេខទូរស័ព្ទ: (855) 23 901 457  
លេខទូរសារ: (855) 23 901 459  
អ៊ីម៉ែល: [kpk@phillipbank.com.kh](mailto:kpk@phillipbank.com.kh)

### សាខានរោត្តម:

#61- 64, មហាវិថីនរោត្តម, កែងផ្លូវលេខ 306, សង្កាត់បឹងកេងកង 1, ខណ្ឌចំការមន, រាជធានីភ្នំពេញ  
លេខទូរស័ព្ទ: (855) 23 218 866  
លេខទូរសារ: (855) 23 220 108  
អ៊ីម៉ែល: [nrd@phillipbank.com.kh](mailto:nrd@phillipbank.com.kh)

### សាខាម៉ៅសេទុង:

#108AB, មហាវិថីម៉ៅសេទុង, សង្កាត់ទួលទំពូង 2, ខណ្ឌចំការមន, រាជធានីភ្នំពេញ  
លេខទូរស័ព្ទ: (855) 23 901 659  
លេខទូរសារ: (855) 23 901 658  
អ៊ីម៉ែល: [mtt@phillipbank.com.kh](mailto:mtt@phillipbank.com.kh)

### សាខាស្ទឹងមានជ័យ:

#6B – 7B, មហាវិថីព្រះមុនីវង្ស, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ  
លេខទូរស័ព្ទ: (855) 23 900 464  
លេខទូរសារ: (855) 23 900 463  
អ៊ីម៉ែល: [smc@phillipbank.com.kh](mailto:smc@phillipbank.com.kh)

### សាខាទឹកថ្លា:

#11A & 13A, មហាវិថីសហពន្លឺរស្សី, សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ  
លេខទូរស័ព្ទ: (855) 23 888 828  
លេខទូរសារ: (855) 23 888 838  
អ៊ីម៉ែល: [tta@phillipbank.com.kh](mailto:tta@phillipbank.com.kh)





